

សូមក្រាមបង្គំទូលថ្វាយ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា



ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទិសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ក្នុងឱកាសដ៏មហានក្ខត្តបូកបូន្តខ្ពង់ខ្ពស់ថ្លៃថ្នូរដ៏ដ្ឋានបំផុតនៃព្រះរាជវិញ្ញាណប្រលោក ១១
នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណា ជាអម្ចាស់

ទូលព្រះបង្គំយើងខ្ញុំសូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជសំព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល បរមហាប្រសើរ ថ្វាយ
 ព្រះករុណាជាអម្ចាស់ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ និង
 សម្រេចបានព្រះមហាជោគជ័យសិរីមង្គលគ្រប់ប្រការ ប្រកបដោយព្រះតេជបារមីភ្លឺចិញ្ចាចចិញ្ចោង ដើម្បីកង់នៅជាម្ចាស់ដ៏ត្រជាក់ត្រជុំ
 របស់ប្រជារាស្ត្រកម្ពុជាគ្រប់រូប ។

រយៈពេល ១១ ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បាននាំមកនូវភាពកក់ក្តៅ និង
 ភាពសុខក្សេមក្សាន្ត ថ្លែងចម្រើនឥតឈប់ឈររបស់ប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជាទាំងមូល ។

សូមបូងស្នងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាសេ្តតម្តុំត្រ និងព្រះបារមី
 អតីតព្រះ មហាក្សត្រ ព្រះមហាក្សត្រិយានិខ្មែរគ្រប់ព្រះអង្គ សូមប្រោះព្រំ ទ្រទ្រង់ថែរក្សាព្រះករុណាជាទីគោរព សក្ការៈ ជានិច្ចនិរន្តរ៍
 តរៀងទៅ ។

សូមព្រះករុណាថ្លែរិសេស ទ្រង់ព្រះរាជមេត្តាប្រោស ទទួលនូវការវរកក្តិដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំ ។

ក្រាមបង្គំទូលថ្វាយដោយក្តីគោរព និងកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត
នស្សនាវដ្តីប្រជាជន



សមិទ្ធផល២ឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៥

Two-Year Achievements of the Fifth Legislative Term Royal Government

ឆ្នាំ ២០១៥ នេះ គឺជាឆ្នាំទី ២ នៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី ៥ នៃរដ្ឋសភា ដែលសម្រេចបានសមិទ្ធផលធំៗជាច្រើនប្រកបដោយមោទនភាព ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីលប់បំបាត់ឧបសគ្គដែលរារាំងដល់ការអភិវឌ្ឍ ការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព និងវិសាលភាព ការពង្រឹងយុត្តិធម៌ និងសមធម៌ក្នុងសង្គម ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ល។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ទេពកោសល្យ និងភាពប្រាកដនិយមរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យមាតុភូមិកម្ពុជាក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះកាន់តែបោះជំហានទៅមុខយ៉ាងលឿនថែមទៀត ។

រយៈពេល១ឆ្នាំមកនេះ រាជរដ្ឋាភិបាលរក្សាបានយ៉ាងរឹងមាំនូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងធ្វើឲ្យសេដ្ឋកិច្ចបានឈានឡើងមួយកម្រិតទៀត ។ ផលិតផលក្នុងស្រុកសរុបគិតជាមធ្យមសម្រាប់ប្រជាជនកម្ពុជាម្នាក់ៗដែលមានតែ ២៥៣ ដុល្លារអាមេរិកនៅឆ្នាំ ១៩៩៨ បានកើនដល់ ១ ១៣៨ ដុល្លារនៅឆ្នាំ ២០១៤ និងកើនដល់ ១ ២២៥ ដុល្លារនៅឆ្នាំ ២០១៥នេះ។ កម្ពុជាត្រូវបានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិវាយតម្លៃថា ជាប្រទេសមួយសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ គួរឲ្យស្ងប់ស្ងែងនៅលើពិភពលោក ដោយសម្រេចបានកំណើន ៧,៧% ជាមធ្យមក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ។ ភាពក្រីក្រនៅកម្ពុជាត្រូវបានកាត់បន្ថយយ៉ាងឆាប់ធ្វើឲ្យវិសមភាពសង្គមកាន់តែតូចជាងដំបូង។ ជាក់ស្តែងភាពក្រីក្រដែលមានប្រមាណ៥៣,២%នៅឆ្នាំ២០០៤ធ្លាក់មកត្រឹម១៣,៥%នៅឆ្នាំ២០១៤។ លទ្ធផលនេះធ្វើឲ្យកម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេសជោគជ័យបំផុតទី ៤ លើពិភពលោក ដែលបានសម្រេចគោលដៅកាត់បន្ថយភាពក្រីក្របានមុនកាលបរិច្ឆេទកំណត់នាចុងឆ្នាំ ២០១៥ តាមគោលដៅអភិវឌ្ឍន៍សហស្សវត្ស ទន្ទឹមនឹងការសម្រេចបានគោលដៅចំនួន ៤ ទៀត ដូចជាការកាត់បន្ថយអត្រាមរណភាពរបស់កុមារ និងការលើកកម្ពស់សុខភាពមាតាជាដើម ។

តាមការព្យាករណ៍ កំណើនសេដ្ឋកិច្ចឆ្នាំ ២០១៥ នឹងសម្រេចបាន ៦,៩% ហើយនៅឆ្នាំ ២០១៦ នឹងមានកំណើនជាង ៧% ដោយរំពឹងថា ការពង្រីកឧស្សាហកម្មកាត់ដេរ សំណង់ សេវាកម្មទេសចរណ៍ កសិកម្ម និងអចលនទ្រព្យនៅតែបន្តមានកំណើនបន្ថែមទៀត។ ជាមួយគ្នានេះ កំណើនវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុកក៏មានសភាពខ្លាំងក្លាដែរ។ អត្រាប្តូរប្រាក់មានស្ថិរភាព ខណៈដែលអតិផរណាស្ថិតក្នុងកម្រិតទាប ដែលឆ្លុះបញ្ចាំងឲ្យឃើញថា សេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតនៅលើផ្លូវត្រូវ និងអាចមានស្ថិរភាពរយៈពេលវែង។ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានការកើនឡើងឥតឈប់, ប្រាក់បញ្ញើនៅគ្រឹះស្ថានធនាគារក៏មានការកើនឡើងយ៉ាងច្រើន ដែលឆ្លុះបញ្ចាំងឲ្យឃើញពីជំនឿទុកចិត្តរបស់ប្រជាជនគ្រប់មជ្ឈដ្ឋានទៅលើរាជរដ្ឋាភិបាលនិងប្រព័ន្ធធនាគារ។ គួរកត់សម្គាល់ថាក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៥នេះការប្រមូលចំណូលពន្ធដារសម្រេចបាន៩៩៧,៣១លានដុល្លារ កើនឡើង ២៥,៥៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ

2015, the second year of the Fifth Legislative Term National Assembly's Royal Government to implement the political platform, has realized major achievements with pride and strong determination to drive every sectoral fundamental reforms to abolish obstacles hindering development, provide quality, effective and extensive services, while bolstering justice and equity in society, and enhancing living condition of the people, etc. Under the wise, talent and realistic leadership of Samdech Akka Moha Sena Padei Techo Hun Sen, President of the Cambodian People's Party and Prime Minister of the Kingdom of Cambodia, our motherland has in the last two years forged ahead.

Over the past one year, the Royal Government of Cambodia maintained firm peace, security, social order and advanced our economy a step further. The gross domestic product in average for every Cambodian, recorded at 253 USD in 1998, has increased to 1,138 USD in 2014 and 1,225 USD in 2015. International financial institutions assessed that Cambodia has realized an astonishingly high economic growth in the world with a 7.7% average growth in the last two decades. Poverty in Cambodia, recorded at 53.2% in 2004, had come down to 13.5% in 2014. This has shown the trend of quick poverty reduction that narrows social inequality gap. The result has brought Cambodia to the fourth-place most successful country in the world for realizing goal of reducing poverty before end of 2015 as stipulated in the Millennium Development Goals, while attaining four other goals - lowering of infant mortality rate and improvement of maternal health included.

Prediction goes that economic growth for 2015 will realize at 6.9% and in 2016 will mark a 7% growth with the expectation that there will be continued expansion of garment, construction and tourism industry, agriculture and property development. At the same time, increasing foreign and local direct investments will be dynamic. While the exchange rate will stabilize, inflation rate will be low reflecting that the Cambodian economy is on its right path and looking to a long-term stability. International trade has grown endlessly, while deposit in banking establishments also marked stronger growth. It should reflect trust of Cambodian people of all circles in the Royal Government and banking system.

We may note that in the first nine months of this year, revenue from excise duty realized 997.31 million USD, marking an increase of 25.53% compared to same time last year. Increase of foreign investment is a major reason of tax revenue. Particularly, custom duty revenue collected over the past nine years recorded at 1,114 million USD or 88% compared to plan for custom duty revenue collection in 2015. Sectors of agriculture, industry, trade, infrastructure, water resources, environment, tourism, health, social affairs and culture ... are making steps forwards with pride, though agriculture would achieve a little lower than expected for lack of rain. Particularly, in education, reforms taken in senior secondary school final exams enjoyed great supports and scored successes. In labor, efforts made to improve working condition and livelihood of our workers, while Cambodia chose a development path based on principle of respect of working condition and social support in conformity with international norms in determining minimum wage for workers. On 8 October, Cambodia determined minimum wage for garment workers at 140 USD/month, or 12% of the current minimum wage of 124 USD/month, to be implemented starting from 2016.

Positive results scored above are possible because of the Royal Government's correct policy and strategy in socio-economic development that guarantees firm stability, security, and social order, while guaranteeing fruitful cooperation with other development partners - national and international, and full participation of our people in the Royal Government's political platform. It is true that the opposition party and certain ill-will persons never satisfied with Cambodia's progress under the leadership of the Cambodian People's Party. The fact is that should they recognize the progress, there would be no pretext left for them to oppose. It is in this instance that they seek every means to belittle national achievements, to hinder development and to twist the

មុន ។ ការកើនឡើងវិនិយោគពីបរទេសជាមូលហេតុមួយនៃកំណើនចំណូលពន្ធដារ ។ ដោយឡែក ប្រាក់ចំណូលពន្ធដារដែលប្រមូលបានក្នុងរយៈពេល ៩ ខែកន្លងទៅ សម្រេចបានប្រមាណ ១១១៤ លានដុល្លារ ស្មើនឹងជាង ៨៨% នៃផែនការឆ្នាំ ២០១៥ ។ វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ធនធានទឹក បរិស្ថាន ទេសចរណ៍ សុខាភិបាល សង្គមកិច្ច វប្បធម៌...សុទ្ធតែកំពុងបោះជំហានទៅមុខគួរឲ្យមានមោទនភាព ថ្វីបើវិស័យកសិកម្មអាចនឹងថយចុះបន្តិចពីគោលដៅព្យាករណ៍អាស្រ័យដោយទឹកភ្លៀងមិនសូវអំណោយផលក្តី ។ ដោយឡែកក្នុងវិស័យអប់រំ ការអនុវត្តកំណែទម្រង់ក្នុងការប្រឡងមធ្យមសិក្សាប្រតិបត្តិកម្មទទួលបាននូវការគាំទ្រយ៉ាងខ្លាំង និងទទួលបានជោគជ័យយ៉ាងធំធេង។ វិស័យការងារបានលើកកម្ពស់លក្ខខណ្ឌការងារ និងជីវភាពរបស់កម្មករនិយោជិតមួយកម្រិតទៀត ដោយកម្មជាបានជ្រើសរើសផ្លូវអភិវឌ្ឍន៍មួយដែលឈរលើគោលការណ៍គោរពលក្ខខណ្ឌការងារ និងកិច្ចគាំពារសង្គមស្របតាមបទដ្ឋានអន្តរជាតិក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា។ កាលពីថ្ងៃទី ៨ ខែតុលាកន្លងទៅ កម្ពុជាបានកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរជាផ្លូវការចំនួន១៤០ដុល្លារក្នុង១ខែ គឺដំឡើង១២ដុល្លារលើប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ន១២៨ដុល្លារ ហើយនឹងត្រូវអនុវត្តពីខែមករាឆ្នាំ ២០១៦ ។

លទ្ធផលដ៏ល្អដែលសម្រេចបានខាងលើ គឺអាស្រ័យដោយរាជរដ្ឋាភិបាលកម្ពុជាមាននយោបាយ និងយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានត្រឹមត្រូវ រក្សាបានស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមយ៉ាងរឹងមាំ ធានាបាននូវកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយដៃគូអភិវឌ្ឍន៍នានា ទាំងជាតិ និងអន្តរជាតិ ព្រមទាំងការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជន ចំពោះកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ ជាការពិតហើយ គណបក្សប្រឆាំង និងជនអតតិមួយចំនួនណានោះមិនដែលពេញចិត្តជាមួយនឹងការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាឡើយ ព្រោះបើគេទទួលស្គាល់ការរីកចម្រើននេះ គេនឹងអស់លេសដើម្បីប្រឆាំងហើយ ដោយហេតុនេះគេតែងព្យាយាមរកគ្រប់វិធីបំផ្លាញសមិទ្ធផលរបស់ជាតិ រារាំងការអភិវឌ្ឍ មូលបង្កាច់ការពិតគ្រប់ពេលវេលា។ មិនតែប៉ុណ្ណោះពួកគេបានបំផុស ញុះញង់អូសទាញអ្នកគាំទ្រខ្លួន ឲ្យចូលរួមធ្វើបាតុកម្មតាមដងផ្លូវយ៉ាងអនាធិបតេយ្យ រហូតបង្កជាប្រយុទ្ធសង្គ្រាមដ៏បីឯក សំដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ថែមទៀត។ ចំពោះមុខនេះ គេកំពុងតែព្យាយាមសាបព្រោះនូវនយោបាយវិសេសអឺង ញុះញង់ បំបែកបំបាក់ជាតិ ភូតភរពោកប្រាសដូចពួក ប៉ុលពត បានប្រើមុនពេលកាន់អំណាច ដែលជានយោបាយដ៏គ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិ។ ប៉ុន្តែខ្លាចយកលទ្ធផលដ៏ពិសេសរបស់ពួកគេមិនទទួលបានឡើយ ទាំងពេលបច្ចុប្បន្ន ក៏ដូចតទៅមុខទៀត។ គ្មានអ្វីអាចរាំងស្ងាត់ដំណើរវិវឌ្ឍន៍នៃមាតុភូមិកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលប្រជាជនកម្ពុជាដ៏ច្រើនលើសលប់បានបោះឆ្នោតគាំទ្រនោះបានទេ។

ជាមួយនឹងសុទ្ធិនិយមចំពោះមនុស្សដ៏ឧត្តុង្គឧត្តម ដែលសម្រេចបានរយៈពេលកន្លងទៅនេះ ក្នុងដំណើរឆ្ពោះទៅមុខទៀត យើងក៏បានមើលឃើញនូវចំណុចខ្លះខាត និងបញ្ហាប្រឈមជាច្រើនទៀត ដែលត្រូវប្រឹងប្រែងដោះស្រាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមសំដៅសម្រេចនូវចក្ខុវិស័យប្រក្សាយកម្ពុជា ជាប្រទេសចំណូលមធ្យមមម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រតាមវិស័យជា

ច្រើន ដោយបន្តខិតខំធ្វើពិពិធកម្មមូលដ្ឋាននៃកំណើនសេដ្ឋកិច្ច, អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, លើកកម្ពស់បរិស្ថានធុរកិច្ច និងវិនិយោគ បង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងតំបន់ និងពិភពលោក, ជំរុញការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព។ល។ ជាពិសេសខិតខំជំរុញកំណែទម្រង់សំខាន់ៗនានា ឲ្យកាន់តែមានប្រសិទ្ធភាពឡើង ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន។ ពិតណាស់ថា ពួកប្រឆាំងនឹងមិននៅស្ងៀម ទុកឲ្យរាជរដ្ឋាភិបាលអភិវឌ្ឍប្រទេសដោយងាយស្រួលឡើយ ពួកគេនឹងនៅតែបន្តប្រឆាំងយ៉ាងដឹងដឹងតែងល់ ។

លទ្ធផលដែលសម្រេចបានក្នុងរយៈពេល២ឆ្នាំដំបូងនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៥ បានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់នូវសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ល្អឆ្ងាយវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ **ហ៊ុន សែន** ដែលបានទទួលនូវសេចក្តីស្រឡាញ់ ជំនឿ និងការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាដ៏ច្រើនលើសលប់។ លទ្ធផលដ៏ល្អប្រសើរនេះ រឹតតែបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលបានធ្វើ កំពុងធ្វើ ហើយនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជន ផ្ទុយស្រឡះពីពួកប្រឆាំងដែលគ្មានអ្វីអ្វីឡើយប្រជាជន ក្រៅតែពីបន្តអនុវត្តនយោបាយដ៏គ្រោះថ្នាក់ចំពោះជាតិប៉ុណ្ណោះ ។ ប្រជាជនកម្ពុជាគ្រប់ៗរូបគ្រប់និន្នាការ សុទ្ធតែមានចំណែកទទួលបានផ្លែផ្កានៃការលូតលាស់នេះ ហើយនឹងបន្តចូលរួមសកម្មជាមួយរាជរដ្ឋាភិបាលដើម្បីបង្កើតបានសមិទ្ធផលធំៗថ្មីៗទៀតក្នុងឆ្នាំ ២០១៦ ក៏ដូចបណ្តាឆ្នាំខាងមុខទៀត ។

ឧស្សាវរ្ម័នប្រជាជន

facts all the time.

Furthermore, they mobilize, instigate, and goad supporters to join anarchically street demonstrations causing violent strikes aimed at overthrowing the legal Royal Government. At the present, they are sowing policy of national discrimination, instigation, and division through lies and deceptions like those tricks used by Pol Pot before coming to power. It is the most dangerous politics for our country. However, their venomous tricks yield no success in the present as well as in time to come. Nothing can prevent the march of development of the Cambodian motherland under leadership of the Royal Government voted in by overwhelming majority of the Cambodian people.

With optimistic view on these supreme achievements realized on the march ahead, we have noticed numerous shortcomings and challenges that require solutions in our effort to realize socio-economic development aimed at ascertaining vision of transforming Cambodia into a high middle-income country by the year 2030. To resolve all challenges, the Royal Government of Cambodia put out policy and strategy in various sectors, while continuing to diversify bases for economic growth, developing physical infrastructure, enhancing business and investment environment, increasing Cambodia's regional and world competition, and promoting quality human resource training and education, etc. Especially, the Royal Government is making further effort to drive important reforms more effective and responsive to people's aspirations. It is true that the opposition will not be silent and allow the Royal Government to develop the country in a smooth manner. They will continue to exercise opposition blindly.

The first two years achievements in implementing the political platform of the fifth legislative term Royal Government reflects clearly capability of the Royal Government under the wise leadership of Samdech Techo Hun Sen, who has received overwhelming love, trust and support from the Cambodian people. These positive achievements affirm further clearly that the Royal Government has been doing and continues to do everything for the people. This is contrary to the opposition who does nothing for the people besides continuing to implement dangerous politics for the nation. Every Cambodians of all tendencies benefit from fruits of these progresses and continue to participate actively with the Royal Government to create further achievements in 2016 as well as in coming years./.

នយោបាយបោកប្រាស់ប្រជាភិប្រតិ និងសំបកនូវគ្រោះមហន្តរាយ

គណបក្សសង្គ្រោះជាតិ កំពុងស្ថិតក្នុងស្ថានភាពច្របូកច្របល់ និងចុះខ្សោយ បន្ទាប់ពីត្រូវបរាជ័យយ៉ាងធ្ងន់ធ្ងរលើការប្រើប្រាស់បញ្ហាផែនទី និងព្រំដែន ដើម្បីរកចំណេញខាងនយោបាយ ដែលធ្វើឲ្យមេដឹកនាំគណបក្សនេះជ្រួលច្របល់ស្ថានស្ថេរគេចចេញពីភាពអាម៉ាស់ ហើយឥឡូវនេះកំពុងខិតខំរិះរកវិធីស្តារខ្លួនឡើងវិញ។ អ្វីដែលគណបក្សប្រឆាំងកំពុងតែប្រឈមនោះ គឺត្រូវបាត់បង់យ៉ាងច្រើននូវការគាំទ្រពីសកម្មជនរបស់ខ្លួនទាំងក្នុងប្រទេស និងក្រៅប្រទេស ។ ជម្លោះផ្ទៃក្នុងកាន់តែស្រួចស្រាល រវាងក្រុមលោកសមរង្ស៊ី និងក្រុមលោកកឹមសុខាដែលបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីបរាជ័យ ក្នុងការប្រើប្រាស់បញ្ហាផែនទីជាឧបករណ៍នយោបាយ និងការជាប់ពន្ធនាគាររបស់សកម្មជននៃគណបក្សខ្លួន ដែលបានប្រព្រឹត្តល្មើសនឹងច្បាប់ ។ អ្នកធ្លាប់មានសមាសចិត្តគាំទ្រជាច្រើន បានដកខ្លួនចេញទៅបង្កើតគណបក្សថ្មី ឬក៏ទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សដទៃ ។ នៅក្នុងស្ថានភាពមិនល្អបែបនេះ មេដឹកនាំគណបក្សប្រឆាំងបានព្យាយាមធ្វើការយោសនាបោកប្រាស់ និងវាយប្រហារថ្មីៗទៀតក្នុងក្តីសង្ឃឹមថានឹងអាចស្តារស្ថានភាពរបស់ខ្លួនឡើងវិញបាន ។

ពួកគេបន្តយោសនាក្រុមហុកមូលបង្កាច់អំពីអ្វីដែលហៅថា កម្ពុជាជាប្រទេសផ្តាច់ការ ពុករលួយ អយុត្តិធម៌ គ្មានការគោរពច្បាប់ គ្មានការរីកចម្រើន ជាមួយនឹងការបន្តញុះញង់សតិអារម្មណ៍ជាតិនិយមជ្រុល សតិអារម្មណ៍ស្អប់អ្នកមាន។ល។ ទាំងអស់នេះជានយោបាយប្រជាភិប្រតិ នយោបាយបង្កទំនាស់ក្នុងសង្គម បំផុសឲ្យមានការតស៊ូវិញ្ញៈ ដែលវាអាចឈានដល់ការបែកបាក់ជាតិជាថ្មី បណ្តាលឲ្យកើតឡើងនូវសង្គ្រាមផ្ទៃក្នុងផង និងជាមួយប្រទេសជិតខាងផង ។ មេដឹកនាំគណបក្សប្រឆាំងថែមទាំងយោសនាបោកប្រាស់តាមបែបប្រជាភិប្រតិថា បើពួកគេឈ្នះឆ្នោត គេនឹងរក្សាទុកតំណែងទាំងអស់របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដោយមិនប៉ះពាល់ មិនផ្លាស់ប្តូរ និងមិនបណ្តេញចេញហើយដំឡើងប្រាក់ខែឲ្យច្រើនទៀត ដែលការនិយាយបែបនេះ វាកាន់តែបញ្ជាក់ច្បាស់នូវគោលជំហរនយោបាយ ដែលមានលក្ខណៈប្រទូសវាយ និងប្រមាថរបស់ពួកគេ ចំពោះមន្ត្រីរាជ-

ការ និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញការងាររបស់ខ្លួនប្រកបដោយទឹកចិត្តស្នេហាជាតិ ។

ប្រជាជនកម្ពុជាដែលក្នុងនោះមានទាំងអ្នកមានវ័យចាស់ធ្លាប់ឆ្លងកាត់ច្រើនរបបសង្គមឆ្លងកាត់ការលំបាកវេទនានិរាស ព្រាត់ប្រាសក្នុងសម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍ក៏ដូចយុវជនជំនាន់ក្រោយដែលជាអ្នកបន្តវេនថែរក្សាសមិទ្ធផលសង្គម និងនាំប្រទេសជាតិបន្តដំណើរលើមាគ៌ាអភិវឌ្ឍន៍នាពេលអនាគត សុទ្ធតែមានមូលដ្ឋានគិតគូរពិចារណាបានគ្រប់ជ្រុងជ្រោយ និងធ្វើការវិនិច្ឆ័យបានយ៉ាងត្រឹមត្រូវអំពីអ្វីជាការពិត និងអ្វីជាការភូតកុហកបោកប្រាស់ ប្រជាភិប្រតិនោះ។

ប្រទេសកម្ពុជា ប្រកាន់យកប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្សគោរពគោលការណ៍នីតិវិធីនិងការគោរពសិទ្ធិមនុស្សយ៉ាងពេញលេញ ។ ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងសកល និងអសកល ជាបន្តបន្ទាប់បានប្រព្រឹត្តទៅយ៉ាងទៀងទាត់តាមការកំណត់ នៃរដ្ឋធម្មនុញ្ញប្រកបដោយលក្ខណៈសេរី និងយុត្តិធម៌ ដោយមានគណបក្សជាច្រើនចូលរួម រាប់ទាំងគណបក្សរបស់លោកសមរង្ស៊ី និងលោកកឹមសុខាផង ។ គណបក្សនយោបាយកើតឡើងព្រោងព្រាត់មានរាប់សិប សហជីពរាប់រយ អង្គការសង្គមស៊ីវិលរាប់ពាន់ បណ្តាញសារព័ត៌មាន ទាំងវិទ្យុ ទូរទស្សន៍ កាសែត រួមទាំងបណ្តាញព័ត៌មានសង្គម មានច្រើនសន្លឹកសន្លាប់ រហូតដល់គេប្រសិទ្ធនាមថា កម្ពុជាគឺជាឋានសួគ៌នៃបណ្តាគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងបណ្តាញសារព័ត៌មានទៅហើយ ។ សូម្បីតែមេដឹកនាំគណបក្សប្រឆាំងខ្លួនឯងដែលតែងស្រែកថាកម្ពុជាជាប្រទេសផ្តាច់ការនោះ ក៏ពួកគេកំពុងតែឈរលើទឹកដីកម្ពុជា និងធ្វើសកម្មភាពបានដោយសេរី រហូតដល់ទៅជំរុញសកម្មភាពអនាធិបតេយ្យ បំពានច្បាប់រដ្ឋ បង្កាត់ច្របូកច្របល់ និងអំពើហិង្សាក្នុងសង្គមថែមទៀត ។ ចំពោះការយកបញ្ហាព្រំដែនជាមួយប្រទេសជិតខាង (ប្រទេសវៀតណាម)មកធ្វើជាឧបករណ៍យោសនា ដោយមូលបង្កាច់ថា កម្ពុជាត្រូវបាត់បង់ទឹកដី ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាប្រើផែនទីចោរ ផែនទីក្លែងក្លាយនោះ ក៏ត្រូវបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតព្រោះថា ក្រោយការផ្ទៀងផ្ទាត់ផែនទីរួចរាល់ហើយនោះ ការពិតបានបង្ហាញច្បាស់ថា រាជរដ្ឋាភិ-

បាលបានប្រើប្រាស់ដែនទីត្រឹមត្រូវស្របច្បាប់កម្ពុជាមិនបាន បាត់បង់បូរណភាពទឹកដី ដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ឡើយ ហើយរាជរដ្ឋាភិបាលបាននិងកំពុងបន្តបំពេញកិច្ចការ នេះប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះជាតិ និង ប្រជាជន ទាំងព្រំដែនប៉ែកខាងកើត ក៏ដូចព្រំដែនប៉ែកខាង លិច ។ ដោយឡែក ដំណើរការកែទម្រង់រដ្ឋលើវិស័យ សំខាន់ៗនានា ដើម្បីលើកស្ទួយអភិបាលកិច្ចល្អ សមធម៌ យុត្តិធម៌សង្គម ការអភិវឌ្ឍ និងកែលម្អជីវភាពរបស់ប្រជាជន កំពុងទទួលបានលទ្ធផលផ្តល់ផ្លាស់ប្តូរតែប្រសើរឡើងតាមរយៈ ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាជ្ញាធរគ្រប់ថ្នាក់គ្រប់ផ្នែក និងការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាជនគ្រប់ស្រទាប់ ។ គុណភាព ប្រសិទ្ធភាព និងវិសាល- ភាពនៃការផ្តល់សេវាសាធារណៈកាន់តែបានបង្កើន ធ្វើឲ្យ ប្រជាជនទទួលបានផលប្រយោជន៍ច្រើនឡើង សម្រាប់មុខ របរ និងជីវភាពរស់នៅរបស់ខ្លួន។ ទ្រឹស្តីរបស់លោកសមរង្ស៊ី ដែលត្រូវបានសកម្មជនរបស់លោកយកទៅយោសនាអំពីអ្វី ដែលហៅថា ការពារអ្នកក្រីក្រ អ្នករងគ្រោះ អ្នកទន់ខ្សោយ តាមវិធីយកទ្រព្យសម្បត្តិ ដីធ្លីជាកម្មសិទ្ធិអ្នកមានទៅចែកឲ្យ អ្នកខ្វះខាត ការសើសើរម្រោងវិនិយោគទុនដែលកំពុងអនុវត្ត ការលុបបំបាត់ធនាគារជាដើម គឺមានភាពគ្រោះថ្នាក់ខ្លាំង ណាស់ដែលនឹងបង្កកាយន្តរាយធ្ងន់ធ្ងរបំផុតដល់ប្រទេសជាតិ គឺសង្គមជាតិ នឹងត្រូវប្របូកច្របល់ក្រឡាប់ចាក់ម្តងទៀតដូច ក្នុងសម័យប៉ុលពត។ ជាការពិតការស្រែកឃ្លានអំណាចយ៉ាង ប្រាស់ប្រាលរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងបានធ្វើឲ្យពួក គេបាត់បង់វិចារណញ្ញាណ រហូតយកទ្រឹស្តីខ្មែរក្រហមមក យោសនាសាបព្រោះនៅលើទឹកដីកម្ពុជាជាថ្មីទៀត ។

ឯការសន្យាចំពោះមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ នោះគឺជាបទចម្រៀងដដែលៗដែលពួកគេបានច្រៀងប៉ុន្មាន អាណត្តិរួចមកហើយ។ ជាមួយនឹងការសន្យានេះ មេដឹកនាំ គណបក្សប្រឆាំង ក៏កំពុងតែកុហកក្រុមមន្ត្រីស្រមោលរបស់ ខ្លួនតាំងពីថ្នាក់លើ រហូតដល់មូលដ្ឋានដែលបានលក់ទ្រព្យ សម្បត្តិស្រែចំការគោក្របី..... យកមកជួយគណបក្សដោយ ទន្ទឹងរង់ចាំឱកាសទាមទារអំណាច បុណ្យសក្តិពេលគណ- បក្សខ្លួនឈ្នះឆ្នោតនោះ។ ជាការច្បាស់ណាស់មេដឹកនាំគណ បក្សប្រឆាំងកំពុងតែបោកប្រាស់ទាំងមន្ត្រីស្រមោលរបស់ខ្លួន

ទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន និងអ្នករក ស៊ីទាំងឡាយដើម្បីសន្លឹកឆ្នោតរបស់ខ្លួនតែប៉ុណ្ណោះ។

ការពិតជាក់ស្តែងបានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ទូទាំងប្រទេស ទាំងស្មារតី និងសំភារៈ កាត់បន្ថយបានយ៉ាង ច្រើននូវភាពក្រីក្រ ។ គួររំលឹកថា នៅឆ្នាំ ១៩៧៩ ប្រជាជន កម្ពុជាទាំងអស់ស្ថិតក្នុងភាពក្រីក្រទាំងស្រុង ប៉ុន្តែរដ្ឋាភិបាល តាំងពីដំណាក់កាលនោះ ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា បានខិតខំទ្រោលសភាពការណ៍ដ៏លំបាក បំផុត ហើយបាននាំប្រជាជនឲ្យងើបចេញពីភាពក្រីក្រជា ជំហានៗយ៉ាងក្លាហាន រហូតមកដល់ឆ្នាំ ២០១៤ កន្លងទៅ នេះ ភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ១៦% ប៉ុណ្ណោះ(ចំណាត់ថ្នាក់លេខ ៦ ក្នុងអាស៊ាន)។ មូលដ្ឋាន សេដ្ឋកិច្ចកាន់តែមានភាពរឹងមាំឡើងៗ ដំណើរការអភិវឌ្ឍន៍ ប្រទេសកំពុងឈានទៅមុខយ៉ាងស្វាហាប់ លើគន្លងដ៏ត្រឹម ត្រូវ ជីវភាពសង្គមទាំងមូលកំពុងផ្លាស់ប្តូរជាវិជ្ជមានប្រកប ដោយមោទនភាព ។ សមិទ្ធផលទាំងអស់នេះមិនមែនទទួល បានដោយចៃដន្យឡើយ ប៉ុន្តែគឺជាមនុស្សធម៌ដ៏វិសេស- វិសាលបំផុត ដែលបានកើតចេញពីការខំប្រឹងប្រែងរបស់ ប្រជាជនកម្ពុជាយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋ- មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចក្ខុវិស័យវែង ឆ្ងាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ។

ដូចពាក្យចាស់លោកបានពោលថា " ភូតច្រើនចាញ់អាត្មា " គណបក្សប្រឆាំងដែលកំពុងឈរលើនយោបាយប្រជាភិបូតិ ដើម្បីស្តារភាពបរាជ័យរបស់ខ្លួននោះ ប្រាកដជាគ្មានឱកាស សម្រេចគោលបំណងរបស់ខ្លួនឡើយ ។ មន្ត្រីរាជការ កងទ័ព នគរបាល ប្រជាជនគ្រប់ស្រទាប់ មានការយល់ដឹងគ្រប់គ្រាន់ សម្រាប់បែងចែករវាងអាក្រក់ និងល្អ ខុស និងត្រូវ ពាក្យពិត និងពាក្យកុហកដោយបដិសេធដាច់ខាតនូវនយោបាយប្រជា ភិបូតិរបស់គណបក្សប្រឆាំង ហើយបន្តរក្សាខ្ជាប់នូវផល ប្រយោជន៍ពិតជាក់ស្តែង គឺភាពចម្រុងចម្រើនរបស់ជាតិ និង ជីវភាពរស់នៅដែលកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ។

រដ្ឋសភាបើកសម័យប្រជុំលើកទី ៥ នីតិកាលទី ៥ ក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន



រដ្ឋសភាបើកសម័យប្រជុំលើកទី ៥ នីតិកាលទី ៥ ក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

កាលពីថ្ងៃទី ២០ ខែតុលាឆ្នាំ ២០១៥ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំពេញអង្គលើកទី ៥ នីតិកាលទី ៥ មានក្រុមចំនួន ១១០ រូបក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។

សម័យប្រជុំនេះមានរបៀបវារៈចំនួន៧ ១-ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី ៥ នីតិ កាលទី ៥ ២-របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាខ្លោះសម័យប្រជុំរដ្ឋសភាលើកទី៤នីតិកាលទី៥និងលើកទី៥ នីតិកាលទី ៥ ៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រទេស ៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ៦-ការពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា ២១ នៃច្បាប់ស្តីពីលទ្ធកិច្ចៈសមាជិកព្រឹទ្ធសភា ៧-ការបោះឆ្នោតទុកចិត្ត ឯកឧត្តម **អ៊ុយ សា ពន្លឺ** ជាអគ្គសំរេងករនៃអាជ្ញាធរសំរេងកម្ពុជា ។

ក្នុងសម័យប្រជុំនោះដែរ សមាជិកសភាទាំង ២ គណបក្ស គឺគណបក្សប្រជាជនកម្ពុជា និងសមាជិកសភាគណបក្សសង្គ្រោះជាតិ បានពិភាក្សាផ្នែកដេញដោលគ្នានៅក្នុងសម័យប្រជុំយ៉ាងផុលផុស តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសេរីភាពក្នុងការបញ្ចេញមតិ និងឈរលើគោលការណ៍គោរពយ៉ាងខ្ជាប់ខ្ជួននូវវប្បធម៌សន្តិសុខនៃគណបក្សទាំង ២ ដែលមានអាសនៈក្នុងរដ្ឋសភា ។

សម័យប្រជុំបានផ្តល់ការគាំទ្រ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការយល់ព្រម លើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសរុស្ស៊ី ដែលមាន ១៣ មាត្រាដោយសំឡេង ១០៩ លើ ១១០ សំឡេង ។

មានប្រសាសន៍នៅក្នុងឱកាសនោះសម្តេចតេជោនាយករដ្ឋមន្ត្រី **ហ៊ុន សែន** បានគូសបញ្ជាក់ថា កិច្ចប្រជុំរបស់យើងបានជជែកគ្នា ពាក់ព័ន្ធនឹងសេដ្ឋកិច្ចដែលយើងត្រូវគិតដើម្បីរួមគ្នាកសាងសេដ្ឋកិច្ច ។ សម្តេចបានលើកឡើងទាក់ទងនឹងកិច្ចព្រមព្រៀងនេះ វាគ្រាន់តែសម្រាប់ទិញត្រាក់ទ័រ ទិញគ្រឿងយន្តកសិកម្មរបស់ប្រទេសរុស្ស៊ី ។ ការធ្វើសេដ្ឋកិច្ចរបស់ប្រទេសមួយវាមិនគ្រាន់តែពឹងអាស្រ័យលើការនាំចូលនោះទេ យើងត្រូវការដើរលក់ទំនិញរបស់យើងផងដែរ គឺបញ្ចូលក់ទំនិញកម្ពុជាឱ្យប្រទេសរុស្ស៊ី ។ ជាមួយនេះក៏អាចមានការ

វិនិយោគទាក់ទងជាមួយនឹងបញ្ហាវិស័យកសិកម្ម ដូចជាការកែច្នៃសម្រាប់ការនាំចេញអង្ករទៅកាន់ប្រទេសរុស្ស៊ី ព្រោះប្រទេសរុស្ស៊ី គឺជាតំបន់ធ្លាប់ផ្ទះនូវរោងចក្រអគ្គិសនីប្រើដោយថាមពលនុយក្លេអ៊ែរ អំពើនៃតំបន់ដាំដុះខ្នុរខាតមួយចំនួនតម្រូវឱ្យមានការនាំចូល ។ អញ្ជើងយើងក៏ត្រូវការលក់ទំនិញរបស់យើងដែរ ។

សម្តេចក៏បានបញ្ជាក់ដែរថាសម្តេចមិនដែលភ្លេចម្តងណាទេនៅក្នុងប្រវត្តិអន្តរជាតិ សូម្បីតែការប្រជុំនៅទីក្រុងប៉េកាំងសម្តេចមិនភ្លេចនូវការទាមទារឱ្យមានការសម្រួលពាណិជ្ជកម្មរវាងប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍន៍ជាមួយប្រទេសអ្នកមាន ពីព្រោះមិនយុត្តិធម៌រវាងប្រទេសអ្នកមានទៅប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្រគឺទំនិញរបស់គេចូលតាមចិត្តអត់មានបារាំងទេ។ ប៉ុន្តែសម្រាប់ទំនិញរបស់យើងទៅកាន់ប្រទេសគេវិញ មានហេតុផលមួយយល់ពូក ។ ការនាំចូលប្រទេសយើងទៅកាន់ប្រទេសគេវាជួបការលំបាក ខ្លះគេឱ្យភាពអនុគ្រោះ ខ្លះគេមិនឱ្យភាពអនុគ្រោះ ខ្លះគេឱ្យអនុគ្រោះថាមិនយកពន្ធគយ ក៏ប៉ុន្តែលក្ខខណ្ឌអំពីអនាម័យ ចតា-ឡឺស័ក គឺជារបាំងពាណិជ្ជកម្មផងដែរ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្រកំពុងជួបការលំបាក ។



គួរបញ្ជាក់ដែរថា នៅក្នុងសេចក្តីថ្លែងហេតុ របស់រាជរដ្ឋាភិបាល បានលើកឡើងថា កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រទេសរុស្ស៊ី ស្តីពីការជំរុញនិងការការពារទៅវិញទៅមកនៃការវិនិយោគមាន ១៣ មាត្រា ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី **ស៊ុន ចាន់ថុល** រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម Valiantsin Rybakou អនុរដ្ឋមន្ត្រីក្រសួងការបរទេស ជាតំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រទេសរុស្ស៊ី នៅទីក្រុងម៉ីនស្ក ប្រទេសប្រទេសរុស្ស៊ីនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៤ ។

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរកម្ពុជា និងប្រទេសរុស្ស៊ី នឹងទទួលបានការពង្រឹងនិងពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងគ្នាឱ្យកាន់តែខ្លាំងក្លាថែមទៀតនាថ្ងៃអនាគត ។

ឯកឧត្តម ស៊ីសៃ ពីង ៖ សម្តេចតេជោ ហ៊ុន សែន គឺជាបងប្អូនពិតនៃប្រទេសចិន

* ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅក្រុងម៉ាកាវ បង្កើនការទាក់ទាញអ្នកទេសចរ និងវិនិយោគិន

* សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំ និងសន្និសីទសំខាន់ៗនៅក្រុងម៉ាកាវ



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម **ស៊ី សៃពីង** ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន

ចាប់ពីថ្ងៃទី ១១ ដល់ ១៧ ខែតុលា សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ម៉ីន វ៉ានី ហ៊ុន សែន** បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅទស្សនកិច្ច និងចូលរួមសន្និសីទសំខាន់ៗមួយចំនួននៅសាធារណរដ្ឋប្រជាមានិតចិន ។

* នៅថ្ងៃទី១២តុលា ឯកឧត្តម Chui Sai On ប្រធានប្រតិបត្តិរដ្ឋបាលពិសេសម៉ាកាវ បានរៀបចំពិធីពិសាអាហារថ្ងៃត្រង់ជូនសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តម Chui Sai On ប្រធានប្រតិបត្តិរដ្ឋបាលពិសេសម៉ាកាវមានប្រសាសន៍ថា បើទោះបីជាប្រទេសយើងទាំងពីរ កម្ពុជា ចិន បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាចាប់តាំងពីឆ្នាំ ១៩៥៥ ក៏ពិតមែន ប៉ុន្តែតំបន់ពិសេសម៉ាកាវពុំដែលបានទទួលថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចនៅតំបន់ពិសេសម៉ាកាវនោះទេ ទើបតែពេលនេះមានតែសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញមក តំបន់ពិសេសម៉ាកាវ ។ តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅពេលនេះ នឹងបន្តជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ម៉ាកាវ ក៏ដូចជាកម្ពុជា ចិន ឲ្យកាន់តែរឹងមាំឡើងមួយកម្រិតថ្មីថែមទៀត ពិសេសលើទំនាក់ទំនងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌នៃប្រទេស និងតំបន់ទាំងពីរ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ថ្វីត្បិតតែពេលនេះគឺជាដំណើរទស្សនកិច្ចលើកទី ១ ក៏ពិតមែន ប៉ុន្តែកាលពីឆ្នាំ១៩៩៦សម្តេចធ្លាប់បានធ្វើទស្សនកិច្ច និងស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជួហាយ ដែលនៅមិនឆ្ងាយពីម៉ាកាវ ហើយដែលនៅពេលនោះម៉ាកាវមិនទាន់បានវិលត្រឡប់មកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងម៉ាកាវនៅ

ឡើយទេ ។ ឥឡូវនេះ តំបន់ពិសេសម៉ាកាវបានវិលត្រឡប់មកកាន់ប្រទេសចិនវិញ ដូចនេះរវាងកម្ពុជា និងម៉ាកាវ នឹងឈានទៅរកការពង្រឹងទំនាក់ទំនងឲ្យឈានដល់ចំណុចកំពូលមួយជាមួយគ្នា។ កម្ពុជាចង់ឃើញទំនាក់ទំនងរវាងកម្ពុជា និងម៉ាកាវកាន់តែរីកចម្រើន ពិសេសការអនុវត្តនូវចក្ខុវិស័យផ្លូវស្តុកសមុទ្រ ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម **ស៊ី សៃពីង** ប្រធានាធិបតីចិន ដែលពាក់ព័ន្ធរវាងកម្ពុជា ម៉ាកាវ និងរវាងកម្ពុជាជាមួយនិងប្រទេសចិន ។

សម្តេចតេជោ **ហ៊ុន សែន** និងឯកឧត្តម Chui Sai On បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ពោលគឺធ្វើយ៉ាងណាឲ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា ចិន កើនដល់ ៥ ពាន់លានដុល្លារនៅឆ្នាំ ២០១៧ ដែលក្នុងនោះម៉ាកាវគឺជាចំណែកដ៏ធំមួយក្នុងការចូលរួមជំរុញកំណើននៃទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នា ក្នុងការជំរុញឲ្យមានការហោះហើរត្រង់ពីម៉ាកាវទៅកាន់រាជធានីភ្នំពេញ ខេត្តសៀមរាប ពិសេសការជួយទិញកសិផលអង្ករពីកម្ពុជាមកកាន់ទីផ្សារម៉ាកាវ ។

* នៅថ្ងៃទី១២តុលាឯកឧត្តម Hu Zhengyue ស្នងការនៃក្រសួងការបរទេសចិនប្រចាំតំបន់រដ្ឋបាលពិសេសម៉ាកាវបានទទួលជួបពិភាក្សា និងរៀបចំពិធីពិសាអាហារពេលល្ងាចជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ជូនសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ម៉ីន វ៉ានី ហ៊ុន សែន**។ ឯកឧត្តម Hu Zhengyue បានមានប្រសាសន៍ថាសម្តេចតេជោ **ហ៊ុន សែន**នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតគឺជាក្លែងកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់ពិភពលោកដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅ



សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យឯកឧត្តម Li Jinzao ប្រធានរដ្ឋបាលទេសចរណ៍ជាតិចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ស្នងការនៃក្រសួងការបរទេសចិន ប្រចាំតំបន់រដ្ឋបាលពិសេសម៉ាកាវ បន្ទាប់ពីស្ថាប័នមួយនេះ ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីពេលថ្មីៗ កន្លងទៅនេះ។ ថ្នាក់ដឹកនាំមន្ត្រីរដ្ឋការទាំងអស់ក្នុងស្នងការបានចាត់ទុក សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាអ្នកដឹកនាំនយោបាយដ៏គួរឲ្យគោរព ស្រឡាញ់ និងជាមិត្តដ៏ល្អរបស់ថ្នាក់ដឹកនាំ និងប្រជាជនចិន រួមទាំងថ្នាក់ ដឹកនាំ និងប្រជាជនទីក្រុងម៉ាកាវទាំងមូលផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅបំផុតចំពោះថ្នាក់ដឹកនាំមន្ត្រី នៃស្នងការក្រសួងការបរទេសចិន ប្រចាំតំបន់រដ្ឋបាលពិសេសម៉ាកាវ ពិសេសប្រជាជនចិនរស់ក្នុងទីក្រុងម៉ាកាវ ទាំងអស់ដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតចំពោះវត្តមាន របស់សម្តេច និងភរិយា ព្រមទាំងគណៈប្រតិភូទាំងអស់ក្នុងការអញ្ជើញមក ចូលរួមវេទិកាសេដ្ឋកិច្ចទេសចរណ៍ពិភពលោកម៉ាកាវលើកទី៤ឆ្នាំ២០១៥ និងដំណើរទស្សនកិច្ចជាលើកទី ១ មកកាន់ទីក្រុងម៉ាកាវប្រទេសចិន ។ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម Hu Zhengyue បានធ្វើការផ្លាស់ ប្តូរយោបល់គ្នាទៅវិញទៅមកជុំវិញការពង្រីកទំនាក់ទំនាក់ និងកិច្ចសហ- ប្រតិបត្តិការនៃប្រទេសទាំងពីរ ពិសេសការផ្លាស់ប្តូរនូវទស្សនៈមួយចំនួន ក្នុងការពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រ កម្ពុជាជាមួយ និងតំបន់រដ្ឋបាលពិសេសម៉ាកាវដែលជាតំបន់មួយមានការ ទាក់ទាញបំផុតលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ និង វប្បធម៌ សម្រាប់តំបន់ និងពិភពលោក ។

ក្នុងឱកាស ស្នាក់អាស្រ័យបំពេញទស្សនកិច្ចការងារនៅទីក្រុងម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ- មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តម Li Jinzao ប្រធាន រដ្ឋបាលទេសចរណ៍ជាតិចិនចូលជួបសម្តែងការគួរសម និងពិភាក្សាការ- ងារ ។ ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នោះ សម្តេចតេជោនាយករដ្ឋ- មន្ត្រី និងឯកឧត្តម Li Jinzao បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ទៅ លើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៃប្រទេសទាំង ពីរកម្ពុជា-ចិន ឲ្យកាន់តែមានសក្តានុពលខ្លាំងឡើងថែមទៀត ពិសេសការ ខិតខំរកវិធី ក្នុងការជំរុញអ្នកទេសចរណ៍ចិនមកធ្វើដំណើរទេសចរណ៍ ក្នុងប្រទេសកម្ពុជាឲ្យមានការកើនឡើងរហូតដល់ ១ លាននាក់ នៅក្នុង



សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសុន្ទរកថាក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរ ហិរញ្ញវត្ថុអន្តរជាតិ ក្រោមប្រធានបទ "ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ"

ពេលដ៏ខ្លីខាងមុខ ។ ឯកឧត្តម Li Jinzao មានប្រសាសន៍សុំយោបល់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាក្នុងការជំរុញកំណើនទេសចរណ៍ សម្រាប់ប្រទេសទាំងពីរ ឲ្យកាន់តែមានសក្តានុពលខ្ពស់ថែមទៀត ។ សម្តេច តេជោបានស្នើដល់ឯកឧត្តមប្រធានរដ្ឋបាលទេសចរណ៍ ធ្វើយ៉ាងណាបន្ត ជួយជំរុញឲ្យមានការកើនឡើង នៃចំនួនភ្ញៀវទេសចរណ៍ចិនមកកាន់ ប្រទេសកម្ពុជា រហូតដល់ ១ លាន ៣ សែននាក់ ពោលគឺរក្សាកំណើនត្រឹម តែ ០,០១% នៃចំនួនប្រជាជនចិនសរុប ក្នុងការធ្វើដំណើរទៅបំពេញ ទស្សនកិច្ចទេសចរណ៍នៅកម្ពុជា ។ ក្នុងឆ្នាំ ២០១៤ កន្លងទៅ ចំនួនទេស- ចរចិនដែលធ្វើដំណើរទេសចរណ៍នៅកម្ពុជាមានចំនួន៥៦ម៉ឺននាក់ដោយ មិនរាប់បញ្ចូលនូវអ្នកទេសចរណ៍មកពីម៉ាកាវ និងកោះតៃវ៉ាន់នោះទេ ។ សម្តេចបន្តថា តាមការប្រមើលមើលទៅមុខទៀតនោះពោលគឺក្នុងឆ្នាំ ២០១៥ នេះ ចំនួនភ្ញៀវទេសចរចិននឹងមានការកើនឡើងរហូតដល់ ៧០ ម៉ឺននាក់ ។

* នៅព្រឹកថ្ងៃទី ១៤ ខែតុលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូល រួមកម្មវិធីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរហិរញ្ញវត្ថុអន្តរជាតិក្រោម ប្រធានបទ "ខ្សែក្រវ៉ាត់មួយផ្លូវមួយ" នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ជាតិចិនក្នុងទីក្រុងប៉េកាំងប្រទេសចិន។ វត្តមាននៃការអញ្ជើញដល់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រីត្រូវបានការធ្វើការវិចិត្រស្វាគមន៍យ៉ាងកក់ក្តៅ បំផុតពីលោក Tian Guoli ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារជាតិចិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃធនាគារជាតិចិនជាច្រើនរូប ។

លោក Tian Guoli ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារជាតិចិនមាន ប្រសាសន៍ថា ធនាគារកណ្តាលជាតិចិនត្រូវបានបង្កើតឡើងជាង១០០ឆ្នាំ មកហើយបច្ចុប្បន្នស្ថិតក្នុងចំណាត់ថ្នាក់លើពិភពលោកនិងមានសាខាជាង ៦០០នៅទូទាំងពិភពលោក។ ដោយអនុវត្តតាមអនុសាសន៍របស់ឯកឧត្តម ប្រធានាធិបតី ស៊ី ជីន តឺង លើការអនុវត្តយុទ្ធសាស្ត្រផ្លូវស្វ័យចរន្តនិងកម្ពុជា បានបង្កើននូវកិច្ចសហប្រតិបត្តិការរួមគ្នាខាងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការគ្នាយ៉ាងស្មិតរមួតបំផុត លើយុទ្ធសាស្ត្រផ្លូវ ស្វ័យ ។ តាមរយៈកិច្ចសហប្រតិបត្តិការថ្មីនេះ នឹងនាំឲ្យប្រជាជនកម្ពុជា រួម ទាំងអ្នកជំនាញខាងសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់កម្ពុជា យល់ដឹងកាន់តែស៊ី



សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ ពីសកលវិទ្យាល័យជនជាតិក្លាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន

ជម្រៅនូវយុទ្ធសាស្ត្រខ្សែក្រវាត់មួយផ្លូវមួយ និងចូលរួមអនុវត្តទាំងអស់គ្នា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ លោកប្រធានមានប្រសាសន៍ បន្តថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជាចិន មានកិច្ចសហប្រតិបត្តិការ គ្នាល្អណាស់ ប៉ុន្តែរូបលោកចង់ឃើញថ្នាក់ដឹកនាំថ្នាក់ក្រោមមានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អប្រសើរដូចអ្វីដែលថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ សហការគ្នា។ លោកប្រធានបន្តថាធនធានកណ្តាលរបស់ចិនបានបើកសាខានៅកម្ពុជាក្នុងឆ្នាំ ២០១០ និងបានបម្រើនូវសេវារបស់ខ្លួនយ៉ាងល្អប្រសើរ ជូនដល់ប្រជាជនកម្ពុជា និងអ្នកវិនិយោគទុននានា ។

ថ្ងៃក្នុងពិធីបើក "កម្មវិធីសហប្រតិបត្តិការ និងការផ្លាស់ប្តូរហិរញ្ញវត្ថុ អន្តរជាតិ" ខ្សែក្រវាត់មួយផ្លូវមួយ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងឋានៈជាប្រទេសសេដ្ឋកិច្ចធំជាងគេលំដាប់ទី ២ លើសកលលោក សាធារណរដ្ឋប្រជាមានិតចិន មិនត្រឹមតែកំពុងដើរតួនាទីសំខាន់នៅក្នុង និម្មាបនកម្មហិរញ្ញវត្ថុតំបន់ប៉ុណ្ណោះទេ តែក៏មានឥទ្ធិពលកាន់តែធំឡើងក្នុង សកលលោកផងដែរ។ ក្នុងន័យនេះ ខ្ញុំគិតថា "កម្មវិធីសហប្រតិបត្តិការ និង ការផ្លាស់ប្តូរហិរញ្ញវត្ថុអន្តរជាតិ ខ្សែក្រវាត់មួយ ផ្លូវមួយ " នេះក៏ជាការរួម ចំណែកមួយដ៏សំខាន់ដែរ នៅក្នុងការខិតខំជំរុញឲ្យសម្រេចចេញជារូបរាង ឡើង ក្នុងការអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើម " ខ្សែក្រវាត់សេដ្ឋកិច្ច និង ផ្លូវស្ងួត " របស់ចិន ដែលនឹងក្រសោបតភ្ជាប់នូវបណ្តាញសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំទូលាយ ដោយរួមបញ្ចូលនូវទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ផង ដែរ ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ចិនបាន និង កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយ មិនត្រឹមតែបានក្លាយខ្លួនជាដៃគូពាណិជ្ជកម្មដ៏សំខាន់ជាប្រភព នៃការវិនិយោគផ្ទាល់ដ៏ធំ និងជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ និងកម្ចីសម្បទានដ៏ សំខាន់ដល់ការអភិវឌ្ឍកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងភាពជា ម្ចាស់ និងឯករាជភាពរបស់កម្ពុជាទៀតផង។

សន្និសីទពិសេសរបស់គណបក្សនយោបាយនៅអាស៊ី ស្តីពីផ្លូវស្ងួត បានប្រារព្ធពិធីបើកជាផ្លូវការនៅរសៀលថ្ងៃទី ១៤ តុលាឆ្នាំ ២០១៥ នៅ ទីក្រុងប៉េកាំងប្រទេសចិន ។ សន្និសីទដ៏មានសារៈសំខាន់នេះមានការ អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ និងគណៈប្រតិភូមកពីប្រទេស ចំនួន ៥២ និងតំណាងគណបក្សនយោបាយមកពី ៦០ លើពិភពលោក។

ឯកឧត្តម លីង យីនសាន សមាជិកគណៈអចិន្ត្រៃយ៍នៃការិយានយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិនមានប្រសាសន៍ថា សន្និសីទនេះពិតជាមាន សារៈសំខាន់ខ្លាំងណាស់ ព្រោះវិថីសុត្រគឺមានចក្ខុវិស័យរួមគ្នា ដើម្បីកិច្ច សហប្រតិបត្តិការជាមួយគ្នា និងអភិវឌ្ឍន៍រួមគ្នា ។ យើងអាចធ្វើការផ្លាស់ប្តូរ វប្បធម៌ សិល្បៈ និងផលប្រយោជន៍ប្រជាពលរដ្ឋរួមគ្នា តាមរយៈវិថីសុត្រ នេះ។ ឯកឧត្តមបន្តថាដូចជាបញ្ហាពិភពលោកគឺមានបញ្ហាគ្រោះមហន្តរាយ បញ្ហាហិរញ្ញវត្ថុ ជំងឺឆ្លង និងភេរវកម្ម ប្រទេសតែមួយគឺមិនអាចដោះស្រាយ តែខ្លួនឯងបានទេ មានន័យថាត្រូវតែរួមគ្នាដើម្បីដោះស្រាយរួមគ្នា ពិសេស តំបន់អាស៊ីត្រូវតែរួមគ្នាដើម្បីភាពរីកចម្រើន និងការឯកភាពរវាងគ្នា ហើយ ជោគវាសនារបស់ប្រជាជនអាស៊ី គឺស្ថិតក្នុងកណ្តាប់ដៃនៃយើងទាំងអស់ គ្នា ពោលគឺសម្រាប់ប្រទេសទាំងអស់មិនមែនតែប្រទេសចិននោះទេ ។ ថ្លែងសន្ទនាថាក្នុងសន្និសីទនោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពី ប្រវត្តិសាស្ត្រជាង ២០០០ ឆ្នាំកន្លងមក ប្រជាជននៅទ្វីបអាស៊ី-អឺរ៉ុប បានធ្វើ ការដោះដូរទំនិញតាមរយៈប្រកាសពាណិជ្ជកម្មមួយចំនួន ដែលតភ្ជាប់ទ្វីប អាស៊ី អឺរ៉ុប និងអាហ្វ្រិក ដែលអ្នកជំនាន់ក្រោយស្គាល់ថាជា "វិថីសុត្រ " ។ បណ្តាប្រទេសទាំងតូចទាំងធំ បានទទួលផលប្រយោជន៍យ៉ាងច្រើនពីវិថី សុត្រ ដែលជាដីម្ចាស់នៃសន្តិភាព កិច្ចសហប្រតិបត្តិការ ការបើកចំហ បរិយាប័ន្ន និងការចែករំលែកការរៀនសូត្រ និងការយល់ដឹងពីគ្នាទៅវិញ ទៅមកដើម្បីការរីកចម្រើនរួម ។ លើមូលដ្ឋាននៃប្រវត្តិសាស្ត្រដ៏យូរលង់ នេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមដាក់ចេញដោយឯកឧត្តម ប្រធានាបតី ស៊ី ឌីនស៊ី កាលពីឆ្នាំ ២០១៣ ក្នុងការធ្វើឲ្យរស់ឡើងវិញនូវ "វិថីសុត្រ " នេះ តាមរយៈទស្សនទាន "ក្រវាត់សេដ្ឋកិច្ចនៃវិថីសុត្រថ្មី" រួមជា មួយនឹងគម្រោងពាក់ព័ន្ធផ្សេងទៀត ពិសេសគឺ "វិថីសុត្រសមុទ្រសតវត្សទី ២១" ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនង និងការតភ្ជាប់សេដ្ឋកិច្ច និង ពាណិជ្ជកម្មឲ្យកាន់តែប្រសើរឡើង ទាំងក្នុងក្របខណ្ឌតំបន់ ក៏ដូចជាអន្តរ- ជាតិ ទាំងដែនគោក និងទាំងដែនសមុទ្រ ។

ពិធីផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ ពីសកលវិទ្យាល័យជនជាតិក្លាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិនជូនចំពោះសម្តេចតេ ជោ ហ៊ុន សែន បានរៀបចំឡើងនៅព្រឹកថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០១៥ នៅ ទីក្រុងប៉េកាំង ។ ក្នុងពិធីនេះលោកសាស្ត្រាចារ្យ ស៊ី សាន ឌី សកលវិទ្យាធិ- ការនៃសកលវិទ្យាល័យជនជាតិក្លាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងជាអ្នកវាយតម្លៃសញ្ញាបត្រសិក្សាបានមានប្រសាសន៍ថា ក្នុងនាម លោក និងលោកគ្រូអ្នកគ្រូនៃសកលវិទ្យាល័យជនជាតិក្លាងស៊ីចំនួនជាង ២ ម៉ឺននាក់ សូមអបអរសាទរចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលជា ថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត ជាអ្នកបង្រួបបង្រួមសន្តិភាព និងជា ថ្នាក់ដឹកនាំសាងប្រទេសដែលមានតែមួយគត់នៅលើពិភពលោក ដែល មានទស្សនវិស័យដឹកនាំផ្លាស់ប្តូរប្រទេសទាំងមូលឱ្យរួចផុតពីសង្គ្រាមមក ប្រទេសអភិវឌ្ឍន៍ ។ លោកបន្តទៀតថា ជារៀងរាល់ឆ្នាំសម្តេចតេជោនាយក រដ្ឋមន្ត្រី បានបង្ហាញពីការយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយនឹង ប្រទេសចិន ព្រមទាំងបានជំរុញការអប់រំភាសាចិននៅក្នុងស្រុកខ្មែរ និង ផ្លាស់ប្តូរកិច្ចការអប់រំវប្បធម៌រវាងចិន និងកម្ពុជា ហើយសកលវិទ្យាល័យ សម្រេចប្រគល់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ជាអំណះអំណាងបង្ហាញពី ទេពកោសល្យ និងចំណេះដឹងដ៏ជ្រាលជ្រៅរបស់សម្តេច ។ សម្តេចបាន ជំរុញការអភិវឌ្ឍវិស័យអប់រំជាតិ និងខំប្រឹងប្រែងកែសម្រួលជីវភាពប្រជា-



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Hu Zhengyue ចូលជួបពិភាក្សាការងារ

ជនព្រមទាំងការចូលរួមចំណែកយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការ និង មិត្តភាពរវាងប្រទេសទាំងពីរ ។ សម្តេចតេជោ **ហ៊ុន សែន** មានប្រសាសន៍ ថា កិត្តិយសនេះបានរំលេចនូវកាតព្វកិច្ចចម្បងៗនៅចំពោះមុខដែលខ្ញុំចាំ បាច់ត្រូវធ្វើដោយមិនអាចបន្ទុះដៃ ឬសម្រាក ធ្វេសប្រហែសក្នុងមួយវិនាទី ណាបានឡើយ ។ ពិសេសក្នុងពេលដែលកម្ពុជាកំពុងខិតខំទៅក្នុងការ ធ្វើសមាហរណកម្មក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននៅក្នុងឆ្នាំនេះ និងក្នុង ពេលដែលពិភពលោកទាំងមូលកំពុងតែខិតខំប្រឹងប្រែងដោះស្រាយបញ្ហា ប្រឈមនានា រួមទាំងការថយចុះនៃកំណើនសេដ្ឋកិច្ចជាដើម។ ប្រការនេះ ពិតជាទាមទារនូវសមត្ថភាពទេពកោសល្យ ទស្សនវិស័យប្រកបដោយគតិ បណ្ឌិត ភាពប្រាកដនិយមនៃមេដឹកនាំសម្រាប់ជាតិដ៏ប្រពៃ ការបណ្តុះនូវ ស្មារតី និងឆន្ទៈខ្ពស់ក្នុងកិច្ចអភិវឌ្ឍជាតិមាតុភូមិឱ្យមានភាពចម្រុងចម្រើន ប្រកបដោយចីរភាព រក្សាបាននូវសុខសន្តិភាពនិងសុភមង្គលជូនប្រជាជន និងសង្គមជាតិកម្ពុជា ។ សម្តេចថ្លែងថា ជាការពិតសញ្ញាបត្រនេះ គឺជាសក្ខី ភាពមួយ ដែលមិនត្រឹមតែបញ្ជាក់នូវការទទួលស្គាល់របស់សាកលវិទ្យា- ល័យចំពោះការខិតខំរបស់ខ្លួនខ្ញុំផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញផង ដែរនូវការយកចិត្តទុកដាក់ និងចាប់អារម្មណ៍ខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិ- សុខ សុខុមាលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងព្រះរាជាណាចក្រ កម្ពុជា ។ សញ្ញាបត្រនេះ ក៏បានលើកទឹកចិត្តបន្ថែមដល់រូបខ្ញុំក្នុងការបន្តនូវ បុព្វហេតុបម្រើប្រជាជនបម្រើជាតិមាតុភូមិ បន្តអភិវឌ្ឍសង្គម សេដ្ឋកិច្ច កម្ពុជា ការលើកកម្ពស់មរតកវប្បធម៌ ការថែរក្សាប្រពៃណីអរិយធម៌ជាតិឱ្យ បានឆ្លងវង្ស រឹងមាំ និងការអភិវឌ្ឍវិស័យសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រឱ្យ ស្របទៅនឹងនិន្នាការនៃចរន្តសកលភាវូបនីយកម្ម ។ សម្តេចតេជោ **ហ៊ុន សែន** មានប្រសាសន៍បញ្ជាក់ថា កិត្តិយសដែលខ្ញុំទទួលបាននៅថ្ងៃនេះ គឺ ជាកិត្តិយសរបស់យើងទាំងអស់គ្នា ។ ពីព្រោះកិច្ចខិតខំប្រឹងប្រែង និងពលិ- កម្មទាំងអស់របស់ខ្ញុំ គឺនៅក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនជាទី ស្រឡាញ់របស់ខ្ញុំ ។ ខ្ញុំមិនភ្លេចនូវការដឹងគុណចំពោះសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា និងជនរួមជាតិកម្ពុជាទាំងអស់ដែលបានបោះ ឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបន្តតំណែងជាបន្តបន្ទាប់ពីអា- ណត្តិមួយទៅអាណត្តិមួយ ។

*នៅថ្ងៃទី១៥ ខែតុលា សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ ខ្ពស់កម្ពុជាជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម **ស៊ី ជិនតិច** ប្រធានាធិបតីនៃសាធារណប្រជាមានិតចិននៅវិមានរដ្ឋ នាទី ក្រុងប៉េកាំង ។ នៅក្នុងជំនួបដែលពោរពេញដោយភាពស្និទ្ធស្នាលនេះ ឯកឧត្តម **ស៊ី ជិនតិច** បានសម្តែងនូវការស្វាគមន៍ចំពោះសម្តេចតេជោ **ហ៊ុន សែន** ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំនៅទី ក្រុងប៉េកាំង និងបានអបអរសាទរសម្តេចតេជោដែលទទួលបានការគាំទ្រ ជាប់ជាប្រធានគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម **ស៊ី ជិនតិច** បានមាន ប្រសាសន៍ថា ឆ្នាំនេះព្រះមហាក្សត្រកម្ពុជាបានយាងចូលរួមខួបទី៧០នៅ ប្រទេសចិន។ ឯកឧត្តម **ស៊ី ជិនតិច** បានមានប្រសាសន៍ថា កន្លងទៅនេះ បក្សកុម្មុយនីស្តចិនតែងតែគាំទ្រដល់កម្ពុជា ហើយកម្ពុជាក៏មានទំនាក់- ទំនងល្អជាមួយនឹងប្រទេសចិនយូរលង់ណាស់មកហើយ ។ សម្តេច តេជោ **ហ៊ុន សែន** បានមានប្រសាសន៍ថ្លែងអំណរគុណដល់ឯកឧត្តម **ស៊ី ជិនតិច** ដែលបានអញ្ជើញសម្តេចចូលរួមកិច្ចប្រជុំពិសេសរបស់គណ បក្សនយោបាយអាស៊ី និងថ្លែងអំណរគុណដល់ឯកឧត្តម **ស៊ី ជិនតិច** ដែលបានអបអរសាទរសម្តេចជាប់ជាប្រធានគណបក្សប្រជាជនកម្ពុជា ។ សម្តេចតេជោបានអបអរសាទរដល់ប្រជាជនចិន ដែលបានប្រារព្ធខួប លើកទី៧០ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងអបអរសាទរចំពោះ ការរីកចម្រើនរបស់ប្រជាជនចិន ជាពិសេសប្រទេសចិនបានចូលរួម ចំណែកផ្តល់វិភាគទានដល់ប្រទេសកំពុងអភិវឌ្ឍន៍ ។ សម្តេចក៏បានគាំទ្រ ដល់គោលនយោបាយសេដ្ឋកិច្ចផ្លូវសុត្រ ដែលជាគំនិតផ្តួចផ្តើមពីរដ្ឋាភិ- បាលចិន ។ ដោយឡែកទាក់ទិននឹងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ អាស៊ី សម្តេចបានមានប្រសាសន៍ថា ជាកត្តាសំខាន់ណាស់សម្រាប់ ប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់ ហើយកម្ពុជានឹងរៀបចំអនុម័តនូវឯក- សារទាំងឡាយ ដើម្បីចូលរួមជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ អាស៊ី។ សម្តេចក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលតែងតែ យកចិត្តទុកដាក់ព្យាបាលព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ និងសម្តេច ព្រះមហាក្សត្រីកន្លងទៅនេះ។ នៅក្នុងជំនួបនេះ សម្តេចតេជោស្នើដល់ភាគី ចិនឲ្យជួយបណ្តុះបណ្តាលដល់យុវជន និងស្ត្រីកម្ពុជា ។ សម្តេចតេជោ **ហ៊ុន សែន** ក៏បានថ្លែងអំណរគុណចំពោះចិនដែលបានផ្តល់ជំនួយ សម្រាប់ការសាងសង់ពហុកីឡដ្ឋាននៅកម្ពុជាក្នុងឱកាសដែលកម្ពុជានឹង ធ្វើជាប្រធានស៊ីហ្គេមនៅឆ្នាំ២០២៣ ។ សម្តេចតេជោក៏បានស្នើឲ្យភាគីចិន ទិញអង្ករកម្ពុជាឲ្យបានមួយឆ្នាំ១០ម៉ឺនតោន និងស្នើឲ្យរដ្ឋាភិបាលចិនមាន កូតាថែមទៀតក្នុងការនាំអង្ករពីកម្ពុជាចូលប្រទេសចិន និងនាំចូលកៅស៊ូ កម្ពុជាមកកាន់ប្រទេសចិនផងដែរ។ សម្តេចក៏បានស្នើសុំឲ្យរដ្ឋាភិបាលចិន ជំរុញអ្នកវិនិយោគទៅកាន់ប្រទេសកម្ពុជា ។ ក្នុងឱកាសនោះដែរ សម្តេច តេជោបានសុំអញ្ជើញឯកឧត្តម **ស៊ី ជិនតិច** ទៅទស្សនកិច្ចនៅកម្ពុជា ។ ជាការឆ្លើយតបឯកឧត្តម **ស៊ី ជិនតិច** ចង់ឃើញកម្ពុជានិងចិនមានកិច្ច សហប្រតិបត្តិការថែមទៀត ដោយបានចាត់ទុកថាសម្តេចតេជោ **ហ៊ុន សែន** គឺជាបងប្អូនពិតនៃប្រទេសចិន ។ ឯកឧត្តម **ស៊ី ជិនតិច** បានប្តេជ្ញាជំរុញ ឲ្យមានកូតានាំអង្ករពីកម្ពុជាចូលប្រទេសចិនឲ្យបាន ១០ ម៉ឺនតោន ដូចអ្វី ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីស្នើសុំ និងជំរុញអ្នកវិនិយោគ អ្នកទេស- ចរចិនទៅកាន់ប្រទេសកម្ពុជាឲ្យបានកាន់តែច្រើន ។ ជាពិសេសភាគី

ចិនបានឯកភាព ផ្តល់ជំនួយឥតសំណង ដល់កម្ពុជាចំនួន ១ ពាន់លានយ៉ន និងជួយ កសាងមន្ទីរពេទ្យនៅខេត្តត្បូងឃ្មុំ។ ក្រោយ ពីជំនួបបានបញ្ចប់ភាគី កម្ពុជា និងចិន បាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៥ ក្នុងនោះមាន៖ ពិធីសារកិច្ចព្រមព្រៀងសាង សង់ពហុកីឡដ្ឋានមរតកតេជោ កិច្ចព្រមព្រៀង ព្រៀងផ្តល់ថវិកា កិច្ចព្រមព្រៀងវិនិយោគ លើវិស័យឧស្សាហកម្ម និងកៅស៊ូ ការ បណ្តុះបណ្តាលវិនិយោគ និងកសិឧស្សាហកម្ម កិច្ចព្រមព្រៀងទិញអង្ករពីកម្ពុជា មួយឆ្នាំ ១០ ម៉ឺនតោន ចាប់អនុវត្តពីឆ្នាំ ២០១៦ តទៅ ។

* នៅព្រឹកថ្ងៃទី ១៦ ខែតុលា នៅទីក្រុងប៉េកាំង សម្តេចតេជោ **ហ៊ុន សែន** បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ច ប្រជុំវេទិកាស្តីពីការកាត់បន្ថយភាពក្រីក្រសកល និងការអភិវឌ្ឍឆ្នាំ ២០១៥ ក្រោមប្រធានបទ " ការអភិវឌ្ឍរួមគ្នារយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បី លុបបំបាត់ភាពក្រីក្រ " ។ នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានាធិបតីចិន **ស៊ី ឌីនពីង** បានបង្ហាញនូវមោទនភាពចូលរួមលុបបំបាត់ភាពក្រីក្រ ជា ពិសេសសម្រាប់ប្រទេស ដែលកំពុងប្រឈមនឹងភាពក្រីក្រ ។ ឯកឧត្តម ប្រធានាធិបតីបានបញ្ជាក់អំពីការប្រមូលធនធានមនុស្សក្នុងសង្គម ហើយ ផ្តល់ការអប់រំដល់ពួកគេឲ្យយល់ដឹងអំពីវិធីនានា ក្នុងការលើកកម្ពស់ជីវភាព ដើម្បីឈានទៅរកការលុបបំបាត់ភាពក្រីក្រ។ ប្រទេសចិននឹងបន្តជួយ ដល់ប្រទេសកំពុងអភិវឌ្ឍ រួមទាំងថវិកា និងការអភិវឌ្ឍធនធានមនុស្ស ដោយមានការចូលរួមទាំងអស់គ្នា ដើម្បីឆ្លើយតបនឹងការកាត់បន្ថយភាពក្រីក្រ លើពិភពលោក ឲ្យបានឆាប់ និងមានប្រសិទ្ធភាព ។

ថ្ងៃនៅក្នុងកិច្ចប្រជុំនោះដែរ សម្តេចតេជោ **ហ៊ុន សែន** បានលើក ឡើងថា ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនកម្ពុជាម្នាក់ បានកើន ឡើងគួរជាទីមោទនៈ ពី ២៥៣ ដុល្លារអាមេរិកនៅឆ្នាំ១៩៩៨ ដល់ ១២២៥ ដុល្លារអាមេរិកនៅឆ្នាំ ២០១៥ ។ ចំណែកអត្រាភាពក្រីក្រនៅកម្ពុជា ត្រូវ បានកាត់បន្ថយពី ៥៣,២% នៅឆ្នាំ ២០០៤ មកត្រឹម ១៣,៥% នៅឆ្នាំ ២០១៤ ។ ការកាត់បន្ថយអត្រានៃភាពក្រីក្រមកត្រឹម ១៣,៥% នៅឆ្នាំ ២០១៤ ធ្វើឲ្យកម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេសជោគជ័យបំផុតទី ៤ លើពិភពលោក ក្នុងការកាត់បន្ថយភាពក្រីក្រ ដោយសម្រេចបានគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍ ក្នុងការកាត់បន្ថយអត្រាភាពក្រីក្រ មុនកាល បរិច្ឆេទកំណត់នាចុងឆ្នាំ ២០១៥ ទន្ទឹមនឹងការសម្រេចបានគោលដៅចំនួន បួនទៀត ដូចជាការកាត់បន្ថយអត្រាមរណភាពរបស់កុមារ និងការលើក កម្ពស់សុខភាពមាតាជាដើម ។ សម្តេចតេជោ **ហ៊ុន សែន** បានអះអាងថា "ដូចគ្នានឹងបណ្តាប្រទេសនានាលើពិភពលោកដែរ កម្ពុជាគឺបានដាក់ចេញ នូវគោលនយោបាយ និងយុទ្ធសាស្ត្ររួម និងតាមវិស័យជាច្រើន ព្រមទាំង បានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និង សង្គម រួមមាន ផ្លូវ អគ្គិសនី ទឹក ប្រព័ន្ធធារាសាស្ត្រ វិស័យអប់រំ វិស័យ សុខាភិបាល និងសេវាសង្គមផ្សេងទៀត ដើម្បីលើកស្ទួយកំណើនប្រកប ដោយបរិយាប័ន្ន និងចីរភាពជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងធានាកាត់ បន្ថយភាពក្រីក្រឲ្យបានតាមគោលដៅជាង ១% ក្នុងមួយឆ្នាំ" ។ ជាមួយនឹង



ឯកឧត្តម លោកជំទាវ និងគណៈប្រតិភូមកពីប្រទេសចំនួន ៥២ និងតំណាងគណបក្សនយោបាយមកពី ៣៦០ លើពិភពលោក ចូលរួមក្នុងសន្និសីទពិសេសរបស់គណបក្សនយោបាយនៅអាស៊ី ស្តីពីផ្លូវស្បែក

កិច្ចប្រឹងប្រែងនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧,៧% ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយដែលត្រូវបានធនាគារពិភពលោក ចាត់បញ្ចូលជាប្រទេសក្នុងក្រុមឯកទត្តករកំណើនទាំងប្រាំបីនៅលើ ពិភពលោក ។

សម្តេចតេជោ **ហ៊ុន សែន** ក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីវេទិកា សៀវភៅលើកទី៦ ក្រោមប្រធានបទ " សន្តិសុខ និងកិច្ចសហប្រតិបត្តិការ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកៈ តថភាព និងចក្ខុវិស័យ " ។ សម្តេចតេជោបាន ថ្លែងថា ប្រទេសនៅអាស៊ី រួមទាំងកម្ពុជាផងសុទ្ធតែបានរួមចំណែកក្នុង ដំណើរវិវត្តន៍របស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយប្រាថ្នាចង់ឃើញទំនាក់ទំនងជាវិជ្ជមានរវាងមហាអំណាចធំៗទាំងអស់ ក្នុងន័យស្ថាបនា និងកិច្ចសហប្រតិបត្តិការប្រកបដោយជំនឿ និងទំនុកចិត្ត ដើម្បីដោះស្រាយបញ្ហា តំបន់ និងសកលសំខាន់ៗ ពិសេសគឺពង្រឹងសន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ។ ទាក់ទងបញ្ហាសមុទ្រចិនខាងត្បូង សម្តេចតេជោ **ហ៊ុន សែន** បានស្នើឲ្យបន្តដោះស្រាយដោយផ្អែកលើយន្ត ការដែលមានស្រាប់ក្នុងក្របខណ្ឌអាស៊ាន ចិន រួមមានសេចក្តីថ្លែងការណ៍ សមុទ្រចិនខាងត្បូង (DOC) គោលការណ៍ទាំង ៦ ចំណុចរបស់អាស៊ានស្តី ពីសមុទ្រចិនខាងត្បូង និងការខិតខំដើម្បីឈានទៅសម្រេចបាននូវក្រុម ប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ពិសេសគឺការពិភាក្សាគ្នាដោះស្រាយ បញ្ហារវាងភាគីដែលមានការពាក់ព័ន្ធដោយគ្រង់ ក្នុងករណីវិវាទទឹកដីនៅ ក្នុងតំបន់នេះ។ ទាក់ទងសភាពការណ៍នៅសមុទ្រចិនខាងកើតនិងនៅអ៊ុយ ក្រែន សម្តេចតេជោ **ហ៊ុន សែន** បានលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធទាំង អស់ប្រកាន់យកនូវភាពអត់ធ្មត់ និងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហា ដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ ជៀសវាងការប្រើ កម្លាំងយោធាដោះស្រាយជម្លោះ ។

ដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទសំខាន់ៗ នៅសា ធារណរដ្ឋប្រជាមានិតចិនរបស់សម្តេចតេជោ **ហ៊ុន សែន** បានទទួលជោគ ជ័យដ៏ត្រចះត្រចង់។ តាមរយៈដំណើរទស្សនកិច្ចនេះ ធ្វើឲ្យចំណងមិត្តភាព និងកិច្ចប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាង កម្ពុជា-ចិន កាន់តែបានពង្រឹងឡើង ដែលកាន់តែបានផ្តល់ភាពអនុគ្រោះ ថែមទៀតដល់ការជំរុញដំណើរការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម របស់កម្ពុជា ព្រមជាមួយនោះ បានលើកកម្ពស់មួយកម្រិតទៀតនូវតួនាទីរបស់កម្ពុជា ក្នុងការចូលរួមក្នុងកិច្ចការតំបន់ និងអន្តរជាតិ ។

ឯកសារចំនួន ៦ ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចប្រកបដោយ ជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋបារាំង



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជួបពិភាក្សាការងារជាមួយ ឯកឧត្តម François Hollande ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង



សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម François Hollande ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន ៦

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំងចាប់ពីថ្ងៃទី ២៥-២៧ ខែតុលា ឆ្នាំ ២០១៥ ។

នៅរសៀលថ្ងៃទី ២៥ តុលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិកម្ពុជា និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅសិក្សារៀនសូត្រនៅសាធារណរដ្ឋបារាំង និងអាឡឺម៉ង់ ចំនួនប្រមាណ ១ ពាន់នាក់ ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដែលបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនជនរួមជាតិទាំងអស់ ដែលមានវត្តមានក្នុងពិធីដឹកជញ្ជូននៅថ្ងៃនេះ។ សម្តេចតេជោមានប្រសាសន៍បន្តថា កម្ពុជាបានឆ្លងកាត់នូវសង្គ្រាមនិងរបបប្រល័យពូជសាសន៍ដ៏ល្ងង់ល្ងៃជូរចត់បំផុត បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនានាលើសកលលោក ដែលធ្វើឲ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតព្រាត់ប្រាស់គ្នា ចាកចោលស្រុកកំណើតរបស់ខ្លួន មករស់នៅឯបរទេស។ ដោយសារតែប្រវត្តិសាស្ត្រដ៏ជួរចត់នោះហើយ យើងពិតជាមិនចង់បាននូវប្រវត្តិសាស្ត្រប្រពៃណីរបស់បងប្អូននោះកើតឡើងសារជាថ្មីនៅលើទឹកដីដីកំសត់របស់យើងទៅមុខទៀតទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះស្ថានភាពរបស់ប្រទេសកម្ពុជាមិនដូចពីពេលមុនទៀតទេ គឺកម្ពុជាកំពុងបោះជំហានទៅមុខ និងកំពុងធ្វើការអភិវឌ្ឍស្ទើរគ្រប់ទីកន្លែងទាំងអស់ ចាប់តាំងពីទីក្រុងរហូតដល់តំបន់ចុងកាត់មាត់ញាតិ ពិសេសធ្វើការប្រកួតប្រជែងលើការកសាងសេដ្ឋកិច្ចមួយដ៏រឹងមាំ ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ។ សម្តេចមានប្រសាសន៍ថា នៅពេលនេះ សម្តេចមិនមែននិយាយក្នុងនាមជាមេដឹកនាំគណបក្សនយោបាយនោះទេ ផ្ទុយទៅវិញគឺរូបសម្តេចនិយាយក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសមួយកំពុងដើរលើផ្លូវត្រូវ និងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់នៅចំពោះមុខបងប្អូនទាំងនោះថា អ្វីដែលបងប្អូនបានឮ និងបានឃើញនៅតាមបណ្តាញសារព័ត៌មានពីប្រទេសកំណើតរបស់ខ្លួន គឺវាមិនទាន់គ្រប់គ្រាន់នោះទេ ផ្ទុយទៅវិញគឺមានតែបងប្អូនជនរួមជាតិទាំងអស់

ធ្វើដំណើរទៅលេងស្រុកកំណើតដោយផ្ទាល់ទេ ទើបអាចដឹងថា តើកម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពបែបណា។ ប្រទេសកម្ពុជាមិនមែនជាប្រទេសរបស់អ្នកកាន់អំណាចមួយក្រុមនោះទេ ផ្ទុយទៅវិញកម្ពុជាគឺជាប្រទេសរបស់ប្រជាជនកម្ពុជាទាំងអស់ រាប់ទាំងបងប្អូនជនរួមជាតិខ្មែរកំពុងមានវត្តមានរស់នៅក្រៅប្រទេសផងដែរ ។ សម្តេចតេជោមានប្រសាសន៍លើកឡើងពីបញ្ហាសន្តិសុខ ស្ថេរភាពក្នុងតំបន់ និងអន្តរជាតិបញ្ហាព្រំដែនរបស់កម្ពុជាជាមួយនឹងប្រទេសជិត ពិសេសការដែលកម្ពុជាចូលរួមសមាជិកពេញសិទ្ធិរបស់អាស៊ាន។ សម្តេចតេជោបានសំដែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ នៅចំពោះមុខបងប្អូនជនរួមជាតិខ្មែរ ក្នុងការការពារបូរណភាពដែនដី ដែលព្រះករុណាព្រះបរមរតនកោដិបានបន្ទូលទុកពិសេស ការខិតខំពន្លឿននាំកំទេចកិច្ចសហប្រតិបត្តិការរួមជាមួយនិងប្រទេសជិតខាង ដើម្បីប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាតំបន់មួយមានសន្តិភាព ស្ថេរភាព មានការអភិវឌ្ឍខាងសេដ្ឋកិច្ច ការផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍វប្បធម៌ និងការប្រាស្រ័យទាក់ទាក់គ្នាយ៉ាងជិតស្និទ្ធ ពីសំណាក់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន។ សម្តេចតេជោក៏បានថ្លែងអំពីផែនការមិនស្មោះត្រង់របស់បក្សប្រឆាំង ដែលមានបំណងព្យាបាទមកលើរូបសម្តេច។ លោក សមរង្ស៊ី ត្រូវធ្វើការសុំទោសជាសាធារណៈចំពោះទង្វើដែលខ្លួនបានប្រព្រឹត្តមកលើសម្តេចនោះទើបសង្ឃឹមថា ទំនាក់ទំនងនយោបាយអាចឈានមករកភាពប្រក្រតីវិញបាន ។

នៅព្រឹកថ្ងៃទី២៦តុលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទទួលទានអាហារពេលព្រឹកការងារជាមួយសហព័ន្ធនិយោជកបារាំង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ជាដៃគូផ្នែកឯកជននៃប្រទេសទាំងពីរកម្ពុជា បារាំងជាច្រើនរូប ។

លោក Frederic Sanchez ប្រធានក្រុមប្រឹក្សាធុរកិច្ចបារាំង កម្ពុជាមានប្រសាសន៍ថា អង្គការរបស់លោកមានទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងអស់លើពិភពលោក ក្នុងនោះប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលអង្គការរបស់លោក បានចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ឯកឧត្តមមានប្រសាសន៍បន្តថា ការជួយគ្នា



សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយសហព័ន្ធនិយោជកបារាំង

បែបនោះគឺជាការជួយគ្នាមានលក្ខណៈពិសេសជាមួយនឹងប្រទេសកម្ពុជា ដោយសារតែប្រទេសកម្ពុជាមានសហគមន៍ជាច្រើន ដែលបានអភិវឌ្ឍន៍ ធុរកិច្ចនៅកម្ពុជា ។ លោកប្រធានក៏បានគូសបញ្ជាក់ដែរថា ក្នុងវេទិកានៅ ថ្ងៃនេះ មានសហគ្រាសបារាំងចំនួន ៤០ ដែលបណ្តាក់ទុននៅកម្ពុជា ចូល រួមស្តាប់នូវប្រសាសន៍របស់សម្តេចតេជោ ដែលទាក់ទិនទៅនឹងស្ថានភាព សេដ្ឋកិច្ចនៅកម្ពុជា ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈ ពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាត្រូវបានគេទទួលស្គាល់ថា មានការផ្លាស់ប្តូរយ៉ាងល្អប្រសើរគួរឲ្យកត់សម្គាល់ ទាំងទិដ្ឋភាពនយោ- បាយ សន្តិសុខ សេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម និងវិនិយោគ។ ការបែងចែក ផលនៃកំណើនបានដល់ប្រជាជនគ្រប់រូប ជាពិសេសលទ្ធភាពនៃការ ទទួលបាននូវការងារធ្វើហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ និងចំណូលកាន់តែ ប្រសើរឡើង ដែលបានរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយអត្រាភាព ក្រីក្ររបស់ប្រជាជន ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា នៅ តំបន់អាស៊ីមានក្រុមហ៊ុនបារាំងមួយចំនួនមានទីតាំងនៅប្រទេសចិន ឬ ប្រទេសថៃ និងនៅប្រទេសមួយចំនួនទៀត។ ក្នុងសម័យកាល "ខ្សែ សង្វាក់ ផ្គត់ផ្គង់តំបន់" ដែលមានន័យថា គ្មានទំនិញណាមួយដែលដើមដល់ចុងនៅ លើទីតាំងតែមួយនៅក្នុងប្រទេសតែមួយឡើយ, ខ្ញុំយល់ឃើញថា ក្រុមហ៊ុន បារាំងទាំងនោះ អាចធ្វើការពិចារណាឲ្យមានផ្នែកណាមួយនៃសង្វាក់ ផលិតកម្មរបស់ខ្លួនមានសកម្មភាពនៅកម្ពុជា ដោយផ្អែកលើសក្តានុពល សំខាន់ៗរបស់កម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃ ឧស្សាហកម្មកម្មសាល និងនៅតាមផ្នែកផលិតកម្ម និង សេវាកម្មផ្សេងទៀត និងផ្អែកទៅលើឧត្តមភាពប្រៀបធៀប ពិសេសរបស់ កម្ពុជាដែលជាប្រទេសបើកចំហ មានប្រាក់ឈ្នួលសមរម្យ មានកម្លាំងពល- កម្មវ័យក្មេង និងសកម្ម ព្រមជាមួយនឹងភាពអំណោយផលនៃអាកាសធាតុ និងធនធានធម្មជាតិ។

នៅរសៀលថ្ងៃទី ២៦ តុលា នេះ សម្តេចតេជោ ហ៊ុន សែន បានជួប ពិភាក្សាការងារជាមួយឯកឧត្តម François Hollande ប្រធានាធិបតីបារាំង នៅវិមានរដ្ឋាភិបាល Elyse នៅទីក្រុង Paris ។

សម្តេចតេជោ ហ៊ុន សែន បានអរគុណរដ្ឋាភិបាលបារាំងដែលបាន ផ្តល់ផែនទីដល់កម្ពុជាក្នុងការផ្ទៀងផ្ទាត់ជាមួយប្រទេសជិតខាងកន្លងមក និង ពេញចិត្តចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរចាប់តាំងពីឆ្នាំ ១៩៩៣ មកដល់បច្ចុប្បន្ន តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិបារាំង AFD ដែល កម្ពុជាបានទទួលកម្ចីសម្បទាន ៤០៦ លាន EURO ។ នៅថ្ងៃនេះ រដ្ឋាភិ-



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិកម្ពុជា និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅសិក្សារៀនសូត្រនៅសាធារណរដ្ឋ បារាំង និងអាឡឺម៉ង់ ចំនួនប្រមាណ ១ ពាន់នាក់

បាលបារាំងក៏បានផ្តល់កម្ចីបន្ថែមទៀតដល់កម្ពុជា។ សម្តេចតេជោបានស្នើ ភាគីបារាំង ឱ្យពង្រីកទំហំពាណិជ្ជកម្មប្រទេសទាំងពីរឲ្យបានធំទូលាយ។

សម្តេចតេជោបានស្នើដល់ភាគីបារាំង ផ្តល់នូវជំនួយបច្ចេកទេស រួម ទាំងហិរញ្ញវត្ថុ និងធនធានមនុស្សដល់កម្ពុជាក្នុងការជួយជំរុញឲ្យដំណើរ ការនៃការអនុវត្តគោលនយោបាយ ស្តីពីវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ទទួលបានជោគជ័យ។ សម្តេចតេជោបានថ្លែងអំណរ- គុណចំពោះតួនាទីរបស់បារាំង ក្នុងនាមជាសហប្រធានគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក ដែលបានរួមចំណែកយ៉ាងសកម្មដល់ការថែរក្សា និងអភិរក្សប្រាសាទអង្គរកម្ពុជា និងការរួមចំណែកជួយដល់ការជួយជំរុញ កំណើនទេសចរណ៍របស់កម្ពុជា ពិសេសការចុះបញ្ជីប្រាសាទព្រះវិហារជា សម្បត្តិបេតិកភណ្ឌពិភពលោក។ សម្តេចតេជោចូលរួមអបអរសាទរចំពោះ ប្រទេសបារាំងដែលនឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិ ស្តីពីបម្រែ- បម្រួលធាតុអាកាស ដែលគ្រោងធ្វើឡើងនៅខែធ្នូឆ្នាំ ២០១៥ ។

ឯកឧត្តមប្រធានាធិបតីបារាំង François Hollande បានសន្យាជួយ ជំរុញអ្នកវិនិយោគបារាំងទៅកម្ពុជា ពិសេសការវិនិយោគលើវិស័យ អាកាសចរ ទឹកស្អាត និងថ្លើងក្នុងក្រុង។ លោកប្រធានាធិបតីបារាំងក៏ ចង់ឱ្យកម្ពុជាចូលរួមក្នុងសន្និសីទ ស្តីពីការប្រែប្រួលធាតុអាកាសផងដែររួម ទាំងចង់ឱ្យកម្ពុជាប្រើប្រាស់ភាសាបារាំង ក្នុងការអភិវឌ្ឍប្រឡង់កូហ្សី ឲ្យ កាន់តែមានភាពល្អប្រសើរឡើងថែមទៀត។ ឯកឧត្តមប្រធានាធិបតីបារាំង បានទទួលយកនូវព្រះរាជសារព្រះមហាក្សត្រកម្ពុជា ក្នុងការអញ្ជើញឯក- ឧត្តមទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេល វេលាដ៏សមស្របខាងមុខ ។ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម François Hollande បានបង្កើននូវចំណងមិត្តភាព និងសហ- ប្រតិបត្តិការកាន់តែល្អវិញ ដែលនាំមកនូវផលប្រយោជន៍ជាច្រើន សម្រាប់ប្រជាជាតិទាំងពីរបារាំង-កម្ពុជា ។

នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេស បារាំងក៏មានការចុះហត្ថលេខាលើឯកសារមួយចំនួនគឺ ១-អនុសញ្ញាស្តីពី បត្យាប័នរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ២-កិច្ចព្រមព្រៀង ស្តីពីការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀម- រាប ៣-កិច្ចព្រមព្រៀងស្តីពីការសាងសង់សាលាបណ្តុះបណ្តាលជាតិ ជំនាញទេសចរណ៍ និងឧស្សាហកម្ម សណ្ឋាគារ នៅភ្នំពេញ និងខេត្តព្រះ- សីហនុ ៤-កិច្ចព្រមព្រៀងស្តីពីការតភ្ជាប់ និងចែកចាយបណ្តាញអគ្គិសនីថ្មី នៅខេត្តកំពង់ចាម ក្រចេះ និងកោះកុង ៥-កិច្ចព្រមព្រៀងស្តីពីការប្តូរហិរញ្ញ វត្ថុសិល្បៈ និង៦-កិច្ចព្រមព្រៀងស្តីពីកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ បណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។

សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំកំដរលេចបានគ្រប់ទម្រង់ គ្រប់រដ្ឋាការ និងគ្រប់សេដ្ឋកិច្ច

* ប្រមាថសញ្ញាបត្រក្នុងស្រុក គឺប្រមាថមនុស្សទូទាំងប្រទេស

* រាជរដ្ឋាភិបាលលុបចោល នូវការយកពន្ធដូចពីយានយន្តមួយចំនួន



សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាព កម្ពុជា-ចិន ជ្រោយចង្វារទី២ និងរង្វង់មូលត្រើយខាងកើត និងត្រើយខាងលិច ក្នុងរាជធានីភ្នំពេញ

ក្នុងខែតុលាឆ្នាំ ២០១៥ កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមផ្តល់សញ្ញាបត្រ, សម្ពោធសមិទ្ធផលស្ពានជ្រោយចង្វារទី២ និងចូលរួមក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ ២០១៥-២០២៥ ។ ក្នុងឱកាសនោះសម្តេចបានលើកឡើងនូវសារនយោបាយមួយចំនួនទៅកាន់មេដឹកនាំគណបក្សប្រឆាំង, អនុសាសន៍ទៅកាន់ក្រសួងពាក់ព័ន្ធនិងប្រជាពលរដ្ឋ ។

* ព្រឹកថ្ងៃទី១៩ ខែតុលា សម្តេចតេជោអញ្ជើញចូលរួមក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យវេសស្ទើនចំនួន ១.៧៦៨ នាក់ នៅវិទ្យាស្ថានជាតិអប់រំរាជធានីភ្នំពេញ ។ ក្នុងឱកាសនោះ សម្តេចបានថ្លែងនូវចំណុចមួយចំនួនទាក់ទងទៅនឹងការលើកឡើងរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងជុំវិញបញ្ហាសញ្ញាបត្រ និងអនុសាសន៍ណែនាំដល់ក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្តក្រុង ទាក់ទងទៅនឹងការគ្រប់គ្រងទឹក ។

សម្តេចបានមានប្រសាសន៍ទៅកាន់សាស្ត្រាចារ្យ និស្សិត មាតាបិតាសិស្ស និងអ្នកចូលរួមថា " សូមនិស្សិតនៃសាកលវិទ្យាល័យដែលទទួលសញ្ញាបត្រនៅថ្ងៃនេះទោះបានទទួលសញ្ញាបត្រពីសម្តេចក្តីពីដៃអ្នកដទៃក្តី គឺសូមចាត់ទុកថាសញ្ញាបត្រដែលទទួលបាននៅថ្ងៃនេះ ជាសញ្ញាបត្រដែលមានតម្លៃពិតប្រាកដ ដែលបានខិតខំតាំងពីថ្នាក់ទី ១ រហូតបានទទួលសញ្ញាបត្របរិញ្ញបត្ររង, បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងពេលដែលប្រធានបក្សប្រឆាំងបានចាត់ទុកថាជាសញ្ញាបត្រអត់តម្លៃ ។ សម្តេចហៅការនិយាយរបស់មេបក្សប្រឆាំងថាជាការមើលងាយមួយប្រទេសមិនត្រឹមតែអ្នកធ្លាប់រៀនទេ ថ្ងៃនេះក្រៅពីនិស្សិតចំនួន ១.៧៦៨ នាក់ នៅមានមាតាបិតាក្រុមគ្រួសារក៏អត់មានតម្លៃដែរ ។ ក៏ប៉ុន្តែក្នុងកែវភ្នែករបស់ ហ៊ុន សែន គឺអ្នកទាំងអស់មានតម្លៃ ។ ជាធរធានមនុស្សរបស់សង្គមជាតិដែលត្រូវបានបំពេញបន្ថែមនៅថ្ងៃនេះ ។

សម្តេចបន្តថា ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាអ្នកកំពុងស្ថិតក្នុងជួរគណបក្សប្រឆាំង តើគួរនៅបម្រើគេតទៅទៀតទេ ក្នុងពេលដែលគេមើលងាយថាជាអ្នកអត់តម្លៃ? ឬក៏ត្រូវបោះឆ្នោតឲ្យគេតទៅទៀត?

ចំណុចនេះសំខាន់ណាស់។ ការប្រមាថមាត់ងាយមួយនេះ វាប៉ះពាល់ទាំងអស់ទាំងស្ថាប័នអប់រំជាតិ... ទាំងនិស្សិត និងមាតាបិតា សិស្សនិស្សិត ។

សម្តេចបានបញ្ជាក់បន្ថែមថា នេះជាការប្រមាថធ្ងន់បំផុតទៅលើស្ថាប័នអប់រំ ទៅលើអតីតសិស្សនិស្សិត ដែលបានរៀនក្រោយឆ្នាំ១៩៧៩ និងអ្នកទទួលសញ្ញាបត្រនៅថ្ងៃនេះទាំងអស់គឺសុទ្ធតែពួកឥតតម្លៃ។ ដូចនេះតើអ្នកដែលកំពុងធ្វើការនៅក្នុងបក្សប្រឆាំង បន្តបម្រើបក្សប្រឆាំងតទៅទៀតទេ? ហើយអ្នកដែលបានគាំទ្របោះឆ្នោតឲ្យបក្សប្រឆាំងបន្តបោះឆ្នោត តទៅទៀតទេ ក្នុងពេលដែលគេមើលងាយ ទាំងកូនចៅយើងដែលបានរៀនហើយកំពុងចេញធ្វើការនិងកំពុងរៀន ។

សម្តេចតេជោបានបន្តថាសម្តេចសូមអបអរចំពោះវឌ្ឍនភាពនៃសកលវិទ្យាល័យវេសស្ទើន និងសូមអបអរចំពោះនិស្សិតសាកលវិទ្យាល័យដែលជាជ័យលាភី ព្រមទាំងគ្រួសាររបស់ជ័យលាភី ហើយសូមកុំអត់អោនឲ្យនូវការប្រមាថចំពោះ " សញ្ញាបត្រអត់តម្លៃ " ។ សម្តេចបានបន្ថែមថាសញ្ញាបត្រដែលទទួលបានពេលនេះគឺគ្រាន់តែជានិមិត្តរូបនៃការទទួលស្គាល់ ប៉ុន្តែចំណេះដឹងរបស់យើងមិនមែនអត់តម្លៃនោះទេ ក៏ប៉ុន្តែគេបង្កប់មួយម៉ាត់ថាអត់តម្លៃ គឺស្មើនឹងគេថាយើងអត់តម្លៃ ។

សម្តេចបានលើកជាសំណួរសួរថា នៅពេលគេឈ្នះឆ្នោតគេយកមនុស្សពីណាមកធ្វើការ? តើគេត្រៀមបណ្តេញចេញនូវអ្នកអត់តម្លៃទាំងឡាយដែលកំពុងធ្វើការ ឬយ៉ាងម៉េច? ក្នុងពេលដែលសារនយោបាយរបស់គេថារក្សាទុកមន្ត្រីចាស់ មានតែដំឡើងប្រាក់ខែ។ ចុះអ្នកគាំទ្រដែលខំលក់គោក្របី លក់តាំងពីផ្លែ ដើម្បីជួយបក្សបានការងារមកពីណាធ្វើ? បើអាចសំរាប់នៅដដែល? ព្រោះក្របខណ្ឌមុខងារសាធារណៈចាប់ពីអភិបាលខេត្តចុះ, អគ្គបញ្ជាការកងទ័ព, អគ្គប៉ូលីសចុះ, អគ្គនាយកដ្ឋានចុះ, សុទ្ធតែមុខងារសាធារណៈដែលត្រូវរក្សាទុកទាំងអស់ ។

សម្តេចបន្តថា បើទុកពួកចាស់នៅដដែលវាមិនអត់តម្លៃ អត់គុណភាព ប៉ុន្តែរឿងធំជាងនេះទៀតគឺការសន្យា។ កន្លែងខ្លះចៅហ្វាយស្រុកមានដល់ទៅ ១០ នាក់។ គេថាបើគេឈ្នះ ឲ្យធ្វើចៅហ្វាយស្រុក អធិការប៉ូលីស មេទាហានមានគ្រប់ទាំងអស់ ។ អញ្ជឹងអ្នកគាំទ្រទាំងឡាយ បើអ្នកចាស់នៅ

ដដែល តើអ្នកថ្មីចូលម្តេចបាន ? នេះចុះទឹកក្រពើ ឡើងលើខ្លាហើយ លោក ប្រធាន ។ លោកប្រធានដោះស្រាយទៅ ហើយសារនេះកុំដកចេញឲ្យសោះ ត្រូវរក្សាទុកអញ្ចឹង។ រក្សាចាស់, ថ្មីចូលមិនបាន។ ដកចាស់ចេញ ចាស់ ប្រតិកម្ម។ ទុកចាស់ ថ្មីប្រតិកម្ម ហើយទុកចាស់ និងសុទ្ធតែមនុស្សអត់តម្លៃ តែម្តង ។

គួររំលឹកថា កាលពីថ្ងៃទី ៤ ខែតុលា នៅពេលប្រគល់វិញ្ញាបនបត្រដល់ សិក្ខាកាមដែលទើបតែបានបញ្ចប់វគ្គសិក្សាជំនាញកុំព្យូទ័រ និងភាសាអង់- គ្លេសរយៈពេល ៣ ខែ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលដែលគ្រប់គ្រង ដោយគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ីថ្លែងថា "សញ្ញាបត្រនៅស្រុក ខ្មែរភាគច្រើនអត់មានតម្លៃ ប្រព័ន្ធសិក្សាអប់រំនៅស្រុកយើងទន់ខ្សោយជា ទីបំផុត" ។

ក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងទាក់ទង ទៅនឹងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឬហ្វេសប៊ុក (Face- book) ដើម្បីតទល់ជាមួយនឹងការរិះគន់សម្តេចប្រសិនបើអ្នករិះគន់សម្តេច ប្រើប្រាស់ហ្វេសប៊ុកនេះ ។

សម្តេចបានមានប្រសាសន៍ថា នៅឱកាសខួបលើកទី ២៤ នៃ កិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ ខែតុលា ឆ្នាំ ២០១៥ នេះ សម្តេចនឹងបង្ហាញ សារតាមហ្វេសប៊ុកអំពីជោគជ័យ និងសន្តិភាព ដើម្បីពន្យល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ហ្វេសប៊ុកបានដឹងពីកិច្ចព្រមព្រៀងនេះ ។ សម្តេចនឹងប្រើ ប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមមួយនេះក្នុងការតាំងជាមួយអ្នករិះគន់រូប សម្តេច ។ សម្តេចបញ្ជាក់ថា "ឥឡូវលេងហ្វេសប៊ុកម្តង...។ អ្នកឯងចិញ្ចៀង ខ្ញុំតាមហ្វេសប៊ុក ខ្ញុំក៏ចិញ្ចៀងអ្នកឯងតាមហ្វេសប៊ុកដែរ ។ ខ្ញុំក៏រកវិធីពន្យល់ មនុស្សតាមរយៈហ្វេសប៊ុកដែរ" ។

គួររំលឹកថា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីចេញផ្សាយកាលថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៥ ឲ្យដឹងថា "ខុទ្ទកាល័យសូមធ្វើការបញ្ជាក់បំភ្លឺជូនថា គណនី Facebook ជាផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ មាន ឈ្មោះថា Samdech Hun Sen, Cambodian Prime Minister" ។ រហូត មកដល់ពេលនេះអ្នកចុច "Likes" នៅលើទំព័រហ្វេសប៊ុករបស់សម្តេចតេ- ជោ **ហ៊ុន សែន** មានទៅដល់ជាង ១,២៤ លាននាក់ហើយ ។

នៅក្នុងឱកាសនោះដែរ សម្តេចក៏បានថ្លែងទៅដល់កិច្ចសម្ភាសន៍រវាង ទូរទស្សន៍របស់អូស្ត្រាលីជាមួយលោក **ហ៊ុន ម៉ាណែត** ដោយសម្តេចមាន ប្រសាសន៍ថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យ និងមិនមានការដាក់កូនឲ្យ ស្នងតំណែងធ្វើនាយករដ្ឋមន្ត្រីនោះទេ ។

សម្តេចបានថ្លែងបែបនេះ បន្ទាប់ពីមានទូរទស្សន៍របស់អូស្ត្រាលីបាន សម្ភាសន៍លោក **ហ៊ុន ម៉ាណែត** ដែលជាកូនប្រុសច្បងរបស់សម្តេច ខណៈដែលមានវត្តមាននៅប្រទេសអូស្ត្រាលី ដោយបានសួរអំពីការស្នង តំណែងនាយករដ្ឋមន្ត្រីពីសម្តេចតេជោ ។

សម្តេចតេជោមានប្រសាសន៍ថា ទូរទស្សន៍អូស្ត្រាលីប្រឹងសួរម៉ាណែត ចង់ស្នងពីឪពុកឬក៏អត់ ? ។ សម្តេចបន្តថា ប្រទេសប្រជាធិបតេយ្យអ្នកណា គេស្នង ? ប្រទេសប្រជាធិបតេយ្យត្រូវតែស៊ីសងលើការបោះឆ្នោត គឺមិន ចំណុះលើការផ្ទេរ ដូចជាការតែងតាំងព្រះរាជទាយាទឲ្យស្នងរាជ្យជំនួស ដូចប្រទេសរាជានិយមទេ ។ សូម្បីព្រះមហាក្សត្រនៅប្រទេសយើង គឺ ប្រទេសរបស់យើងរាជានិយមជ្រើសតាំង ។ ព្រះមហាក្សត្រពុំមានព្រះរាជ- សិទ្ធិតែងតាំងព្រះរាជទាយាទឲ្យស្នងរាជ្យជំនួសទេ ។ ដូចនេះអ្នកជ្រើស រើសព្រះមហាក្សត្រ គឺក្រុមប្រឹក្សារាជសម្បត្តិ។ ត្រូវយល់ន័យកន្លែងនេះ។ ខ្លះបំផុសសុទ្ធតែ **ហ៊ុន ម៉ាណែត**។ ខ្លះ **ហ៊ុន ម៉ានិត**។ ខ្លះ **ហ៊ុន ម៉ានី**

ត្រូវធ្វើនាយករដ្ឋមន្ត្រី។ បើអញ្ចឹងចាំបាច់ទៅអនុវត្តដំណើរការបោះឆ្នោតធ្វើ អី ? សម្តេចបន្តថា កូនគេចេះឆ្លើយខ្លួនឯងហើយ តែសម្តេចគ្រាន់តែ ពន្យល់បន្ថែមដើម្បីកុំឲ្យបន្តភាគ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែតុលា លោក **ហ៊ុន ម៉ាណែត** បាន ផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍របស់ប្រទេសអូស្ត្រាលី។ ក្នុងបទសម្ភាសន៍ ទូរទស្សន៍នេះបានសួរអំពីការស្នងតំណែងនាយករដ្ឋមន្ត្រី ដោយលោក **ហ៊ុន ម៉ាណែត** បាននិយាយថា លោកមិនដឹងថាតើលោកនឹងធ្វើជានា- យករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជាបន្តតំណែងពីឪពុករបស់លោក ឬយ៉ាង ណានោះទេ ដោយចាត់ទុកថាអ្វីៗជាការសម្រេចរបស់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះដែរសម្តេចតេជោ ក៏បានព្រមានថានឹងមានសង្គ្រាមកើត ឡើង ប្រសិនបើគណបក្សប្រឆាំងបង្កើតតុលាការឯករាជ្យសម្រាប់កាត់ ទោសពួកអ្នកមាននៅកម្ពុជា ដោយសម្តេចបានប្រៀបធៀបការធ្វើកំណែ ទម្រង់បែបនេះគឺវាដូចគ្នាទៅនឹងរបប ប៉ុលពត ។ សម្តេចមានប្រសាសន៍ថា សម្តេចចង់ឱ្យកម្ពុជាពង្រីកសមត្ថភាពអ្នករកស៊ីឱ្យកាន់តែធំ ប៉ុន្តែអ្នករកស៊ី ទាំងនោះត្រូវគេគំរាមបង្កើតតុលាការកាត់ទោសក្រោយឈ្នះឆ្នោត ។ សម្តេចបន្តថា ដើមចោទគេនឹងដើរចង្អុលដូចសម័យអាណាចក្រ អាណានិគមនោះម្ចាស់ដី អាហ្នឹងដីវា ១០ ហិកតាកាលពីមុន ។ អាណានិគមសង្រ្គោះ, អាណានិគមសង្រ្គោះ ។ ដូចនេះសង្គ្រាមកើត ហើយកុំថាសម្តេចគំរាម ព្រោះ រឿងអីឲ្យសារមកបែបហ្នឹង ។ ច្បាប់របស់ប្រទេសមួយត្រូវបានចែករំលែកម៉េច ចាំបាច់ដល់តែឈ្នះ មិនប្រឹងពីឥឡូវទៅថា អ្នកណាខ្លះរកស៊ីខុសច្បាប់ ប្តឹង ពីឥឡូវទៅ ប្តឹងឡើងតុលាការទៅ ម៉េចក៏មិនប្តឹង ? ហើយចាំដល់ពេលខ្លួន ឈ្នះ។ ដូចនេះរឿងអាណាចក្រដល់ទៀត។ ជឿសម្តេចទៅវានឹងកើត សង្គ្រាមសារជាថ្មី។ គេថានិយាយអីចឹងដូចជាបន្ទាច ប៉ុន្តែអត់ទេ វានឹងកើត មែន ។

កន្លងទៅមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមានទាំងលោក សម រង្ស៊ី និងលោក កឹម សុខា បានអះអាងថានឹងបង្កើតតុលាការឯករាជ្យមួយ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះដែលត្រូវបានរំលោភបំពានដោយពួក អ្នកមានរកស៊ីខុសច្បាប់ ។

ជាមួយនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសថា សម្តេចនឹង ជួបជាមួយតំណាងក្រុមហ៊ុនប្រេងឥន្ធនៈនៅកម្ពុជាទាំងអស់ដើម្បីពិភាក្សា ពីតម្លៃប្រេងឥន្ធនៈ និងធានាថាមិនឲ្យតម្លៃប្រេងសាំងឡើងថ្លៃបន្តទៀត ។

សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចនឹងជួបជាមួយតំណាង ក្រុមហ៊ុនប្រេងឥន្ធនៈទាំងនោះដោយផ្ទាល់ ដើម្បីជជែកពីតម្លៃប្រេង ឥន្ធនៈ។ សម្តេចបន្តថា សម្តេចចង់ឲ្យក្រុមហ៊ុនទាំងនោះរក្សាតម្លៃដូចដែល ពួកគេបានបញ្ចុះនៅរដូវបុណ្យភ្ជុំ ។ សម្តេចក៏បានរិះគន់ក្រុមហ៊ុនប្រេង ឥន្ធនៈផងដែរទាក់ទងនឹងការដំឡើងថ្លៃប្រេងឥន្ធនៈលឿន ប៉ុន្តែការបញ្ចុះ ថ្លៃយឺត នៅពេលដែលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិមានការប្រែ- ប្រួល។ សម្តេចបញ្ជាក់ថា "រឿងយោគយល់មិនបានគឺនៅត្រង់ប្រេងឡើង ដល់ ៦០ ដុល្លារក្នុង ១ បារ៉ែល គាត់ដំឡើងនៅទីនេះភ្លាមក្នុងពេលដែល គាត់មិនទាន់បាននាំចូលតែ ១ ដំណក់ ។ សម្តេចនឹងធ្វើការផ្ទាល់ដោយហេតុ មេធំៗមកជួប ។

នៅក្នុងឱកាសនោះ សម្តេចតេជោក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំង អស់រក្សាទឹកទុកក្នុងស្រែ និងអាងត្រពាំង ដោយសារថាទឹកទន្លេមេគង្គនៅ ឆ្នាំនេះទាប សូម្បីតែទន្លេឡាងនានានៅប្រទេសចិនក៏គ្មានទឹក, នៅឡាវ, នៅ ភូមា ក៏គ្មានទឹក ដោយសារតែភ្លៀងពុំបានធ្លាក់ចំអាងទន្លេមេគង្គ ។ ជាមួយ នេះសម្តេចបានឲ្យដឹងថា រាជរដ្ឋាភិបាលបានបញ្ជាឲ្យក្រសួងសេដ្ឋកិច្ច ធ្វើ

ការជាមួយក្រសួងធនធានទឹក និង អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលកន្លែង ដែលមានប្រភពទឹកនៅក្បែរ ដើម្បីបូមទឹកបំពេញអាងត្រពាំងទុកសម្រាប់ ឲ្យប្រជាពលរដ្ឋធ្វើស្រែប្រាំង និងស្រែប្រដេញទឹក។ រាជរដ្ឋាភិបាលនឹង ប្រើប្រាស់ថវិការបស់រដ្ឋទិញប្រេងបូមទឹក ។ ជាមួយនេះសម្តេចក៏បាន ប្រាប់ឲ្យអភិបាលរាជធានីភ្នំពេញត្រៀមរៀបចំពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងអកអំបុកផងដែរចំពោះបីជាទឹកមិនធំក៏ដោយ ។

* នៅថ្ងៃទី ២០ ខែតុលា ក្នុងសម័យប្រជុំរដ្ឋសភា សម្តេចតេជោ **ហ៊ុន សែន** បានប្រតិកម្មចំពោះការលើកឡើងរបស់អ្នកនាំពាក្យគណ- បក្សសង្គ្រោះជាតិ ដែលនិយាយនៅលើ Facebook របស់ខ្លួនថា "អ្នកនយោ បាយត្រូវហ៊ានបើកចិត្តទូលាយ ក្នុងការទទួលយកមតិវិវាទគន្លងគ្រប់មជ្ឈ- ដ្ឋាន....." សម្តេចតេជោបានថ្លែងថា ការលើកឡើងនេះមានចេតនាប្រដៅ ដល់សម្តេច ហើយការពារមេដឹកនាំរបស់ខ្លួនឯងដែលបានថ្លែងវិវាទ គន្លងគ្រប់មជ្ឈដ្ឋានអប់រំនៅកម្ពុជាថា អន់បំផុត ហើយសញ្ញាបត្រគ្មានតម្លៃ។ សម្តេចតេ- ជោបញ្ជាក់ថា ឯកឧត្តមប្រដៅខ្ញុំឲ្យបើកចិត្តទូលាយ ប៉ុន្តែឯកឧត្តមភ្លេចគិត ថា មេរបស់ឯកឧត្តមប្រមាថខ្ញុំ រឿងរ៉ាវមិនទាន់ចប់ទេ បើអស់លោកចង់បន្ត ខ្ញុំក៏ដរលេងបាន។ ខ្ញុំបានប្រាប់លោក សម រង្ស៊ី ហើយនៅក្នុងWhatsApp របស់ខ្ញុំនៅឡើយទេ ខ្ញុំក៏ដរលេងគ្រប់ទម្រង់គ្រប់រដូវកាល និងគ្រប់រសជាតិ ក្តៅ ត្រជាក់ ផ្អែម ល្ងឹង ជូរចត់ ខ្ញុំលេងបានទាំងអស់។

* ព្រឹកថ្ងៃទី ២២ ខែតុលា សម្តេចតេជោនាយករដ្ឋមន្ត្រី **ហ៊ុន សែន** បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធជាតិកម្មប្រើប្រាស់ស្ថានមិត្ត ភាពកម្ពុជា-ចិន ជ្រោយចង្វាទី២ និងរង្វង់មូលត្រើយខាងកើត និងត្រើយ ខាងលិចរាជធានីភ្នំពេញ ។ ក្នុងឱកាសនោះសម្តេចបានថ្លែងទាក់ទងទៅ នឹងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ និងចំណុច សំខាន់មួយទៀត គឺការលុបចោលនូវការយកពន្ធផ្លូវមធ្យោបាយធ្វើដំណើរ មួយចំនួន ។

សម្តេចមានប្រសាសន៍ថា បើសិនជាមិនមានសង្គ្រាមនៅឆ្នាំ ១៩៧០ ទេ ប្រហែលជាការរីកលូតលាស់របស់ប្រទេសកម្ពុជាមានច្រើនជាងនេះ ឆ្ងាយណាស់ ។ ប៉ុន្តែអ្នកដែលបង្កើតសង្គ្រាមនោះត្រូវទទួលខុសត្រូវបែប ណា ? ថ្ងៃស្អែកនេះជាថ្ងៃខួបកិច្ចព្រមព្រៀងទីក្រុងប៉ារីសគេត្រូវតែមានការ ទទួលខុសត្រូវហោចណាស់ខាងសីលធម៌ផងដែរ ប្រសិនគេមិនទទួល ខុសត្រូវទៅលើការខូចខាត ការស្លាប់អាយុជីវិតប្រជាជនកម្ពុជារាប់លាន នាក់នៅក្នុងដំណាក់កាលសង្គ្រាម និងដំណាក់កាលនៃរបបប្រល័យពូជ សាសន៍ប៉ុលពត ។ សម្តេចបន្តថា ប៉ុន្តែពួកប៉ុលពតកើតបានវាមិនចំណុះ ទៅលើពួកប៉ុលពតទេ វាចំណុះដោយសារតែការទម្លាក់**សម្តេចព្រះ- នរោត្តម សីហនុ** ចេញពីមុខតំណែងដោយរដ្ឋប្រហារខុសច្បាប់នៅឆ្នាំ ១៩៧០ ។

សម្តេចតេជោបន្តថា ស្អែកនេះហោចណាស់គេត្រូវដឹងថាហេតុអ្វី ? ។ សួរថា ហេតុអ្វីចាំបាច់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស? គឺវាមានដើមចម របស់វា។ បើគ្មានរដ្ឋប្រហារឆ្នាំ ១៩៧០ ទេ វាក៏គ្មានរបបប៉ុលពតដែរ ហើយ បើកុំមានរបបប៉ុលពត វាក៏គ្មានពួកយើងទៅរដោះវាយរំលំរបបប៉ុលពតដែរ ហើយវាក៏អត់មានសង្គ្រាមស៊ីវិលដែលតម្រូវឲ្យមានកិច្ចព្រមព្រៀងទីក្រុង ប៉ារីសទេ ។ ត្រូវរកបុស្មគល់ បើគេជាមនុស្សពិតប្រាកដកុំលាក់កុំលៀម។ តើហេតុអ្វីចាំបាច់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយ **ហ៊ុន សែន** ចាំ បាច់ទៅចរចាជាមួយ**សម្តេចព្រះនរោត្តម សីហនុ** ដើម្បីបើកផ្លូវ សម្រាប់ដំណើរការឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ នេះជាចំណុច ដែលត្រូវសួរ ? ព្រោះមានមនុស្សមួយចំនួនចាប់យកតែមួយចំណុចមក និយាយតែអត់ហ៊ាននិយាយពីប្រវត្តិសាស្ត្រទេ។ បើអ្នកក្លាហានពិតប្រាកដ



សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ "គោលនយោបាយជាតិស្តីពី មុខរបរ និងការងារឆ្នាំ ២០១៥-២០២៥"

ត្រូវហ៊ាននិយាយការពិតថា រឿងវាចាប់ផ្តើមពីអ្វី បានជានាំទៅដល់កិច្ចព្រម ព្រៀងទីក្រុងប៉ារីស ប្រសិនបើ**ព្រះករុណា ព្រះបិតា** ព្រះអង្គនៅបន្តគ្រប គ្រង គឺអត់មានការចាំបាច់ត្រូវមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ។

សម្តេចតេជោបន្តថា ដែលហៅថាប្រវត្តិសាស្ត្រមានបុស្មគល់របស់វា សូម្បីដើមឈើមួយដើមក៏វាត្រូវមានបុស្ម មានគល់ មានដើម មានមែក មាន ស្លឹករបស់វា ។

ក្នុងឱកាសនោះដែរសម្តេចតេជោបានប្រកាសដែរថា ម្សិលមិញកិច្ច ប្រជុំគណៈរដ្ឋមន្ត្រីបានដាក់ឆ្លងច្បាប់ថវិកាជាតិ ។ ការឆ្លងច្បាប់ថវិកានេះ ដោយមើលឃើញថាមានការលំបាកទាមទារឲ្យមានកែសម្រួល និងការ យោគយល់មួយចំនួនចំពោះប្រជាពលរដ្ឋរបស់យើងនោះ ចាប់ពីឆ្នាំ ២០១៦ នេះទៅពន្ធផ្លូវសម្រាប់ប្រជាពលរដ្ឋរបស់យើង ចំពោះម៉ូតូ រ៉ឺម៉ក ម៉ូតូកង់បី គ្រឿងយន្តកសិកម្ម ត្រាក់ទ័រ គោយន្ត ទូក កាណូត ជាដល់យាន អត់ត្រូវយកពន្ធទៀតទេ ។ សម្តេចបន្តថា ក៏ប៉ុន្តែការបង់ពន្ធនេះនៅសល់ រយៈពេល ៣ ខែទៀតទើបចប់(ឆ្នាំ២០១៥) ដូចនេះសម្តេចសូមអំពាវនាវ អ្នកមិនទាន់បង់ពន្ធ មេត្តាចូលទៅបង់ពន្ធ ចាត់ទុកថាជាការបង់ពន្ធលើក ចុងក្រោយដើម្បីរួមវិភាគទានជួសជុលផ្លូវថ្នល់ ។

សម្តេចបានឲ្យដឹងទៀតថា ជាមួយនេះ ច្បាប់ថវិកាជាតិក៏បានលុប ចោលនូវរបបម៉ោការ (ពន្ធតាមរបបម៉ោការ) ហើយក៏មានការកាត់បន្ថយ ពន្ធពាក់តាមទំហំក្រុមហ៊ុនពាណិជ្ជកម្ម ដែលរឿងនេះបានសម្រួលយ៉ាង ច្រើនសម្រាប់អាជីវករដែលលក់តិចតួច ។ បងប្អូនដែលលក់តិចតួចត្រូវ លើកលែងការបង់ពន្ធ។ នេះជាការបន្ថយសម្រាប់ប្រជាពលរដ្ឋក្រីក្រ។

គួរបញ្ជាក់ថា ក្នុងសេចក្តីព្រាងច្បាប់នោះបានលើកឡើងថា " ការលុប ចោលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះខាងលើធ្វើឲ្យរដ្ឋមាន ការបាត់បង់ចំណូលចំនួន ៥ ៨០១ លានរៀល(ស្មើប្រមាណ ១,៤២ លានដុល្លារអាមេរិក)។ ក្នុងឱកាសនោះដែរ សម្តេចតេជោក៏ថ្លែងទាក់ទង ទៅនឹងសមិទ្ធផលស្ថានប្រដៅយចង្វាទី២ ។ សម្តេចបញ្ជាក់ថា សូមលោក ជំទាវឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនជួយពាំនាំ ទៅប្រាប់ រដ្ឋាភិបាលចិនផងថា ជំនួយរបស់ប្រទេសចិនដែលបានផ្តល់មកកម្ពុជា គឺ បានផ្តល់ផលប្រយោជន៍ពិតប្រាកដដល់កម្ពុជា ហើយវាជាការបែងចែកផ្លែ ផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងការជួយពីមិត្តចិនមក កម្ពុជាក៏ប្រកបដោយសមធម៌ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន តភ្ជាប់នេះឯង ។ សម្តេចបានរំលឹកថា អតីតនាយករដ្ឋមន្ត្រី ចិន **ឌូ ឃុំលឿ** ក្នុងពេលចរចានៅខែ កុម្ភៈ ឆ្នាំ ១៩៩៩ លោកថា មិត្តចិន

នឹងផ្តល់ឱ្យកម្ពុជានៅឥណទានសម្រាប់កម្ពុជា អ្វីដែលចិនចង់បាននោះគឺ ប្រសិទ្ធភាពសេដ្ឋកិច្ច។ ចិនគោរពការសម្រេចរបស់កម្ពុជា តែចិនគ្រាន់តែ ត្រូវការត្រឹមប្រសិទ្ធភាពសេដ្ឋកិច្ចតែប៉ុណ្ណោះ ។

សម្តេចតេជោក៏បានលើកឡើងអំពីគម្រោងកសាងថ្មីៗមួយចំនួនទៀត ជាពិសេសគម្រោងសាងសង់ស្ថានឆ្លងកាត់ទន្លេធំៗចំនួនពីរនៅពេលខាង មុខដែលបាននិងកំពុងធ្វើការសិក្សា។ ក្នុងនោះគម្រោងសាងសង់ស្ថានឆ្លង កាត់ទន្លេមេគង្គគឺ ជ្រោយចង្វា-ស្វាយជ្រៀម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងស្ថានឆ្លងកាត់ទន្លេមេគង្គមួយទៀត គឺស្ថានក្តីតាកុយព្រែកឯងតភ្ជាប់ ទៅអរិយក្សត្រស្រុកល្វាឯម ខេត្តកណ្តាល។ ការសាងសង់ស្ថាននេះ ក្រុម ហ៊ុនចិនក៏កំពុងធ្វើការសិក្សាហើយ តែពេលវេលាសាងសង់ក៏ពឹងទៅលើ ជំនួយរបស់ប្រទេសចិនផងដែរ ។

សម្តេចនាយករដ្ឋមន្ត្រីបន្តថា ក្នុងការចរចាជាមួយនាយករដ្ឋមន្ត្រីចិននា ពេលថ្មីៗនេះសម្តេចក៏បានស្នើឱ្យប្រទេសចិន យោគយល់ចំពោះគម្រោង ជំនួយរបស់ប្រទេសចិន គឺសូមឱ្យកម្ពុជាបង់ត្រឹម ៥ % នៃគម្រោងគិតជា ដុល្លារ (លុយបដិភាគរបស់រាជរដ្ឋាភិបាល) ដោយសារកម្ពុជាជាប្រទេស ក្រីក្រព្រោះកន្លងមកគម្រោងមួយចំនួនប្រទេសផ្សេង បានតម្រូវឱ្យកម្ពុជា ចេញរហូតដល់ ២០ % នៃទឹកប្រាក់គម្រោង ។

គួរបញ្ជាក់ថា ស្ថានមិត្តភាពកម្ពុជា-ចិនជ្រោយចង្វាទី២ គឺជាស្ថានភ្លោះ ទី ២ បន្ទាប់ពីស្ថានភ្លោះព្រះមុនីវង្សនៅក្បាលច្នៃដែលឆ្លងកាត់ទន្លេបា- សាក់ ។ ស្ថាននេះមានទីតាំងស្ថិតនៅចំកណ្តាល និងជាបេះដូងរាជធានី ភ្នំពេញ។ ជាទីតាំងយុទ្ធសាស្ត្រឆ្លងកាត់ទន្លេសាប តភ្ជាប់ទៅនឹងតំបន់ ជ្រោយចង្វាដែលកំពុងអភិវឌ្ឍន៍។ ស្ថាននេះមានប្រវែងសរុប ១.២៦០ ម៉ែត្រ រួមមានផ្លូវតភ្ជាប់ស្ថានត្រើយខាងលិចប្រវែង ២៦៧ ម៉ែត្រ, ផ្លូវតភ្ជាប់ ស្ថានត្រើយខាងកើតប្រវែង ២៧៤ ម៉ែត្រ ។ ផ្លូវតភ្ជាប់ស្ថាននេះជាប្រភេទ ផ្លូវក្រាលបេតុងកៅស៊ូ។ ដោយឡែកស្ថានថ្មីនេះមានប្រវែងសរុប ៧១៩ ម៉ែត្រ ។ ស្ថាននេះបានចាប់ផ្តើមសាងសង់ពីខែវិច្ឆិកាឆ្នាំ២០១១ និងបានរួច រាល់ជាស្ថាពរកាលពីខែធ្នូ ឆ្នាំ២០១៤ ចំណាយថវិកាសរុប ២៧ លាន ៥ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន និងថវិកាបដិ- ភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ដោះស្រាយផលប៉ះពាល់។ ដោយ ឡែករង្វង់មូលក្បាលស្ថានត្រើយទាំងសងខាងក៏បានបញ្ចប់ការសាងសង់ នៅពាក់កណ្តាលខែតុលា ឆ្នាំ២០១៥នេះដោយសាលារាជធានីភ្នំពេញ។

* ល្ងាចថ្ងៃទី២២ ខែតុលា សម្តេចតេជោ **ហ៊ុន សែន** បានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី "គោលនយោបាយជាតិស្តីពីមុខ របរនិងការងារឆ្នាំ ២០១៥-២០២៥" នៅវិមានសន្តិភាពទីស្តីការនាយក- រដ្ឋមន្ត្រី ។

ថ្ងៃនាឱកាសនោះសម្តេចតេជោបានលើកឡើងនូវចំណុចចំនួន ៦ ក្នុងនោះ ទី១.កំណើនការងារភាគច្រើនកើតក្នុងវិស័យកសិកម្ម និងវិស័យ ក្រៅប្រព័ន្ធដោយសារមូលដ្ឋានកំណើន នៅមានលក្ខណៈតូចចង្អៀតពឹង ផ្អែកលើវិស័យសំណង់, កសិកម្ម, វាយនភណ្ឌ, កាត់ដេរ និងទេសចរណ៍ ដែលស្រូបយកបានតែមួយកម្រិតនូវកម្លាំងពលកម្មគ្មានជំនាញ ហើយ ទទួលមកវិញនូវបទពិសោធន៍ការងារ និងជំនាញតិចតួច ។ ទី២. ភាពចាំ បាច់ក្នុងការបំពាក់ជំនាញសមស្របដល់កម្លាំងពលកម្មវ័យក្មេង របស់ យើង ខណៈពួកគេមានជំនាញក្នុងកម្រិតទាប ហើយត្រូវឈានចូលទីផ្សារ ការងារនាពេលអនាគតក្នុងប្រព័ន្ធសេដ្ឋកិច្ចប្រកបដោយជវភាព និងពិពិធកម្ម ដ៏សកម្ម ព្រមទាំងត្រូវផ្តល់ឱកាសដល់យុវជនដែលកំពុងធ្វើការ ឬចាក ចេញពីវិស័យកសិកម្មទៅក្នុងវិស័យផ្សេងទៀត ។ ទី៣. ភាពចាំបាច់ក្នុងការ

បន្តបង្កើនការវិនិយោគលើវិស័យសុខាភិបាល, អប់រំ និងបណ្តុះបណ្តាល ជំនាញនៅតាមជនបទ ព្រមទាំងពង្រឹងការសម្របសម្រួលផ្នែកគោល នយោបាយតាមវិស័យ និងថ្នាក់ក្រោមជាតិ, ការវិភាគ និងផ្សព្វផ្សាយព័ត៌- មានទីផ្សារការងារទាន់ពេលវេលា និងការលើកកម្ពស់លក្ខខណ្ឌ ការងារនៃ វិស័យអាទិភាពសំដៅធានាឱ្យកម្លាំងពលកម្មដែលមានជំនាញ និងបទ- ពិសោធន៍ទទួលបានចំណូលកាន់តែប្រសើរពីការងារ ។ ទី៤. ការត្រៀម លក្ខណៈពេញលេញសំដៅទាញយកប្រយោជន៍ពីកម្លាំងពលកម្មជំនាញ, ពាក់កណ្តាលជំនាញ និងកម្រិតជំនាញទាបចល័តដែលអាចជំរុញឱ្យមាន អនុល្យភាពប្រជាសាស្ត្រក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយត្រូវគ្រប់ គ្រងផលប៉ះពាល់អវិជ្ជមានមកលើពលករក្នុងស្រុក និងទេសនុប្រវេសន៍ តាមរយៈការដាក់ចេញនូវវិធានការទីផ្សារការងារ និងការគាំពារសង្គមជា ដើម ។ ទី៥. ការទប់ស្កាត់ការបាត់បង់ដ៏ឆាប់រហ័សនូវភាពប្រកួតប្រជែង ដែលបណ្តាលមកពីកំណើនប្រាក់ឈ្នួលក្នុងស្រុក មិនស្របនឹងកំណើន ផលិតភាពការងារដែលជាបច្ច័យនៃការធ្វើទេសនុប្រវេសន៍ការងារ ។ ទី៦. ភាពចាំបាច់ក្នុងការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងស្ថាប័នទីផ្សារការងារឱ្យ ដំណើរការដោយប្រសិទ្ធភាព និងភាពសុខដុម ក្នុងការដោះស្រាយវិវាទ និងការបែងចែកផលនៃកំណើនសេដ្ឋកិច្ចរវាងកម្មករ, និយោជិត និងនិយោ ជក ។

សម្តេចតេជោបានបន្តថា ដើម្បីជម្នះបាននូវបញ្ហាប្រឈមព្រមទាំង ទាញយកផលជាអតិបរមាពីសក្តានុពលខាងលើ សំដៅធានាបាននូវ កំណើនប្រកបដោយចីរភាព រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ ២០១៥-២០២៥ នេះ ដោយមានគោលបំណងសំខាន់៣គឺទី១.ការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់, ទី២. ការជំរុញការអភិវឌ្ឍន៍ជំនាញ និងធន- ធានមនុស្ស និងទី៣. ការពង្រឹងអភិបាលកិច្ចទីផ្សារការងារ ។

សម្តេចបានបញ្ជាក់ថា ការដាក់ចេញនូវឯកសារនេះគឺជាជំហានងាយ ស្រួលមួយ ប៉ុន្តែការលំបាក និងបញ្ហាប្រឈមក៏នៅមានច្រើនទៀតក្នុងការ អនុវត្តជាក់ស្តែង។ ដើម្បីឱ្យការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារនេះកាន់តែសកម្ម មានប្រសិទ្ធភាពសូមក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធត្រូវធ្វើការ តាមដាន និងវិភាគជាទៀងទាត់, រៀបរាល់មួយឆ្នាំម្តងអំពីដំណើរការម៉ាក្រូ សេដ្ឋកិច្ច ដោយផ្តោតសំខាន់លើការបង្កើតឱកាសការងារសមរម្យ និងមាន ផលិតភាពខ្ពស់ដល់ពលរដ្ឋកម្ពុជា ។ ក្នុងនោះត្រូវរៀបចំឱ្យមានកិច្ចសន្ទនា គោលនយោបាយ, វេទិកាអន្តរក្រសួងអំពីវឌ្ឍនភាពនៃការបង្កើនឱកាស ការងារសមរម្យ និងមានផលិតភាព ។ ទន្ទឹមនេះ ត្រូវសម្របសម្រួលរៀបចំ ផែនការសកម្មភាព ដោយមានក្របខណ្ឌពេលវេលាជាក់លាក់, សូចនាករ លទ្ធផលអាចវាស់វែងបាន និងការប៉ាន់ស្មានអំពីតម្រូវការធនធានសម្រាប់ ការអនុវត្ត ព្រមទាំងផ្សារភ្ជាប់ទៅវិញទៅមកជាមួយគោលនយោបាយអភិ- វឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ផងដែរ ។

គួរបញ្ជាក់ថា គោលនយោបាយទាំងនេះបានចាប់ផ្តើមរៀបចំតាំងពីឆ្នាំ ២០១០ រហូតដល់ឆ្នាំ ២០១៥ ដោយមានការសិក្សាជាច្រើន ផ្អែកទៅលើ បរិបទនៃសេដ្ឋកិច្ចសង្គមកម្ពុជា ក្នុងនោះរួមមាន ទី១. កម្ពុជាឆ្ពោះទៅកាន់ យុទ្ធសាស្ត្រស្តីពីមុខរបរ និងការងារ ដើម្បីកាត់បន្ថយភាពក្រីក្រប្រកប ដោយចីរភាព ។ ទី២. ការត្រួតពិនិត្យឡើងវិញលើការចំណាយផ្នែកកិច្ចការ គាំពារសង្គម ។ ទី៣. ការធ្វើសមាហរណកម្មបញ្ចូលគ្នា រវាងយុទ្ធសាស្ត្រកិច្ច ការគាំពារសង្គម និងយុទ្ធសាស្ត្រមុខរបរនិងការងារ ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០១៥ ត្រូវនឹងថ្ងៃទី ៦ រោច ខែ កទ្របទ ឆ្នាំមមែន សម្តែងសកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមជាមួយលោកតា លោកយាយ រៀបចំចង្ហាន់ ទេយ្យវត្ថុ បច្ច័យ ប្រគេនព្រះសង្ឃ បង្កកូលជូនដល់ វិញ្ញាណតូន្នី បុព្វការីជនក្នុងពិធីបុណ្យដាក់បិណ្ឌទី៦ នៅវត្តត្រពាំងជ្រៃ ភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ លោកជំទាវ **ម៉ែន សំអន** ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចរួមនឹងប្រជាពុទ្ធបរិស័ទបានផ្តើមធ្វើបុណ្យ កបិទទានសាមគ្គី ដើម្បីជំរុញទៅប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំអស់ត្រីមាស នៅ ក្នុងវត្តលង្កា ព្រះកុសុមារាម ស្ថិតនៅសង្កាត់បឹងកេងកង ខ ខណ្ឌចំការមន រាជធានី ភ្នំពេញ ដើម្បីប្រមូលបច្ច័យយកទៅកសាង ទីសេនាសនៈសម្រាប់ព្រះសង្ឃគង់ អាស្រ័យ និងរៀនសូត្រ ។



ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៥ ឯកឧត្តម **នៃ ម៉ែនណា** អនុប្រធានទី១ ព្រឹទ្ធសភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងលោកជំទាវ ក្រុមគ្រួសារ និងប្រតិភូអមដំណើរ ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំខេត្តកំពត បានចូលរួមពិធីកាន់បិណ្ឌ វេនទី ១៤ នៅវត្តស្នំប្រាំពីរ ស្ថិតក្នុងឃុំម៉ាកប្រាំង ស្រុកទឹកឈូ ខេត្តកំពត ដោយបាន នាំនូវទេយ្យទានមួយចំនួនរួមមាន សាដក ចំនួន ១៩ និងប្រគេនព្រះសង្ឃក្នុង ១ អង្គ ៥០,០០០ រៀល អង្ករ ៥០គ.ក ចំនួន ៥៧៧ មី ២ កេសធំ ត្រីច ៣កេសធំ ទឹកដោះគោ ១កេសធំ ទឹកស្អុយ ១៥កេស ទឹកក្រូច ១៥កេស ផ្លែឈើ ៤កន្ត្រក គ្រឿងទេស ៤កន្ត្រក និងបច្ច័យសរុបចំនួន ១៥,០១១,០០០ រៀល ។ ក្នុងឱកាសនោះ ឯកឧត្តម និងលោក ជំទាវបានចែកជូនដល់យាយជីតាជីចំនួន ៥០នាក់ ក្នុងម្នាក់ទទួលបាន ក្រណាត់ស ១ដុំ និងថវិកា ៥,០០០រៀល ។



ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម **ទេព ខន** អនុប្រធានទី២ ព្រឹទ្ធសភា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឱកាសដែលក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តរបស់ឯកឧត្តមទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិត ថ្លៃ ចំនួន ២៥០ នាក់ នៅមណ្ឌលសុខភាពក្រាំងយ៉ូវ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្ត កណ្តាល ។



ក្នុងខែតុលានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ **គាត ឈន់** សមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំ ប្រតិភូរាជរដ្ឋាភិបាលចុះពិនិត្យប្រព័ន្ធធារាសាស្ត្រនៅស្រុកត្រាំកក់ ខេត្តតាកែវ ជា ពិសេសពិនិត្យស្ថានភាព និងការប្រើប្រាស់ទឹកនៃទំនប់ឧបត្របែក ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី១៧ខែតុលាឯកឧត្តមទេសរដ្ឋមន្ត្រី **អ៊ឹម ឈន់ឃឹម** រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យសណ្តាន់ឃុំសណ្តាន់ ស្រុកសំបូរខេត្តក្រចេះ និងបានផ្តល់ជូននូវអំណាចទឹកចំនួនមួយ និងសម្ភារៈសិក្សា ក៏ឡាមួយចំនួនដល់សិស្សានុសិស្ស ។



ក្នុងខែតុលានេះដែរ ឯកឧត្តម **អ៊ឹម វ៉ាន់ឌីន** រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំក្រសួង បានចុះជួបសំណេះសំណាលជាមួយកសិករដាំកៅយូដាំប្រេងដំណាំស្រូវស្បា និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលរបស់មន្ទីរកសិកម្មខេត្តមណ្ឌលគិរី ។



ថ្ងៃទី ១៩ ខែតុលា ឯកឧត្តមនាយឧត្តមសេនីយ៍ **គង់ ឌឹម** អគ្គមេបញ្ជាការរងនាយសេនាធិការចំរុះសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បាននាំយកអាវរោងជូនកងកម្លាំងជួរមុខនៅទិសទី៣តំបន់ប្រាសាទតាមាន់ តាក្របី នៅទីបញ្ជាការមុខរបស់កងពលធំលេខ ២ ។

ថ្ងៃទី២៨-៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម **ហ៊ុន ណេង** ប្រធានគណៈកម្មាធិការទី ៤ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំលើទី២ ស្តីពី "ការលើកស្ទួយតួនាទីភារកិច្ចក្នុងការពិនិត្យតាមដានរបស់រដ្ឋសភានៃគណៈកម្មាធិការ/គណៈកម្មការប្រទេសទាំងបីក្នុងការគាំទ្រដល់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម" ។ កិច្ចប្រជុំនេះគឺដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយផ្នែកកិច្ចការពារជាតិសន្តិសុខ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ជំរុញ និងគាំទ្រដល់កិច្ចអភិវឌ្ឍន៍ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដើម្បីប្រែក្លាយតំបន់ដែលញាំញីដោយភាពក្រីក្រ និងអភិវឌ្ឍន៍តិចតួចនេះ ឲ្យទៅជាតំបន់មួយដែលមានសន្តិភាពស្ថេរភាព និងការអភិវឌ្ឍ ។



ថ្ងៃទី ៨ ខែតុលា ឯកឧត្តម **ជិន សុផាន់រ៉ា** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការសុវត្ថិភាពចរាចរណ៍ ក្រោមគម្រោងកែលម្អផ្លូវជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ នៅវិទ្យាល័យមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី ២០ និង ២១ ខែតុលា ឯកឧត្តម **លឹម គានហោ** រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលសុទ្ធសឹងតែជាខេត្តមានសក្តានុពលខាងការផលិតស្រូវរបស់កម្ពុជា ។



ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ នៅសាលាស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ឯកឧត្តម **ម៉ែ ម៉ីនណា** ប្រធានស្តីទីគណៈកម្មការទី១០ និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជាអធិបតីក្នុងពិធីសប្តាប្រណិធាន និងបំពាក់កន្សែងជូននូវការយុទ្ធស្រុកកណ្តាលស្ទឹងចំនួន៥៤០នាក់ ។ ក្នុងពិធីបំពាក់កន្សែង ឯកឧត្តមបានចំណាយថវិកាផ្ទាល់ខ្លួនអស់ចំនួន ១៦៥៩០០០ រៀល ។



ថ្ងៃទី១១ ខែតុលា ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម **សាយ សំរោង** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម **ស សុខា** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលព្រៃវែង, ឯកឧត្តម **ម៉ីន សុផល** អភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។

ថ្ងៃទី ១៥ ខែតុលា ឯកឧត្តម **វង ឈុន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមសម្តែងទិស្នាក់ការថ្មីនៃគណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលនានា ស្ថិតនៅឃុំជួនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។



ថ្ងៃទី៥ខែតុលាឯកឧត្តម**សាយ សំរោង**រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាជាជាតិនីតិពេញ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយកងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទនៃយោធាភូមិភាគទី ១ ខេត្តស្ទឹងត្រែង ។



ថ្ងៃទី៣ខែតុលាឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម **សាយ សំរោង** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម **ស សុខា** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលព្រៃវែង, ឯកឧត្តម **ម៉ីន សុផល** អភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៥គណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងក្រុមការងារយុវជនគណបក្សខេត្តកំពត បានរៀបចំកិច្ចប្រជុំរវាងក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាលជាមួយគណៈអចិន្ត្រៃយ៍គណបក្សខេត្តនិងក្រុមការងារយុវជនគណបក្សខេត្តប្រធានគណបក្សប្រធានក្រុមការងារយុវជនគណបក្ស ក្រុង-ស្រុក នាស្នាក់ការគណបក្សខេត្ត កិច្ចប្រជុំនេះបានផ្លាស់ប្តូរយោបល់អំពីសកម្មភាពការងារយុវជនគណបក្សគ្រប់ថ្នាក់នៅក្នុងខេត្តកំពតជាពិសេសជំរុញសកម្មភាពយុវជនគណបក្សនៅថ្នាក់មូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម **ឌុយ យុនហ៊ឺរ** ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម **កែ ប៊ុនឡឿង** ប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងសមាជិកក្រុមការងារ។ ល្ងាចថ្ងៃដដែល ប្រតិភូក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានជួបប្រជុំជាមួយគណបក្សក្រុមការងារយុវជនគណបក្សក្រុង-សង្កាត់ សកលវិទ្យាល័យ វិទ្យាល័យចំណុះគណបក្សក្រុងកំពត ។



ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៥ គណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារយុវជនគណបក្សខេត្តខេត្តកំពង់ធំ បានរៀបចំកម្មវិធីប្រកាសសមាសភាពថ្នាក់ដឹកនាំក្រុមការងារយុវជនគណបក្សខេត្ត សាលាខេត្ត ក្រុង ស្រុក និងក្រុមសកម្មជនយុវជននៃបណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត **ហ៊ុន ម៉ាណែត** អនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តមអ៊ុតសំអែន ប្រធានគណៈកម្មាធិការគណបក្សខេត្តនាស្នាក់ការកណ្តាលគណបក្សខេត្ត។



ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ឯកឧត្តម **សោម សឿន** សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តមបណ្ឌិត **ហ៊ុន ម៉ាណែត** ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសឯកឧត្តម **កុយ ឆ្លង** ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងល្អិតល្អន់ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនចំនួន ១៥រូប និងប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ៣០៧រូប ប្រចាំទីក្រុងមែលប៊ែន រដ្ឋ វិចតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី ។

ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៥ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅប្រទេសអូស្ត្រាលី និងល្អិតល្អន់ បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជន និងប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី គណៈអធិបតីមាន ឯកឧត្តម **សោម សឿន** សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងឯកឧត្តមបណ្ឌិត **ហ៊ុន ម៉ាណែត** ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេស ឯកឧត្តម **កុយ ឆ្លង** ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និង ល្អិតល្អន់ អញ្ជើញរួម។



ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម **គ្រួន ថេរវ៉ាត** សមាជិកអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអារម្មក ស្បែកជើង និងអាយកូម ជូនដល់ប្រជាការពារ ចំនួន ២៤រូប នៅឃុំកោះកែវ ស្រុកល្វាឯម ខេត្តក្បូងឃ្មុំ។



សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ ក្រុមការងារយុវជនគណបក្សខេត្តកែប បានរៀបចំ កិច្ចប្រជុំប្រកាសសេចក្តីសម្រេច ស្តីពីការរៀបចំរចនាសម្ព័ន្ធ និងបែងចែកតួនាទីការ- កិច្ចរបៀបរបបធ្វើការងាររបស់ក្រុមការងារយុវជនគណបក្សខេត្ត ក្រោមអធិបតីភាព លោក **សោម ពិសិដ្ឋ** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល សមាជិក អចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត ។

ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៥ ក្រុមការងារយុវជនគណបក្សក្រសួង កិច្ចការនារី ដឹកនាំដោយ លោកជំទាវ **កុប ម៉ារីយ៉ាស់** សមាជិកក្រុមការងារ យុវជនគណបក្សថ្នាក់កណ្តាល បានចុះសួរសុខទុក្ខ និងចែកអំណោយ ដល់កុមារកំព្រា នៅមណ្ឌលគាំពាររបស់អង្គការគ្រួសារថ្មី នៅខេត្ត សៀមរាប ។



ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៥ ក្រុមការងារយុវជនគណបក្សប្រជា- ជនកម្ពុជា ដឹកនាំដោយលោក **អ៊ិន ចាន់ដា** សមាជិកក្រុមការងារយុវជន គណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត ព្រះវិហារ បានរៀបចំកិច្ចប្រជុំបែងចែកភារកិច្ចដល់សមាជិកក្រុមការងារ យុវជនគណបក្សខេត្តចុះតាមក្រុង ស្រុក និងជួយជំរុញ Like គេហទំព័រ សម្តេច **ហ៊ុន សែន**។

ក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោក **ហាក់ សុខ មករា** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និង ជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានយកទេវរុញ និង អំណោយជាសំភារៈប្រើប្រាស់មួយចំនួន ទៅចែកជូនដល់ចាស់ជរា ជន ទីទំលាក់ និងពិការចំនួន ០២រូប នៅភូមិកំរើង ឃុំគរ និង ភូមិជ្រោយចង្កា ឃុំមង្គល់ ស្រុកត្បូងឃ្មុំ ។



ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម **គឹម សុភ័ក្ត្រ** សមាជិកក្រុម ការងារយុវជនគណបក្សថ្នាក់កណ្តាល ជួបសំណេះសំណាលជាមួយ គ្រូបង្រៀន គ្រូបំប៉នស្ម័គ្រចិត្ត និងសិស្សប្រលងជាប់សញ្ញាបត្រទុតិយភូមិ ឆ្នាំសិក្សា ២០១៤-២០១៥ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នាស្នាក់ការគណបក្សស្រុក ។

គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម **គង់ វិ** អនុប្រធានគណបក្សខេត្តបានចូលរួមបើកវគ្គអប់រំនយោបាយរយៈ ពេលបីថ្ងៃគឺ ថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៥ នៅ ស្នាក់ការ គណបក្ស ស្រុកភ្នំព្រឹក ជូនសមាជិក សមាជិកាមានអ្នកចូលរួម ១២០ នាក់ ស្រី ២៥ នាក់ ក្នុងនោះយុវជន ៦០ នាក់ ស្រី ២០ នាក់ ដែល មកពី បណ្តាឃុំ ភូមិ និងស្ថាប័នជុំវិញស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។



លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច

ចំណូលពន្ធគយត្រីមាសទី ៣ និងរយៈពេល ៩ ខែ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា នៅត្រីមាសទី ៣ ឆ្នាំនេះ គយប្រមូលបានប្រាក់ចំណូលសរុបប្រមាណ១.៥៩៦ពាន់លានរៀល ឬប្រមាណ ៣៨៩ លានដុល្លារអាមេរិក គឺមានកំណើន ១៦,៦% បើធៀបនឹងត្រីមាសទី ៣ ឆ្នាំ ២០១៤ ។

ដោយឡែកសរុបរយៈពេល ៩ ខែនៃឆ្នាំ ២០១៥ នេះ ប្រាក់ចំណូលដែលគយប្រមូលបានមានចំនួនប្រមាណ ៤.៦៤៩ ពាន់លានរៀល ឬជាង ១.១១៤ លានដុល្លារ។ ប្រាក់ចំណូលសរុបនេះមានកំណើនប្រមាណជាង ៦៨២ ពាន់លានរៀល ឬជាង ១៦៦ លានដុល្លារ គឺស្មើប្រមាណ ១៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៤ ។ ទន្ទឹមនេះប្រាក់ចំណូលពន្ធគយដែលសម្រេចបានក្នុងរយៈពេល៩ខែនេះ គឺស្មើនឹងជាង ៨៨% នៃផែនការឆ្នាំ ២០១៥ ។

ចំណូលពន្ធដារខែកញ្ញា និងរយៈពេល ៩ ខែ

នៅខែកញ្ញានេះ ពន្ធដារក៏បានចំណូលពន្ធប្រមាណជាង៣៩៨ពាន់លានរៀល ឬប្រមាណជាង ៩៩,៥ លានដុល្លារអាមេរិក។ ដោយឡែកបើគិតសរុបរយៈពេល៩ខែឆ្នាំ២០១៥នេះចំណូលពន្ធដារសរុបមានចំនួន៣.៩៨៩លានរៀល ឬប្រមាណ ៩៩៧,៣ លានដុល្លារ គឺស្មើនឹងជាង៨៥,៦២ % នៃផែនការឆ្នាំ ២០១៥ ។

ចំណូលពន្ធដាររយៈពេល៩ខែនេះបើប្រៀបធៀបនឹងចំណូល៩ខែឆ្នាំ២០១៤ គឺមានការកើនឡើងចំនួនស្មើនឹង ២៥,៥៣%។ ក្នុងរយៈពេល ៩ ខែនេះដែរតាមការវិភាគប្រភេទពន្ធលើព្រំប្រទល់ចំណូលក្នុងឆ្នាំ ២០១៥ មានការកើនឡើងគ្រប់ប្រភេទពន្ធក្នុងនោះ ប្រភេទពន្ធសំខាន់ៗដែលមានការកើនឡើង ដូចជាពន្ធលើប្រាក់បៀវត្សកើនប្រមាណ ២១,៣%។ ពន្ធលើប្រាក់ចំណេញកើនឡើង ២៧,៦ % អាករពិសេសកើនឡើង ២៧,៣% និងអាករលើតម្លៃបន្ថែមកើនប្រមាណ ១៥,៩% ។

បើពិនិត្យតាមវិស័យក៏ឃើញថា ចំណូលក្នុងឆ្នាំ២០១៥មានការកើនឡើងស្ទើរគ្រប់សកម្មភាពដែរក្នុងនោះ ផ្នែកសេវាហិរញ្ញវត្ថុកើនឡើងប្រមាណ៤០%។ ផ្នែកកេសដ្ឋៈកើនឡើង១៥,៥%។ ផ្នែកទូរគមនាគមន៍កើន១៤,៣%។ ផ្នែកនិហវណ្ណាភារកើនឡើង ១៦,១% ។ ផលិតផលគ្រឿងប្រើប្រាស់កើន ៤,៨%។ ផ្នែកផលិតសម្លៀកបំពាក់កើនឡើង ១៧,៥%។ ផ្នែកសណ្ឋាគារ និងផ្ទះសំណាក់កើនឡើង ៣២,៣%។ ផ្នែកថ្នាំជក់កើនឡើង១២៧,៩%។ ផលិតយានយន្តកើន១៧២,៧%។ ផ្នែកលក់គ្រឿងឧបភោគបរិភោគកើន៨៧,៦%។ ផ្នែកកសិកម្មកើន៦២,៨%។ ផ្នែកលក់ភេសជ្ជៈកើន២៦,៥%។ ផ្នែកផលិតម្ហូបអាហារកើន១៥% និងផ្នែកដឹកជញ្ជូននិងទេសចរកើន ១១,៣% ។

វិស័យសំណង់រយៈពេល ៩ ខែ

រយៈពេល ៩ ខែនៃឆ្នាំ ២០១៥ នេះ វិស័យសំណង់មាន១.៥៣២គម្រោង ផ្ទៃក្រឡាសំណង់មាន ៤.៥៩០,៣៧៦ ម៉ែត្រក្រឡា និងមានតម្លៃប៉ាន់ស្មានប្រមាណ ១.៧៥២ លានដុល្លារអាមេរិក។ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤ គឺមានការកើនឡើង ១៣,៧៥% ។

ខណៈនេះដែរ ក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម បានសហការជាមួយដៃគូអភិវឌ្ឍន៍ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់រដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីកសាងផែនការរៀបចំដែនដីប្លង់គោល និងផែនការប្រើប្រាស់ដីស្ទើរគ្រប់កម្រិតក្នុងនោះ ផែនការរៀបចំដែនដីតំបន់ឆ្នេរសមុទ្រកម្ពុជា, ផែនការរៀបចំដែនដីថ្នាក់ខេត្ត, ប្លង់គោលរាជធានីភ្នំពេញ, ប្លង់គោលប្រើប្រាស់ដី, ផែនការប្រើប្រាស់ដីក្រុងស្រុកខណ្ឌ

និងទីប្រជុំជនចំនួន៤៣, ផែនការប្រើប្រាស់ដីថ្នាក់ឃុំចំនួន១២៨និងកំពុងបន្តសិក្សារៀបចំអនុម័តប្លង់គោល និងផែនការប្រើប្រាស់ដីជាបន្តបន្ទាប់ទៀត ។

សូមរំលឹកថាកាលពីឆ្នាំ ២០១៤ កន្លងទៅនេះ ចំណូលដែលបានមកពីវិស័យសំណង់មានទឹកប្រាក់ចំនួន ២.៥០០ លានដុល្លារហើយតួលេខនេះគឺកើនឡើងជាងឆ្នាំ ២០១៣ កន្លងទៅផងដែរ ។

លទ្ធផលចែកចំណែកមូលនិធិ និងផែនការដល់ឆ្នាំ ២០២២

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី និងនគរូបនីយកម្មបានឲ្យដឹងថា បច្ចុប្បន្នក្រសួងបានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីទៅដល់ដៃប្រជាពលរដ្ឋនៅទូទាំងប្រទេសបានជាង ៤ លានប័ណ្ណហើយ ។

ក្នុងនីតិកាលទី៥នេះរាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តបន្តអនុវត្តកាន់តែសកម្មនិងស៊ីជម្រៅថែមទៀតនូវការកែទម្រង់ដីធ្លីដើម្បីរួមចំណែកធ្វើឲ្យសម្រេចគោលដៅជាតិក្នុងការកាត់បន្ថយភាពក្រីក្រការធានាសន្តិសុខស្បៀងការការពារបរិស្ថាន និងធនធានធម្មជាតិ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ។

ដើម្បីសម្រេចនូវគោលដៅនេះ រាជរដ្ឋាភិបាលផ្តល់អាទិភាពលើការជំរុញល្បឿននៃការចុះបញ្ជីដីធ្លី និងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ទាំងដីរដ្ឋ ទាំងដីឯកជន និងទាំងដីសហគមន៍ជនជាតិដើមភាគតិច ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពឲ្យបាន ៥៧% ទៅ ៦៥% នៅឆ្នាំ ២០១៥ សម្រេចបាន ៧០% នៅឆ្នាំ ២០១៨ និង ១០០% នៅឆ្នាំ ២០២២ ។

លទ្ធផលបង្កបង្កើនផលស្រូវរដូវវស្សា

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២០ ខែតុលាកន្លងទៅនេះ ការភ្ជួររាស់រៀបចំដីសម្រេចបានចំនួន៣ ៥៤៧ ០៣៥ ហិ.ត ក្នុងនោះភ្ជួររាស់ដោយគោក្របីចំនួន ៤២៧ ៩១៧ ហិ.ត ស្មើនឹង ១២,០៦ % និងដោយគ្រឿងយន្តចំនួន ៣ ១១៩ ១១៨ ហិ.ត លើសឆ្នាំមុន៨៥៥ ៣៦១ ហិ.ត។

សាបបានចំនួន ៧១ ០០០ ហិ.ត តិចជាងឆ្នាំមុន ៤២ ៣៣២ ហិ.ត។ ចំណែកស្ទឹង និងព្រោះសម្រេចបាន ២ ៥៤៨ ៨០៦ ហិ.ត ស្មើនឹង ៩៩,២៩ % នៃផែនការ ២ ៥៤៨ ៨០៦ ហិ.ត តិចជាងឆ្នាំមុន ៥ ៣៤៥ ហិ.ត។

ក្នុងរដូវបង្កបង្កើនផលនេះដែរកត់សម្គាល់ឃើញថា ស្រូវស្រាល, ស្រូវចម្ការ និងស្រូវឡើងទឹកធ្វើបានតិចជាងឆ្នាំមុន ខណៈដែលស្រូវកណ្តាល (សម្រេចបាន ១ ៣០៧ ៩៣៩ ហិ.ត លើសឆ្នាំមុន ៥៩ ៨២២ហិ.ត) និងស្រូវចូន (សម្រេចបាន ៥៦៩ ៦៤២ ហិ.តលើសឆ្នាំមុន២១ ៥២០ហិ.ត) ធ្វើបានច្រើនជាងឆ្នាំមុន។

ដោយឡែកសកម្មភាពប្រមូលផលស្រូវស្រាលដើមរដូវ សម្រេចបានចំនួន ២២៣៥១៩ហិ.តលើផ្ទៃដីអនុវត្តសរុប៥៨៤ ៥២១ហិ.តដោយទទួលបានបរិមាណផលសរុប៧៧៥៨៨០តោនតិចជាងឆ្នាំមុន៩៥៧៤០តោន។ ទិន្នផលគិតជាមធ្យម ៣.៤៧១តោន/ហិ.ត តិចជាងឆ្នាំមុន ២០៧ គ.ក្រ/ហិ.ត។

គិតត្រឹមថ្ងៃទី២០ ខែតុលានេះ ដែរមានខេត្តចំនួន ១៩ បានបញ្ចប់ការដាំដុះដំណាំរដូវវស្សាហើយ ក្នុងនោះមានខេត្តបន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ធំ កំពត កោះកុង ក្រចេះ មណ្ឌលគីរី ព្រះវិហារ ព្រៃវែង ពោធិសាត់ រតនគិរី សៀមរាប ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង ឧត្តរមានជ័យ កែប ប៉ៃលិន និងត្បូងឃ្មុំ។ ឆ្នាំនេះកសិករចូលចិត្តបង្កបង្កើនផលស្រូវដោយព្រោះយកតែម្តង (៨៣ %) ច្រើនជាងការដកស្ទឹង (១៧%) ម៉្យាងមកពីការរាំងស្ងួតអូសបន្លាយពេលយូរនៅដើមរដូវ និងដោយសារខ្វះកម្លាំងពលកម្មផងដែរ។

គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ គឺដើម្បីរុញកំណើនសេដ្ឋកិច្ចកម្ពុជានៅមុខទៀត



ខ្សែបណ្តាញអគ្គិសនីតង់ស្យុងខ្ពស់កំពុងត្រូវបាន
តភ្ជាប់គ្រប់តំបន់ក្នុងទូទាំងប្រទេស

"គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥" ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៥ ។ គោលនយោបាយនេះជាមគ្គុទ្ទេសក៍ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម នៅកម្ពុជា ដែលនឹងរួមចំណែកដល់ការរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព ។

ការដាក់ចេញគោលនយោបាយនេះ គឺក្នុងកាលៈទេសៈដែលកម្ពុជាកំពុងស្ថិតក្នុងសុខសន្តិភាព ឯកភាពទឹកដី ឯកភាពជាតិ ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ។ កម្ពុជាក៏ត្រូវបានចាត់បញ្ចូលទៅក្នុងក្រុមប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ដោយសម្រេចបានកំណើនជាមធ្យមប្រចាំឆ្នាំ៧,៧%ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយ និងជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតលំដាប់ទី ៦ លើពិភពលោក។ ក្នុងរយៈពេលមធ្យមទៅមុខ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងបន្តកើនក្នុងរង្វង់៧% ក្នុង១ឆ្នាំដោយផ្អែកលើការរីកចម្រើននៃវិស័យថាមពលនិងហេដ្ឋារចនាសម្ព័ន្ធរប្រទេសទៀត ។ ក្នុងឆ្នាំ ២០១៤ កន្លងមក កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រមាណ ៧% ផលិតផលសរុបក្នុងស្រុកបានកើនឡើងដល់ចំនួនប្រមាណ ១៧ ពាន់លានដុល្លារអាមេរិក ហើយប្រាក់ចំណូលរបស់ប្រជាជនម្នាក់ៗបានកើនដល់ចំនួនប្រមាណ ១១២៣ ដុល្លារអាមេរិក។ ជាមួយគ្នានេះដែរការដាក់ចេញនូវគោលនយោបាយនេះ ក៏ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា និងសភាពការណ៍ប្រែប្រួលនៃសេដ្ឋកិច្ចតំបន់ និងពិភពលោក ដូចជាភាពអំណោយផលនៃកត្តាភូមិសាស្ត្រនយោបាយសម្រាប់ការតភ្ជាប់សេដ្ឋកិច្ច និងឧស្សាហកម្មកម្ពុជាទៅនឹងតំបន់ពិសេស ក្នុងក្របខណ្ឌនៃការបង្កើតសហ-

គមន៍សេដ្ឋកិច្ចអាស៊ាន និងសេរីភាវូបនីយកម្មសេដ្ឋកិច្ចតំបន់ ។ តួនាទីនៃវិស័យឧស្សាហកម្មនៅក្នុងការបង្កើតនូវកំណើន និងការងារថ្មីនៅក្នុងបរិការណ៍នៃសេដ្ឋកិច្ចបើកចំហ ដែលអំណោយផលចំពោះការរីកលូតលាស់នៃវិស័យឧស្សាហកម្ម ។ តួនាទីនៃវិស័យឧស្សាហកម្ម ជាឧបករណ៍គោលនយោបាយសម្រាប់ពង្រឹងការតភ្ជាប់រវាងវិស័យជន្លូលសេដ្ឋកិច្ចសំខាន់ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់កំណើនសេដ្ឋកិច្ចបន្ថែមទៀត ។ សារសំខាន់នៃវិស័យឧស្សាហកម្ម ជាការដ្ឋាននៃការកែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័នគ្រប់គ្រងសេដ្ឋកិច្ចជាតិ សំដៅលើកម្ពស់ផលិតភាពសេដ្ឋកិច្ចសម្រាប់រយៈពេលវែង និងបញ្ចៀសបាននូវ "អន្ទាក់ប្រទេសមានចំណូលមធ្យម" ។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាគឺជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធខ្នាតសេដ្ឋកិច្ចជាតិឧស្សាហកម្មអតិថិជនកម្ពុជានៅឧស្សាហកម្មផ្នែកលើជំនាញត្រឹមឆ្នាំ២០២៥ តាមរយៈការតភ្ជាប់ទៅនឹងចង្វាក់តម្លៃសកលសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់ ពង្រីកភាពប្រកួតប្រជែង និងលើកកម្ពស់ផលិតភាពឧស្សាហកម្មក្នុងស្រុក បន្តឈានទៅឧស្សាហកម្មទំនើបដែលផ្អែកជាសំខាន់លើមូលដ្ឋានបច្ចេកវិទ្យា និងចំណេះដឹង ។ ដើម្បីសម្រេចចក្ខុវិស័យនេះ រាជរដ្ឋាភិបាលកំណត់គោលដៅចំនួន ៣ គឺទី១-កំណើនចំណែកនៃវិស័យឧស្សាហកម្មក្នុងផ.ស.ស ឲ្យបានដល់ ៣០% នៅឆ្នាំ ២០២៥(២៤,១%នៃផសសនៅឆ្នាំ ២០១៣) ដែលវិស័យកម្មន្តសាលត្រូវកើនឡើងពី ១៥,៥% នៃផ.ស.ស នៅឆ្នាំ ២០១៣ ទៅដល់ ២០% នៅឆ្នាំ ២០២៥ ទី២-ជំរុញពិពិធកម្មមុខទំនិញ ដោយបង្កើនការនាំចេញទំនិញកម្មន្តសាលមិនមែនជាវាយនភណ្ឌឲ្យបាន ១៥% នៃបរិមាណនាំចេញសរុបនៅឆ្នាំ ២០២៥ ទន្ទឹមនឹងជំរុញការនាំចេញទំនិញកែច្នៃសិកម្មឲ្យបាន ១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ ២០២៥ និងទី៣-កំណត់គោលដៅនៅឆ្នាំ ២០២៥ ឲ្យសហគ្រាសធុនតូចចំនួន ៨០% និងសហគ្រាសធុនមធ្យមចំនួន ៩៥% ត្រូវបានចុះបញ្ជីជាផ្លូវការហើយ



រោងម៉ាស៊ីនកិនស្រូវសម្រាប់នាំអង្ករចេញទៅក្រៅប្រទេស

សហគ្រាសធុនតូចចំនួន ៥០% និងសហគ្រាសធុនមធ្យមចំនួន ៧០% មានបញ្ជីការគណនេយ្យ និងតារាងតុល្យការត្រឹមត្រូវ ។ ដើម្បីសម្រេចនូវចក្ខុវិស័យ និងគោលដៅទាំងនោះ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រគន្លឹះ ៤ គឺទី១-កៀរគរ និងទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងវិនិយោគឯកជននៅក្នុងស្រុកដោយផ្ដោតលើឧស្សាហកម្មធំៗ ការអភិវឌ្ឍ និងការពង្រីកទីផ្សារការផ្ទេរបច្ចេកវិទ្យាទី២-អភិវឌ្ឍន៍ និងធ្វើទំនើបកម្មសហគ្រាសធុនតូច និងមធ្យម ទី៣-កែលម្អបរិស្ថាននិយតកម្មដើម្បីពង្រឹងភាពប្រកួតប្រជែង និងទី៤-សម្របសម្រួលគោលនយោបាយគាំទ្រដូចជាការអភិវឌ្ឍន៍ធនធានមនុស្ស បណ្តុះបណ្តាលជំនាញ ការកែលម្អទំនាក់ទំនងវិជ្ជាជីវៈ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ។ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការដាក់ស្តង់ដារគន្លឹះមួយចំនួន ឲ្យសម្រេចបានមុនឆ្នាំ ២០១៤ ដែលជាយុទ្ធសាស្ត្រស្នូលក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដូចជាបញ្ជុះថ្លៃផ្គត់ផ្គង់អគ្គិសនីសម្រាប់តំបន់ឧស្សាហកម្មគោលដៅ រៀបចំ និងអភិវឌ្ឍផែនការមេសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងទ្វេដ្ឋានស្លឹកពហុមធ្យោបាយ ពង្រឹង និងអភិវឌ្ឍយន្តការគ្រប់គ្រងទីផ្សារពលកម្ម និងបណ្តុះបណ្តាលជំនាញ អភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ។

បច្ចុប្បន្ននេះ ស្ថានភាពឧស្សាហកម្មកម្ពុជាមានសភាពទន់ខ្សោយផលិតកម្មសាមញ្ញ និងតូចចង្អៀត ដែលប្រមូលផ្តុំជុំវិញផលិតកម្មសម្លៀកបំពាក់ និងការកែច្នៃអាហារ ហើយមូលដ្ឋានផលិតផលភាគច្រើនមានលក្ខណៈគ្រួសារ និងមិនទាន់មានសមត្ថភាពប្រកួតប្រជែងជាអន្តរជាតិ។ ចំណុចសំខាន់ៗនៃឧស្សាហកម្មកម្ពុជារួមមាន មូលដ្ឋានឧស្សាហកម្មមិនសូវសម្បូរបែបរចនាសម្ព័ន្ធខុស្សាហកម្មប្រហោងកណ្តាល និងក្រៅផ្លូវការ សហគ្រិនភាពនៅទន់ខ្សោយ និងប្រមូលផ្តុំតែនៅទីក្រុង ព្រមទាំងតម្លៃបន្ថែមទាប និងបច្ចេកវិទ្យាទន់ខ្សោយ ដែលក្នុងនោះចំនួនសហគ្រាសមីក្រូមានច្រើនជាង ៩៧% ប៉ុន្តែផ្តល់ការងារបានតែ ៣០% និងមានផលរបរសរុប ៧៦% ហើយសហគ្រាសមិនផ្លូវការមានច្រើនលើសលប់ ។ សហគ្រិនភាពនៅទន់ខ្សោយ និងប្រមូលផ្តុំតែនៅទីក្រុង ក្នុងនោះសហគ្រាសជាង ៤២% ទើបបង្កើតចាប់តាំងពីឆ្នាំ ២០០៨ មកសហគ្រាសកម្មន្តសាលធុនធំជាង៦៣% ជាការវិនិយោគពីបរទេសនិងភាគច្រើនបម្រើឲ្យគោលដៅនាំចេញ។ សហគ្រាសកម្មន្តសាលធុនធំ ៦៨% មានមូលដ្ឋាននៅរាជធានីភ្នំពេញ និង ១៣% នៅខេត្តកណ្តាល ។ គួរកត់សម្គាល់ថាការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជាប្រឈមនឹងបញ្ហាគន្លឹះមួយចំនួនគឺកង្វះភាពជាអ្នកដឹកនាំការសម្របសម្រួល ការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពគ្រប់កម្រិត ពិសេសការគាំទ្រសំខាន់ៗពាក់ព័ន្ធនឹងបញ្ហាផ្គត់ផ្គង់អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធធនធានមនុស្ស និងជំនាញ ។ ការអភិវឌ្ឍមូល-



តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ

ដ្ឋានចំណេះដឹងផ្នែកបច្ចេកទេស និងជំនាញដើម្បីប្រែក្លាយកម្លាំងពលកម្មឲ្យមានជំនាញ និងមានសមត្ថភាពឈោងចាប់យកបច្ចេកទេស និងបច្ចេកវិទ្យាខ្ពស់ ។ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធមិនទាន់គ្រប់គ្រាន់ ការអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុនៅមានកម្រិត បញ្ហាទីផ្សារការងារ និងទំនាក់ទំនងវិជ្ជាជីវៈក៏នៅខ្វះខាត ។

តាមរយៈគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាពិតជានឹងសម្រេចបាននូវការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចមួយជ្រាលជ្រៅ ដោយឈានពីរចនាសម្ព័ន្ធដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅបង្កើតសេដ្ឋកិច្ចដែលពឹងផ្អែកសំខាន់លើកម្មន្តសាល និងកសិឧស្សាហកម្ម ហើយឈានទៅដល់ការលើកកម្ពស់ និងពិពិធកម្មឧស្សាហកម្មក្នុងវិស័យផ្សេងៗទៀត ពិសេសឧស្សាហកម្មប្រើប្រាស់បច្ចេកវិទ្យាក្នុងដំណាក់កាលចុងក្រោយ ។ សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ នេះ សំខាន់បំផុតគឺទាំងអស់គ្នាត្រូវធ្វើសកម្មភាព និងអនុវត្តគោលនយោបាយនេះឲ្យបានខ្ជាប់ខ្ជួន ដោយបុរេសកម្មផងសកម្មផង និងអន្តរសកម្មផង ។ មានន័យថាក្រសួងស្ថាប័ននីមួយៗត្រូវគិតត្រូវដឹងថាខ្លួននឹងត្រូវចូលរួមចំណែកអ្វីខ្លះដើម្បីអភិវឌ្ឍន៍វិស័យនេះត្រូវធ្វើសកម្មភាពអ្វីខ្លះ និងត្រូវរួមសហការគ្នាជាមួយនឹងស្ថាប័នដទៃក្នុងការងារនេះបែបណា ។ សម្តេចតេជោបានបញ្ជាក់យ៉ាងច្បាស់លាស់ថា គោលនយោបាយនេះគឺជាមគ្គុទ្ទេសក៍ជំរុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព ។ ដូច្នេះចំពោះមុខនេះពិតជាគ្មានការសង្ស័យទេថា គោលនយោបាយនេះនឹងក្លាយជាឧបករណ៍ដ៏សំខាន់ ក្នុងការរួមចំណែកសម្រេចបាននូវទិសដៅយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ហើយការអនុវត្តគោលនយោបាយនេះពិតជាបានគូសបញ្ជាក់ពីការវិវឌ្ឍ និងភាពរីកចម្រើនថ្មីមួយទៀតរបស់កម្ពុជា ។

ដំណាំដូងប្រេងនៅកម្ពុជាកំពុងទទួលបានផលគួរជាទីមោទនៈ

ដូងប្រេង ជារុក្ខជាតិដែលមានដុះនៅតំបន់ត្រូពិក ។ ដូងប្រេងជាប្រភេទដំណាំឧស្សាហកម្មប្រើប្រាស់ជាវត្ថុធាតុដើម សម្រាប់ផលិតជាផលិតផលផ្សេងៗ មានដូចជាប្រេងឆា ប្រេងម៉ាស៊ីន សាប៊ូជាដើម ។ ដូងប្រេងត្រូវបាននាំយកមកដាំដុះដំបូងគេបង្អស់នៅប្រទេសកម្ពុជាដោយក្រុមហ៊ុន ម៉ុង ឬទ្វី គ្រុប ដោយបានយកពូជដូងប្រេងពីប្រទេសកូស្តារីការមកដាំនៅក្នុងទឹកដីខេត្តព្រះសីហនុ ។

ឯកឧត្តមបណ្ឌិត **ម៉ុង ឬទ្វី** សមាជិកព្រឹទ្ធសភា និងនិងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្វី គ្រុប បានឲ្យដឹងថា ក្រុមហ៊ុនរបស់ឯកឧត្តមបានទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជាដាំដំណាំដូងប្រេងនៅក្នុងខេត្តព្រះសីហនុចាប់ពីឆ្នាំ ១៩៩៥ មកម៉្លេះ ដោយជ្រើសរើសយកពូជដូងប្រេងពីក្រៅប្រទេសយកមកបណ្តុះ រហូតដល់ឆ្នាំ ១៩៩៧ ទើបបានធ្វើការដាំដុះ ។ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ១៩៩៧ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីដាំ កូនដូងប្រេងជាលើកដំបូងជាប្រវត្តិសាស្ត្រនៅកម្ពុជា ។ រហូតមកដល់សព្វថ្ងៃនេះដំណាំដូងប្រេងបាន និងកំពុងផ្តល់ផលគួរជាទីពេញចិត្ត ។



ឯកឧត្តមឧកញ៉ាបណ្ឌិត **ម៉ុង ឬទ្វី** ឲ្យដឹងថា ដំណាំដូងប្រេងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ហើយប្រើកម្លាំងពលកម្មក៏តិច

គួរបញ្ជាក់ដែរថាក្រុមហ៊ុនម៉ុង ឬទ្វីគ្រុបបានទទួលដីសម្បទានក្នុងឆ្នាំ ១៩៩៦ ទំហំ ១១.០០០ ហិកតា ក្នុងនោះដាំដូងប្រេងបាន ៦.២០០ ហិកតា រីឯផ្ទៃដីដែលនៅសេសសល់ប្រមាណ ៥.០០០ ហិកតា បានអនុវត្តតាមយុទ្ធសាស្ត្រស្បែកខ្លា។ បន្ទាប់មកក្រុមហ៊ុនទទួលបានដីសម្បទានពីក្រសួងបរិស្ថាន និងបានប្រមូលទិញពីប្រជាជនថែមទៀត សរុបផ្ទៃដីបច្ចុប្បន្នក្រុមហ៊ុនដាំដូងប្រេងបានចំនួន ១៦.១៥០ ហិកតា ស្មើនឹង ២.២១៦.៥៧២ ដើម។ ក្នុងរយៈពេល ១៩ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានបោះទុនវិនិយោគលើដំណាំដូងប្រេងអស់ទឹកប្រាក់ប្រមាណ ១៥០ លានដុល្លារអាមេរិករួចមកហើយ។ ចាប់តាំងពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៤ ក្រុមហ៊ុនបានប្រមូលផលផ្លែដូងប្រេងស្រស់ចំនួន ៦៨៥.២៣៧ តោន និងផលិតជាប្រេងឆាបានចំនួន ១៣១.៣១០ តោន ដែលបាននាំចេញទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម ថៃ ឥណ្ឌា ចិន កូរ៉េខាងត្បូង ស្វីស និងសហគមន៍អឺរ៉ុប។ រីឯកំលាំងពលកម្មឆ្នាំ ១៩៩៦ ក្រុមហ៊ុនមានត្រឹមតែ ៣៥០ នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះបានកើនឡើងរហូតដល់ទៅ ២.៩៦០ នាក់។ ក្រុមហ៊ុនបានសាងសង់ផ្ទះថ្មីសម្រាប់បុគ្គលិកកម្មករស្នាក់នៅអចិន្ត្រៃយ៍បានចំនួន ២០ អគារដែលអាចស្នាក់នៅបានប្រមាណ ១.០០០ នាក់ ។

លោកបណ្ឌិត ចារិន ស៊ីវិវឌ្ឍនៈ ជាក់ខី ប្រធានសម្ព័ន្ធក្រុមហ៊ុន ធី ស៊ី ស៊ី (TCC Group) មកពីប្រទេសថៃ ដែលបានធ្វើការវិនិយោគទុននៅកម្ពុជាជាមួយក្រុមហ៊ុនម៉ុង ឬទ្វីបានឲ្យដឹងដែរថា កាលពីឆ្នាំ ២០០៦ ក្រុមហ៊ុនបានធ្វើការវិនិយោគទុនលើវិស័យដំណាំដូងប្រេង រួមជាមួយក្រុមហ៊ុនម៉ុង ឬទ្វី ដែលនៅពេលនោះមានផ្ទៃដីដាំដុះចំនួន ៦.២០០ ហិកតាប៉ុណ្ណោះមានរោងចក្រចម្រាញ់ដូងប្រេងទី ១ ខ្នាត ២០ តោន ក្នុង ១ ម៉ោង និងអាជីវកម្មកំពង់ផែ ដែលរួមគ្រប់



ទិដ្ឋភាពដំណាំដូងប្រេងកម្ពុជាដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ម៉ុង ឬទ្វី និងក្រុមហ៊ុនធីស៊ីស៊ីគ្រុបនៃព្រះរាជាណាចក្រថៃ



ទិន្នផលដំណាំដូងប្រេងនៅកម្ពុជា

គម្រោងមានតម្លៃដើមទុនប្រមាណ ៤០ លានដុល្លារ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានបោះទុនជាង ៨៩ លានដុល្លាររួចហើយ ក្នុងការវិនិយោគនៅកម្ពុជា ។

ដូងប្រេង គឺជាដំណាំកសិ-ឧស្សាហកម្ម ដែលឲ្យផលរយៈពេលវែងដូចដំណាំកៅស៊ូដែរ ពេលគឺប្រហែលជាពី ២៥ ទៅ ៣៥ ឆ្នាំដោយក្នុងនោះ ១ ហិកតា ផ្តល់ផលជាមធ្យមប្រមាណពី ១៨ ទៅ ២០ តោន ។ ក្នុងផ្ទៃដី ១ ហិកតា អាចដាំដូងប្រេងបានចំនួន ១៤២ ដើម ហើយចាប់ផ្តើមឲ្យផលនៅពេលវាមានអាយុ ៣៨ ខែ បន្ទាប់ពីការដាំរួច ។

នៅប្រទេសកម្ពុជា ខេត្តដែលសម្បូរដីមានសក្តានុពលខ្ពស់សម្រាប់ដំណាំនេះ គឺមានខេត្តព្រះសីហនុ កែប កំពត និងខេត្តកោះកុង ព្រោះបណ្តាខេត្តទាំង ៤ នេះ ស្ថិតនៅជាប់តំបន់ឆ្នេរសមុទ្រដែលមានកម្រិតទឹកភ្លៀងស្រក់ខ្ពស់ច្រើនជាង ២.០០០ មីល្លីម៉ែត្រ ។

ឯកឧត្តមឧកញ៉ាបណ្ឌិត **ម៉ុងឫទ្ធី** បានឲ្យដឹងថាដំណាំដូងប្រេងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ហើយប្រើកម្លាំងពលកម្មក៏តិចជាងដំណាំកៅស៊ូដែរ ប៉ុន្តែច្រើនឆ្នាំមកនេះ ពុំសូវឃើញមានអ្នកដាំដំណាំនេះច្រើនទេ។ សម្រាប់ដំណាំដូងប្រេងបើសិនជាយើងដាំបានកាន់តែច្រើននោះ វាកាន់តែល្អ ព្រោះដូងប្រេងនៅពេលសព្វថ្ងៃនេះមានតម្រូវការពីទីផ្សារច្រើនណាស់ ហើយតម្លៃទៀតសោតក៏មានស្ថិរភាពល្អដែរ។ បច្ចុប្បន្ន មានតែក្រុមហ៊ុនម៉ុង ឬទ្ធីមួយប៉ុណ្ណោះ ដែល

ដាំដំណាំដូងប្រេងនៅក្នុងប្រទេសកម្ពុជា ពុំទាន់មានក្រុមហ៊ុនផ្សេងទៀតដាំដំណាំនេះនៅឡើយទេ ទោះបីជាច្រើនឆ្នាំមកនេះមានក្រុមហ៊ុនជាច្រើនបានដាក់ពាក្យស្នើសុំគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាលដើម្បីធ្វើការដាំដុះដំណាំនេះរួចហើយក៏ដោយ ។

នៅខែមេសាឆ្នាំ ២០១៥ រោងចក្រចម្រាញ់ដូងប្រេងទី ២ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ម៉ុងឬទ្ធី វិនិយោគទុនដំណាំដូងប្រេងកម្ពុជា និងក្រុមហ៊ុនធីស៊ីស៊ីគ្រុប នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមត្ថភាពចម្រាញ់ប្រេងដូងនៅបាន ៤៥ តោន ក្នុង ១ ម៉ោង ចំណាយទុនវិនិយោគប្រមាណ ២០ លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ។

មានប្រសាសន៍នៅក្នុងពិធីសម្ពោធនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ម៉ុងឬទ្ធី ដែលបានសហការទុនជាមួយក្រុមហ៊ុន ធី ស៊ី ស៊ី (TCC Group) វិនិយោគទៅលើវិស័យកសិកម្ម ដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ។ សម្តេចតេជោបានចាត់ទុកក្រុមហ៊ុននេះ ជាក្រុមហ៊ុនគំរូមួយនៅទូទាំងប្រទេស ដែលបានស្របយកពលកម្មពីទីក្រុងភ្នំពេញប្រមាណ ២០ % និងជាក្រុមហ៊ុនមួយដែលកន្លងមកមានសុខដុមបនីយកម្មរវាងចៅកែ និងកម្មករ ។



ផ្លែដូងប្រេងនៅកសិដ្ឋានរបស់ក្រុមហ៊ុនម៉ុងឬទ្ធី



ផលិតផលប្រេងដាដែលបានមកពីរោងចក្រចម្រាញ់ដូងប្រេងរបស់ក្រុមហ៊ុនម៉ុងឬទ្ធី

ប្រការត្រួតយល់ដឹង ស្វែងយល់អំពី
ការចុះឈ្មោះបោះឆ្នោតសាកល្បង
ឆ្នាំ២០១៥

ការចុះឈ្មោះបោះឆ្នោតសាកល្បង ចាប់ផ្តើមអនុវត្តពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅ ២៥ រាជធានី ខេត្ត និងត្រូវធ្វើនៅភូមិចំនួន ៤១ ក្នុងឃុំ សង្កាត់ ២៥ លើចំនួនប្រជាជន សរុប ៥០.១៦៨ នាក់ ក្នុងនោះអាយុ ១៨ ឆ្នាំ ឡើងមានចំនួន ៣២.៥២៨ នាក់ (ស្រី ១៦.៨៥៨ នាក់) ។

I. ការទទួលខុសត្រូវ

១. លេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត (លធន.ខប) ត្រូវសហការ ជាមួយក្រុមប្រឹក្សាឃុំសង្កាត់ (**កប.យស**) ពាក់ព័ន្ធ ដើម្បីឲ្យដំណើរការចុះឈ្មោះ បោះឆ្នោតសាកល្បង បានប្រព្រឹត្តិទៅស្របតាមផែនការ និងប្រតិទិនការងារ និងស្នើ ឲ្យ **កប.យស** ចាត់សមាជិករបស់ខ្លួន ១ រូប មកពីគណបក្សនយោបាយ ដែលមាន អាសនៈក្នុង **កប.យស** ចូលរួមសង្កេតមើលដំណើរការចុះឈ្មោះបោះឆ្នោតសាក ល្បង និងចូលរួមក្នុងការប្រជុំបូកសរុប និងវាយតម្លៃពីលទ្ធផលនៃការចុះឈ្មោះបោះ ឆ្នោតសាកល្បង ។

២. ក្រុមចុះឈ្មោះបោះឆ្នោតមានភារកិច្ច និងទទួលខុសត្រូវដូចតទៅ ៖

- ផ្សព្វផ្សាយអំពីពេលវេលា ទីកន្លែងដែលត្រូវចុះឈ្មោះបោះឆ្នោតសាកល្បង ជូនប្រជាពលរដ្ឋតាមភូមិ ដែលធ្វើការចុះឈ្មោះបោះឆ្នោតសាកល្បងក្នុង ឃុំ សង្កាត់ និងបិទផ្សាយបញ្ជីទីតាំង ការិយាល័យចុះឈ្មោះបោះឆ្នោត ។

- ត្រូវអនុវត្តតាមគម្រោងផែនការនៃការចុះឈ្មោះបោះឆ្នោតសាកល្បង និងបទ បញ្ជានីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ ២០១៦ (**ប.ន.ប.ថ**) ។

- បញ្ជូនទិន្នន័យអ្នកសុំចុះឈ្មោះបោះឆ្នោតមក **គ.ជ.ប** តាមប្រព័ន្ធអ៊ីនធឺណិត ។ ចំពោះឃុំ សង្កាត់ ដែលគ្មានប្រព័ន្ធអ៊ីនធឺណិត ក្រុមចុះឈ្មោះបោះឆ្នោតត្រូវ Backup ទិន្នន័យរបស់អ្នកសុំចុះឈ្មោះបោះឆ្នោតដាក់ក្នុង USB ដើម្បីផ្តល់ជូនដល់មន្ត្រី **លធន.ខប** ដើម្បីបញ្ជូនបន្ត ។

៣. មជ្ឈមណ្ឌលកុំព្យូទ័រ គ.ជ.ប មានភារកិច្ច និងទទួលខុសត្រូវដូចតទៅ ៖

- ទទួលខុសត្រូវផ្ទៀងផ្ទាត់ទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោត ដែលបាន បញ្ជូនដោយក្រុម ចុះឈ្មោះបោះឆ្នោត ឬ **លធន.ខប** និងស្រង់ឈ្មោះអ្នកចុះឈ្មោះបោះឆ្នោតដែលបាន ចុះឈ្មោះលើសពីមួយកន្លែង ។

- រៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលកត់ត្រាឈ្មោះ និងទិន្នន័យមិនត្រឹមត្រូវ ហើយត្រូវកែតម្រូវនិងអ្នកដែលមានឈ្មោះលើសពីមួយកន្លែងដើម្បីដាក់ជូន **គ.ជ.ប** ពិនិត្យ និងសម្រេច ។

- ទទួលកែតម្រូវទិន្នន័យចុះឈ្មោះបោះឆ្នោត ដោយផ្អែកតាម អត្តសញ្ញាណ- ប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតអនុញ្ញាតឲ្យចុះឈ្មោះបោះឆ្នោតសាកល្បង ឬនិងលុប ឈ្មោះអ្នកបោះឆ្នោតតាមការសម្រេចរបស់ **គ.ជ.ប** ។

- រៀបចំបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលត្រូវលុបចេញ ដើម្បីដាក់ជូន **គ.ជ.ប** ពិនិត្យ និងសម្រេច ។

- បញ្ជូនបញ្ជីបោះឆ្នោតដំបូង និងបញ្ជីអ្នកបោះឆ្នោតដែលត្រូវលុបចេញជូនទៅ **កប.យស** ។

II. នីតិវិធីនៃការចុះឈ្មោះបោះឆ្នោត

នីតិវិធីនៃការសុំចុះឈ្មោះបោះឆ្នោត ត្រូវអនុវត្តតាម ៤ ជំហាន ដូចតទៅ ៖

- ដំបូងប្រជាពលរដ្ឋត្រូវឈរចន្លកន្ទុយគ្នានៅខាងក្រៅការិយាល័យចុះឈ្មោះ បោះឆ្នោតត្រង់មាត់ទ្វារចូល ។ នៅពេលចូលក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត អ្នកសុំចុះឈ្មោះត្រូវ ៖

ជំហានទី ១

ទៅជួបប្រធានក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីប្រធានក្រុមចុះឈ្មោះបោះឆ្នោត សួរព័ត៌មានអំពី ៖

- តើមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (**អ.ខ**) ឬទេ ?
- តើអ្នកធ្លាប់បានចុះឈ្មោះដែរឬទេ ? នៅពេលណា ? កន្លែងណា ?

ជំហានទី ២

- ក្នុងករណីអ្នកសុំចុះឈ្មោះមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (**អ.ខ**) ឬឯក- សារបញ្ជាក់អត្តសញ្ញាណ (**ឯ.អ**) (មានលក្ខខណ្ឌគ្រប់គ្រាន់)

ប្រធានក្រុមចុះឈ្មោះ ត្រូវពិនិត្យភាពមានសិទ្ធិចុះឈ្មោះបោះឆ្នោតដូចខាង ក្រោម ៖

- ផ្ទៀងផ្ទាត់ (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (**អ.ខ**) ឬឯកសារ បញ្ជាក់អត្ត- សញ្ញាណ (**ឯ.អ**)

- អាយុ ១៨ ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត

- មានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត ។

រួចប្រធានក្រុមចុះឈ្មោះបោះឆ្នោត ត្រូវណែនាំអ្នកសុំចុះឈ្មោះទៅជួបអនុ- ប្រធានក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីបន្តនីតិវិធីចុះឈ្មោះបោះឆ្នោតតាមជំហាន បន្តទៀត ។

ជំហានទី ៣

- ករណីអ្នកសុំចុះឈ្មោះបោះឆ្នោត មានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីចុះឈ្មោះ បោះឆ្នោត

- + អនុប្រធានក្រុមចុះឈ្មោះបោះឆ្នោតត្រូវ ៖

- សួរទីលំនៅ នៅភូមិណា ដើម្បីកំណត់បញ្ជីឈ្មោះក្នុងការិយាល័យបោះ- ឆ្នោតក្នុងភូមិនោះ

- បំពេញទម្រង់បង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត (**ទ.១០២២**) ដោយ ផ្អែកតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ ។

- អនុប្រធានក្រុមចុះឈ្មោះបោះឆ្នោត ត្រូវប្រគល់ឯកសារចុះឈ្មោះបោះឆ្នោត ទៅការិកុំព្យូទ័រ និងណែនាំឲ្យគាត់ទៅជួបការិកុំព្យូទ័រ ។

ជំហានទី ៤

ការិកុំព្យូទ័រ ត្រូវកត់ត្រាទិន្នន័យអ្នកសុំចុះឈ្មោះទៅក្នុងប្រព័ន្ធកុំព្យូទ័រ ផ្អែកតាម អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ និងបង្កាន់ដៃបញ្ជាក់ ការចុះឈ្មោះដូចខាងក្រោម ៖

- កំណត់ឈ្មោះ និងទីតាំងការិយាល័យបោះឆ្នោត
- បញ្ជូលអត្តលេខអ្នកសុំចុះឈ្មោះ និងចុះលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលេខឯកសារបញ្ជាក់អត្តសញ្ញាណទៅក្នុងកុំព្យូទ័រ ។
- នាមត្រកូល នាមខ្លួន
- ភេទ
- ថ្ងៃខែឆ្នាំកំណើត
- លំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់របស់សាមីខ្លួន
- ថតរូបចំពីមុខ ថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្ត- សញ្ញាណ

- យកស្នាមមេដៃសាមីខ្លួនទាំងសងខាងបញ្ជូលក្នុងប្រព័ន្ធកុំព្យូទ័រ

- ជម្រាបអ្នកសុំចុះឈ្មោះឲ្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនដែលបង្ហាញ នៅលើម៉ូនីទ័រកុំព្យូទ័រ ។

- រួចប្រគល់បង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណជូនអ្នកសុំចុះឈ្មោះបោះឆ្នោតវិញ ។

រូបចម្លាក់នៅប្រាសាទបាយ័ន បង្ហាញពីសង្គ្រាមខ្មែរ-ចាម

ព្រះបាទជ័យវរ្ម័នទី ៧ និងពលទាហានរបស់ព្រះអង្គ បានបណ្តេញពួកទាហានចាមឲ្យចាកចេញពីព្រះនគរ រហូតភាគខាងជើងឆៀងខាងកើតនៃក្រុងអង្គរធំ ។ ក្រោយមកនៅត្រង់កន្លែងនោះព្រះអង្គត្រាស់បង្ហាត់ឲ្យ គេកសាងប្រាសាទព្រះខ័ន ដើម្បីឧទ្ទិសថ្វាយដល់ព្រះ



រូបសំណាកព្រះបាទជ័យវរ្ម័នទី ៧

នៅក្នុងអគ្គយន្តនៃប្រាសាទបាយ័ន បត់មកខាង ស្តាំ នៅទីនោះគឺជាចម្លាក់ដែលល្បីជាងគេបំផុត របស់ វិចិត្រករខ្មែរនាសម័យដើម ។ នោះគឺផ្ទាំងចម្លាក់ដែល រៀបរាប់យ៉ាងច្បាស់ ពីចម្បាំងជើងទឹកដែលដឹកនាំធ្វើ សឹកសង្គ្រាមផ្ទាល់ ដោយព្រះបាទជ័យវរ្ម័នទី៧ ច្បាំង តទល់ជាមួយចាម ។ ព្រះបាទជ័យវរ្ម័នទី៧ និងប្រជា- រាស្ត្រខ្មែរ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ អស់រយៈពេល ៤ ឆ្នាំ រហូតបានទទួលជោគជ័យ និងបណ្តេញពួក ទាហានចាមឲ្យអស់ពីទឹកដីខ្មែរ ។

ពីអតីតកាលចាមជាប្រជាជាតិ នៃប្រទេសចម្ប៉ា ដែលជាព្រះរាជាណាចក្រមួយ ទទួលឥទ្ធិពលវប្បធម៌ ពីប្រទេសឥណ្ឌា (ស.វទី៤-ទី១៦) នគរនោះស្ថិតនៅ ភាគកណ្តាលនៃប្រទេសវៀតណាមសព្វថ្ងៃ ។ ពួក ទាហាននៃនគរចម្ប៉ា តែងព្យាយាមធ្វើសឹកសង្គ្រាមជា មួយនគរខ្មែរយើងជាច្រើនលើកនាសម័យនោះ ប៉ុន្តែ ពួកគេតែងតែទទួលបរាជ័យជាដរាប ។

តាមការសង្កេតលើរូបភាពចម្លាក់ថ្ម នៃជញ្ជាំង ប្រាសាទ គឺបង្ហាញយ៉ាងច្បាស់ អំពីពួកទាហានចាម ពាក់មួករាងដូចផ្កាឈូកផ្តាច់ចុះក្រោម ចំណែកពល- ទាហានខ្មែរវិញ មានសក់ខ្លីក្បាលទទេ ។ ការប្រយុទ្ធគ្នា យ៉ាងខ្លាំងក្លាបំផុតនោះ គឺនៅសមរម្យចឹងទន្លេសាប ដែលជាជម្រកត្រីយ៉ាងធំរបស់ខ្មែរ ។

នៅលើទូកដែលបណ្តែតត្រៀមត្រាលើផ្ទៃទឹក ពួក ទាហានចាមហាក់ដូចជាមានភាពក្លាហាន និងជឿលើ សមត្ថភាពខ្លួនឯងយ៉ាងខ្លាំង ដោយមានអំនួតចានិង យកឈ្នះទាហាននគរខ្មែរបាន ។ ប៉ុន្តែដោយព្រះរាជ តម្រិះដឹកនាំដ៏ឆ្លាតឈ្លាសវៃ នៃព្រះបាទជ័យវរ្ម័នទី ៧ ព្រះអង្គបានរៀបចំ ពលទាហានខ្មែរត្រៀមខ្លួនយ៉ាង សម្ងាត់មួយក្រុមផ្សេងទៀត ដែលបង្កប់ខ្លួននៅក្នុងទឹក ដើម្បីឆ្លក់វាយប្រហារពន្លិចទូកពួកសត្រូវ ។ នៅក្នុងការ ប្រយុទ្ធមានទូកចម្បាំងជាច្រើន បានប្រជល់មុខគ្នា ហើយទាហានទាំងសងខាង ចាប់ផ្តើមប្រយុទ្ធយ៉ាង



រូបចម្លាក់នៅប្រាសាទបាយ័ន បង្ហាញពីសង្គ្រាមខ្មែរ-ចាម

ខ្លាំងក្លា ដែលប្រើប្រាស់ ដាវ លំពែង ធ្នូ ដាវអាវុធ មាន សាកសពទាហានខ្មែរស្លាប់អណ្តែតទឹក ៤-៥ នាក់ និង ទាហានចាមត្រូវបានក្រពើត្របាក់ស៊ីជាបន្តបន្ទាប់ ។ ពលទាហានចាម នាំកងទ្វកចូលចតក្បែរច្រាំង ដើម្បី ប្តូរយុទ្ធសាស្ត្រប្រយុទ្ធ ស្រាប់តែពលទាហានខ្មែរដែល ត្រៀមក្នុងទឹករួចជាស្រេចនោះ និងស្តុកតែទាហាន ជំនាយមុជទឹក ក៏ចាប់ផ្តើមចោលពន្លិចទូកទាហានចាម ធ្វើឲ្យពួកទាហានចាម នឹកស្មានមិនដល់ត្រូវទាហាន ខ្មែរវាយកម្ទេច និងពន្លិចទូករបស់ខ្លួន ។ មេទ័ពចាមក៏ត្រូវបានប្រហារជីវិត នៅក្បែរមាត់ច្រាំង ទន្លេសាប ។ ចំណុចមួយទៀតគួរឲ្យចាប់អារម្មណ៍នោះ គឺ នៅក្នុងទូកចាមអ្នកអុំទូកមានរូបរាងដូចខ្មែរបេះបិទ គឺ មានទងត្រចៀកវែង ប៉ុន្តែមានផ្ទាំងសក់? ពួកគេ ប្រហែលជា ល្បីយសឹកដែលទាហានចាមចាប់បាន ឬ ក៏ជាទាហានខ្មែរដែលក្បត់លួចចូលដៃជាមួយទាហាន ចាមដែលមិនពាក់មួកបន្តិចជាទាហានខ្មែរ ។ នៅលើ គោកក្បែរមាត់ច្រាំងបឹងទន្លេសាបនោះដែរ ក៏មានការ ប្រយុទ្ធគ្នារវាងទាហានចាម និងខ្មែរមួយក្រុមទៀតដែរ ប៉ុន្តែក៏ជាយុទ្ធសាស្ត្រ បំបែកកម្លាំងជើងទឹករបស់ចាម ដែលរៀបចំ និងបញ្ជាដោយព្រះបាទជ័យវរ្ម័នទី ៧ ។

នៅទីបញ្ចប់ ទាហានខ្មែរបានឈ្នះសង្គ្រាមលើទឹក ដីដ៏ល្បីល្បាញនោះ ព្រមគ្នាជាមួយសង្គ្រាមលើគោក ផងដែរ ។ បន្ទាប់ពីបានទទួលជោគជ័យ លើសឹកសង្គ្រាម

បិតារបស់ព្រះអង្គ ។ ព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៨) ជាបុត្រ របស់ព្រះបាទធរណិស្រ្តវរ្ម័នទី ២ (១១៥០-១១៦០) និងជាប្អូនជីទូកមួយ របស់ព្រះបាទសូរ្យវរ្ម័នទី ២ ។ បន្ទាប់ពីមហេសីទី១ ព្រះនាងជ័យរាជទេវីសុគតទៅ ទ្រង់បានរៀបអភិសេកជាមួយព្រះនាងឥន្ទ្រទេវី ដែល ជាបងស្រីបង្កើតរបស់មហេសីទី១ ។ ឆ្នាំ១១៦០ ពេល ចិតាសុគតទៅ ទ្រង់គង់នៅក្រៅព្រះនគរកំពុងច្បាំងជា មួយចាម ។ ពេលនោះព្រះបាទយសោវរ្ម័នទី ២ ក៏ឡើង គ្រងរាជ្យ ។ ប៉ុន្តែព្រះរាជាអង្គនេះ ត្រូវបានមន្ត្រីក្បត់ ម្នាក់ធ្វើគុក ហើយក៏ឡើងគ្រងរាជ្យបន្ត ដែលមាន ឈ្មោះត្រីកូរនាទិក្សវរ្ម័ន ។ ឆ្នាំ១១៧៧ ពួកចាមបានចូល លុកលុយក្រុងអង្គរ ហើយបានធ្វើគុកស្តេចអង្គនោះ ។ ក្នុងស្ថានភាពបែបនោះ ព្រះបាទជ័យវរ្ម័នទី ៧ បាន យាងទៅគង់នៅបន្ទាយបាទាន (ព្រះខ័នកំពង់ស្វាយ ខេត្តព្រះវិហារសព្វថ្ងៃ) ដើម្បីរៀបចំកសាងកម្លាំងទ័ព ច្បាំងយកព្រះនគរមកវិញ រយៈពេល៤ឆ្នាំធ្វើសង្គ្រាម ជាមួយចាម ទើបព្រះអង្គសង្គ្រោះព្រះនគរបានរួច រាល់ ។ ព្រះអង្គបានឡើងសោយរាជ្យក្នុងព្រះជន្មាយុ ៥៦ ព្រះ វស្សា ។ បន្ទាប់មកទ្រង់ចាប់ផ្តើមពង្រីកទឹកដី និងកសាងប្រាសាទពុទ្ធសាសនា មន្ទីរពេទ្យ សាលា សំណាក់ ថ្នល់ ស្ពាន ជាច្រើនកន្លែង បន្សល់ជាមរតក ទុកឲ្យកូនចៅ ខ្មែររហូតមកដល់សព្វថ្ងៃ ។



មូលហេតុមួយដែលបង្កឲ្យឡើងទម្ងន់ ដោយគ្មាននរណាស្មានដល់



បញ្ហាទម្ងន់របស់មនុស្សអាចមានពាក់ព័ន្ធដល់បរិមាណវីតាមីន និងសារជាតិអ៊ីដ្រូកាបូរីយ៉ាត ហើយការខ្វះខាតមួយអំពីសារជាតិទូទៅ ដូចជាវីតាមីន A ជាដើមអាចធ្វើឲ្យអ្នកត្រូវឡើងទម្ងន់

ការស្រាវជ្រាវមួយទើបត្រូវបានប្រកាសលើ ទស្សនាវដ្តីមួយរបស់អាមេរិក បង្ហាញថាទម្ងន់ របស់អ្នកអាចមានពាក់ព័ន្ធដល់បរិមាណវីតាមីន និងសារជាតិអ៊ីដ្រូកាបូរីយ៉ាត ហើយការខ្វះ ខាតមួយអំពីសារជាតិទូទៅ ដូចជាវីតាមីន A ជា ដើមអាចធ្វើឲ្យអ្នកត្រូវឡើងទម្ងន់ ។

ពួកអ្នកស្រាវជ្រាវ បានវិភាគព័ត៌មានពីជន- ជាតិអាមេរិក ១៨.០០០ នាក់ ចូលរួមក្នុងការ

សិក្សាស្រាវជ្រាវអំពីជីវជាតិរយៈពេល ៧ ឆ្នាំ និង បានសង្កេតឃើញថា ប្រៀបនឹងអ្នកធម្មតា មនុស្សពេញវ័យកើតជំងឺជាត់ មានកម្រិតប្រើ- ប្រាស់ជីវជាតិទាបជាងពី ៥ ទៅ ១២% ។ ការ ខ្វះខាតជាគំរូមួយ ដែលអាចលើកឡើងបង្ហាញ គឺប្រៀបនឹងអ្នកមានទម្ងន់ខ្លួនធម្មតា ចំនួនអ្នក ជាត់ខ្វះវីតាមីន A វីតាមីន C និងម៉ាញ៉េស្យូមដល់ ២០% ។ ពួកគេក៏ពុំសូវមានលទ្ធភាពឆ្លើយតប

ចំពោះតម្រូវការបរិមាណកាល់ស្យូម វីតាមីន D និងវីតាមីន E ។


វីធីបកស្រាយដ៏សាមញ្ញមួយគឺ អ្នកមានក្រ- លេខ IBM ខ្ពស់ច្រើនមាននិរន្តរភាពទទួលបានតិច តួចនូវប្រភេទអាហារជីវជាតិ ។ តាមឯកសារ វីតាមីន A មានពាក់ព័ន្ធដល់ការសម្រួលកោសិកា ជាតិខ្លាញ់និងអ៊ីដ្រូកាបូរីយ៉ាត ដែលវារំដោះចេញអាស្រ័យ ហេតុនេះ វាអាចដើរតួនាទីសំខាន់ក្នុងការរក្សា ទម្ងន់សរីរាង្គក្នុងកម្រិតល្អ ឯវីតាមីន D អាចមាន តួនាទីក្នុងដំណើរការរំដោះ Leptin អ៊ីដ្រូកាបូរីយ៉ាត គ្រងអារម្មណ៍ឃ្លាន និងបរិមាណជាតិខ្លាញ់ស្តុក ក្នុងខ្លួនយើង ។ ប្រសិនបើសរីរាង្គមិនទទួល គ្រប់វីតាមីនមួយ ក្នុងចំណោមវីតាមីនទាំងពីរ នោះវាអាចជះឥទ្ធិពលអាក្រក់លើកម្រិតទម្ងន់ ។

ដើម្បីបង្ការខ្វះវីតាមីន អ្នកត្រូវអនុវត្តរបប ទទួលបានមួយ ដែលធ្វើឲ្យមានតុល្យភាពជីវ- ជាតិ ។ ក្នុង ១ ថ្ងៃ យើងត្រូវការតិចបំផុត ២០ ទៅ ៣០ ប្រភេទអាហារផ្សេងៗគ្នាដើម្បីឆ្លើយតបបាន គ្រប់តម្រូវការចាំបាច់ទាំងអស់របស់សរីរាង្គ ។ ត្រូវគួបផ្សំអាហារច្រើនប្រភេទពី ៤ ក្រុមអាហារ សំខាន់ (ជាតិប្រូតេអ៊ីន ប្រូតេអ៊ីន ជាតិខ្លាញ់ វីតា- មីនច្រើន អំបិលរ៉ែ និងជាតិសរសៃ) ទន្ទឹមនោះ ផ្លាស់ប្តូរមុខម្ហូបជាប្រចាំនិងធានារបបអាហារឲ្យ គ្រប់សារជាតិមានតុល្យភាព ។

ស្ត្រីក្នុងក្រុមឈាមណាដែលងាយកើតជំងឺទឹកនោមផ្អែម ?



ប្រៀបជាមួយនឹងស្ត្រីមានក្រុមឈាម O, ស្ត្រីមាន ក្រុមឈាម A, B និង AB ច្រើនប្រឈមជាមួយហានិភ័យ កើតជំងឺទឹកនោមផ្អែមប្រភេទពីរខ្ពស់ជាង ។ នេះជា



ស្ត្រីមានក្រុមឈាម A, B និង AB ច្រើនប្រឈម ជាមួយហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ ពីរខ្ពស់ជាង

លទ្ធផលនៃការស្រាវជ្រាវមួយ របស់ពួកអ្នកវិទ្យា- សាស្ត្របារាំងដែលទើបត្រូវបានប្រកាសលើទស្សនា- វដ្តី Diabetologia (របស់សហគមន៍ទឹកនោមផ្អែម អឺរ៉ុប) ។

ក្នុងការស្រាវជ្រាវ ពួកអ្នកវិទ្យាសាស្ត្របានប្រមេ- ប្រមូល និងត្រួតពិនិត្យទិន្នន័យសុខភាពរបស់ស្ត្រីជាង

៨០.០០០ នាក់ នៅបារាំង ពីពាក់កណ្តាលឆ្នាំ ១៩៩០ ដល់ ២០០៨ ។

លទ្ធផលបង្ហាញថា ប្រៀបជាមួយនឹងស្ត្រីមាន ក្រុមឈាម O, ស្ត្រីមានក្រុមឈាម A កើន ១០%, ស្ត្រី មានក្រុមឈាម B កើន ២១% និងស្ត្រីមានក្រុមឈាម AB កើន ១៧% នូវលទ្ធភាពរីកចម្រើនជំងឺទឹកនោម ផ្អែមប្រភេទពីរ ។

ទន្ទឹមនោះ ពួកអ្នកស្រាវជ្រាវឲ្យដឹងថា ហានិភ័យ ខ្ពស់បំផុតគឺនៅលើស្ត្រីមានក្រុមឈាម B+ កើន៣៥% បន្ទាប់មក គឺក្រុមឈាម AB+ កើន ២៦% ក្រុមឈាម A- កើន ២២% និងក្រុមឈាម A+ កើន ១៧% ប្រៀប ធៀបនឹងស្ត្រីមានក្រុមឈាម O ។ របកគំហើញបង្ហាញ នូវទំនាក់ទំនងខ្លាំងរវាងក្រុមឈាម និងហានិភ័យកើត ជំងឺទឹកនោមផ្អែមនៅលើស្ត្រី ។ តាមរយៈនោះបង្ហាញ ថា ស្ត្រីមានក្រុមឈាម O មានហានិភ័យទាបបំផុត ។



ត្រូវស្គាល់គ្រប់លក្ខណៈ

១. កើតមកជាមនុស្ស ត្រូវស្គាល់ត្រូវខុស
ស្គាល់ធ្ងន់ស្គាល់ស្រាល ស្គាល់បាបស្គាល់បុណ្យ
រឹងទន់ប្រាជ្ញពាល ដើមចុងកណ្តាល
ស្គាល់ខ្លាចស្គាល់ហ៊ាន ។
២. ស្គាល់តិចស្គាល់ច្រើន សង្វាតក្រវើន
ស្គាល់អត់ស្គាល់ឃ្លាន ស្គាល់រៀចស្គាល់ត្រង់
ស្គាល់បង់ស្គាល់បាន ស្គាល់ដីស្គាល់ដាន
ស្គាល់ព្រៃស្គាល់ត្រាញ់ ។
៣. ស្គាល់គាប់ស្គាល់ខុស ស្គាល់ស្លាប់ស្គាល់រស់
ស្គាល់ឈ្នះស្គាល់ចាញ់ ស្គាល់បាញ់ស្គាល់បោះ
ស្គាល់ដោះស្គាល់ដេញ ស្គាល់ចូលស្គាល់ចេញ
ស្គាល់ក្រស្គាល់មាន ។
៤. ស្គាល់តឹងស្គាល់ធ្ងរ ស្គាល់នាប់ស្គាល់យូរ
ស្គាល់មានស្គាល់គ្មាន ស្គាល់ដើរស្គាល់ដេក
ស្គាល់ស្រែកស្គាល់ឃ្លាន ស្គាល់ខ្ពស់ ទាបមាន
ស្គាល់ទំលស្គាល់ក្រ ។
៥. កិច្ចត្រូវស្គាល់នេះ កូនត្រូវចាំចេះ
ហើយត្រូវកាន់យក ត្រូវបទជាបុណ្យ
ជាគុណល្អៗ លះបទមិនល្អ
ឱ្យឆ្ងាយចេញហោង ។



កុំនាវ់អស់សង្ឃឹម

ល្ងាចមួយនាង ធំពូ អរិយដាក់
លោក កវី ៖
- ម៉្លេះ បងគិតតែពីល្ងាចមុខ
ចូលសៀវភៅ សូម្បីនិយាយរកខ្ញុំ
មួយម៉ាត់ ក៏មិនចង់និយាយផង ។
- អ្វី ចុះមានរឿងស្តីហ្នឹង ?
នៅសួរទៀត បងឯងមើលជុំវិញ
ខ្លួនទៅមើល កន្លែងណាក៏ឃើញតែគំនរសៀវភៅ ។ ប្រសិនបើខ្ញុំជាសៀវភៅ
មួយក្បាលប្រហែលជាគ្រាន់បើជាងនេះ ដែលពីព្រលឹមទល់ព្រលប់ប្តីមិនដែល
មើលចំមុខម្តងផង ។
- សុំអូនកុំចង់បានអីចឹង ! សៀវភៅមួយក្បាល បងត្រូវការតែប៉ុន្មានថ្ងៃ
ប៉ុណ្ណោះ ។ ចំណែកអូនដែលជាប្រពន្ធបង បងត្រូវការមួយជីវិត ។

ថ្ងៃណាមួយអានចប់សៀវភៅទាំងនេះ បងនឹងញញឹមរកអូនវិញហើយ សុំកុំអាលអស់សង្ឃឹម ។

ប្រមាទពេញដី

នាង ម៉ាច ជាស្ត្រីមាត់ដាច ដៃដល់ ប៊ុនខាងធ្វើ ពូកែឈ្លោះគ្មាន ហេតុផល ។ រសៀលថ្ងៃមួយស្រាប់តែខឹងចិញ្ចើម មុខក្រហមដើរសំដៅ ទីស្នាក់ការភូមិ ស្រែកញ្ជាំងៗ ៖

- ខ្ញុំមិនសុខចិត្តទេ ! មិនសុខចិត្តទេ សុំលោកពូមេភូមិកោះហៅ ខ្ញុំក៏ មកអប់រំណែនាំ ហើយឲ្យវាអង្វរសុំទោសខ្ញុំទើបបាន។

លោកមេភូមិសួរដោយស្រទន់ ៖

- អើកួយ ម៉ាច ស្ងប់ចិត្តសិនមើល តើមានរឿងហេតុអ្វីទើបឲ្យហៅ នាង ម៉ក់ មកអប់រំណែនាំ និងអង្វរសុំទោស ?

- ចាំ៖ គឺវាប្រមាទខ្ញុំ ធ្វើឲ្យប៉ះពាល់កិត្តិយសផ្ទាល់ខ្លួនរបស់ខ្ញុំ ចាំ៖

- អើ តើប៉ះពាល់កិត្តិយសផ្ទាល់ខ្លួនយ៉ាងម៉េចខ្លះ កួយនិយាយឲ្យ ច្បាស់មកមើល ?

- ចាំ៖ កាលពីម្សិលមិញពេលមានទំនាស់ពាក្យសំដីជាមួយគ្នា ខ្ញុំខឹង ពេក ទើបចាប់ដៃវាខំរយះដាច់សាច់មួយដុំ ហើយស្រាប់តែវាវត់ទៅឲ្យ ពេទ្យចាក់ថ្នាំឆ្អែកខំទៅវិញ ។ វាធ្វើអីចឹង គឺវាទុកខ្ញុំជាឆ្អែកឆ្អួត ប្រមាទខ្ញុំ ពេញទីហើយ ចាំ៖ ។

មិនចំកន្លែង

ក្រោយពីទិញបានរថយន្តផុនទំនើបជាលើកដំបូង នាង លំអង បាន ទាមទារឲ្យនាយ សង្ហារ ជាស្វាមីបង្រៀនបើកបរ ។ ពេលឈប់សម្រាក ប្តីសួរ ៖

- យ៉ាងម៉េចដែររថយន្តនេះ អូនពេញចិត្តទេ ?

- ចាំ៖.. រថយន្តនេះស្អាតឥតខ្ចោះ តែទាស់របស់មួយដាក់មិនត្រូវ ។

- អ្នក... របស់អីទៅអូន ?

- ចាំ៖ គឺកញ្ចក់មួយនេះឯង ដែលដាក់មិនចំកន្លែង ។

- ម៉េចចា ដាក់មិនចំកន្លែង ?

- គឺវាមិនអាចប្រើការបាន ព្រោះអូនសម្លឹងវាវាវាសិបដងទៅហើយ មិនដែលបានឃើញមុខខ្លួនឯងសោះ ឃើញតែម៉ូតូ ឡានឯទៀតៗ ដែលលើកបរមកតាមក្រោយទៅវិញ ។

ក្រដាសវេជ្ជបញ្ជា

បុរាណវិទូមួយក្រុម កំពុងធ្វើការគាស់កំណាយរកកេរដំណែល បុរាណ ។ មិនយូរប៉ុន្មាន ស្រាប់តែបុរាណវិទូម្នាក់ស្រែកឡើង ៖

- អេហ្នំ ពួកយើងមើលនែ! ឃើញក្រដាសមួយសន្លឹកហើយសរសេរ សុទ្ធតែអក្សរវិញ្ញាណ។ ជួយមើលផងមើល តើអក្សរទាំងនេះថាម៉េចខ្លះ ?

ស្រាប់តែបន្ទាន់នោះ លោកប្រធានក្រុមបុរាណវិទូ ស្រែកថា ៖

- មានអ្នកណាឃើញក្រដាសវេជ្ជបញ្ជារបស់ខ្ញុំទេ ទើបតែជ្រុះបាត់ អម្បាញ់មិញ ។ ខ្ញុំមិនទាន់បានយកទៅទិញថ្នាំផង ។

អ្នកឧបត្ថម្ភ ធនាគាររដ្ឋ រូបិយដ្ឋាន លេខ ១៧៣

១-	លោកជំទាវ ម៉ែន	សំអែន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ ៛
២-	ឯ.ឧ	កែ	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងាររដ្ឋបាលខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	ឯ.ឧ	អ៊ុក	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០ ដុល្លារ
៤-	ឯ.ឧ	ហ៊ុន	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
៥-	ឯ.ឧ	ម៉ែន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា និងលោកជំទាវ ជួន ធួន	១០០ ដុល្លារ
៦-	ឯ.ឧ	រត្នារី	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន	១០០ ដុល្លារ
៧-	ឯ.ឧ	ថេរា	ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
៨-	ឯ.ឧ	រត្នារី	សមាជិកព្រឹទ្ធសភា	១០០ ដុល្លារ
៩-	ឯ.ឧ	គង់	ប្រតិភូការងាររដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
១០-	ឯ.ឧ	លន់	ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
១១-	ឯ.ឧ	យ៉ែន	ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
១២-	ឯ.ឧ	អូស្តាន	ប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១៣-	ឯ.ឧ	សរ	ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
១៤-	ឯ.ឧ	ធី	ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
១៥-	ឯ.ឧ	ម៉ែន	អនុប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
១៦-	ឯ.ឧ	យូ	សមាជិកក្រុមការងាររដ្ឋបាលខេត្តកំពង់ស្ពឺ ប្រធានក្រុមការងាររដ្ឋបាលស្រុកឱរ៉ាល់	១០០ ដុល្លារ
១៧-	គណៈ	កម្មាធិការគណបក្សខេត្តបាត់ដំបង		១០០ ដុល្លារ
១៨-	គណៈ	កម្មាធិការគណបក្សខេត្តសៀមរាប		១០០ ដុល្លារ
១៩-	គណៈ	កម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ		៥០ ដុល្លារ
២០-	គណៈ	កម្មាធិការគណបក្សក្រសួងកិច្ចការនារី		៥០ ដុល្លារ
២១-	គណៈ	កម្មាធិការគណបក្សខេត្តកំពង់ធំ		៥០ ដុល្លារ
២២-	ឯ.ឧ	លីម	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	២០០.០០០ ៛
២៣-	ឯ.ឧ	ម៉ែន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
២៤-	ឯ.ឧ	ថា	អនុប្រធានគណៈកម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា	២១៣.៤៧០ ៛
២៥-	ឯ.ឧ	ជូ	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
២៦-	ឯ.ឧ	អ៊ុក	រដ្ឋលេខាធិការក្រសួងព័ត៌មាន	២០០.០០០ ៛
២៧-	ឯ.ឧ	យ៉ែន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	៥០ ដុល្លារ
២៨-	ឯ.ឧ	ធី	អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
២៩-	ឯ.ឧ	សូ	ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
៣០-	ឯ.ឧ	ចាយ	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣១-	ឯ.ឧ	សុស	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣២-	ឯ.ឧ	នរ	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ ៛
៣៣-	ឯ.ឧ	យូន	រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៣៤-	ឯ.ឧ	កៅ	អនុប្រធានក្រុមការងាររដ្ឋាភិបាលរដ្ឋបាលខេត្តកោះកុង	៥០ ដុល្លារ
៣៥-	ឯ.ឧ.ឧ.សេនីយឯក	មាស ចិន្តា	អគ្គលេខាធិការនៃអង្គការជាតិប្រឆាំងគ្រឿងញៀន	៥០ ដុល្លារ
៣៦-	ឯ.ឧ	វាយ	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំផែនការនិងគម្រោងកម្មវិធី និងសំណង់	២០០.០០០ ៛
៣៧-	ឯ.ឧ	បូន	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ ៛
៣៨-	ឯ.ឧ	សេន	ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	២០០.០០០ ៛
៣៩-	ឯ.ឧ	ម៉ែន	សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	១០០.០០០ ៛
៤០-	ឯ.ឧ	ម៉ែន	សមាជិកព្រឹទ្ធសភា	១០០.០០០ ៛
៤១-	ឯ.ឧ	ធី	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ ៛
៤២-	លោកជំទាវ	ស៊ុន	ស៊ុយុត	១០០.០០០ ៛
៤៣-	ឯ.ឧ	គីម	ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង	១០០.០០០ ៛
៤៤-	ឯ.ឧបណ្ឌិត	មាស	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ ៛
៤៥-	លោកជំទាវ	ធីត្យ	អនុរដ្ឋលេខាធិការក្រសួងរៀបចំផែនការ និងគម្រោង	១០០.០០០ ៛
៤៦-	ឯ.ឧ	នា	ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	១០០.០០០ ៛
៤៧-	ឯ.ឧ	ម៉ែន	ប្រធានគណៈហិរញ្ញវត្ថុនៃគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០.០០០ ៛
៤៨-	ឯ.ឧ	យ៉ែន	ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	១០០.០០០ ៛
៤៩-	ឯ.ឧ	ម៉ែន	អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	១០០.០០០ ៛
៥០-	ឯ.ឧ	អ៊ុន	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	១០០.០០០ ៛
៥១-	លោក	រេវាម	ប្រធាននាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារ	១០០.០០០ ៛
៥២-	ឯ.ឧ	ឧកញ៉ា សន	អនុប្រធានគណបក្សស្រុកកំពង់ស្ពឺ	២០ ដុល្លារ
៥៣-	លោកជំទាវ	ខេន	រដ្ឋលេខាធិការក្រសួងកិច្ចការនារី	៥០.០០០ ៛
៥៤-	ឯ.ឧ	សាយ	ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	៥០.០០០ ៛
៥៥-	ឯ.ឧ	ពត	សមាជិកក្រុមការងាររដ្ឋបាលខេត្តកំពង់ចាម	៥០.០០០ ៛
៥៦-	ឯ.ឧ	ហេន	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលរដ្ឋបាលខេត្តព្រះសីហនុ	៥០.០០០ ៛
៥៧-	ឯ.ឧ	ស៊ីវា	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលរដ្ឋបាលខេត្តព្រះសីហនុ	៥០.០០០ ៛
៥៨-	លោក	យូន	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលរដ្ឋបាលខេត្តព្រះសីហនុ	៥០.០០០ ៛
៥៩-	លោកជំទាវ	ស៊ីវា	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលរដ្ឋបាលខេត្តព្រះសីហនុ	៥០.០០០ ៛
៦០-	លោក	ថា	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលរដ្ឋបាលខេត្តព្រះសីហនុ	៥០.០០០ ៛

អ្នកឧបត្ថម្ភ ធនាគារកម្ពុជា ប្រជាជន លេខ ១៧៣

៦១-	កញ្ញា	ដាច	និតហ្វឺរ	មន្ត្រីក្រសួងទេសចរណ៍	៥០.០០០
៦២-	លោក	ដៅ	ម៉េងឡែន	អភិបាលក្រុងហើយប៉ែត	៥០.០០០
៦៣-	លោក	អ៊ុយ	វាត្រី	ប្រធានគណៈកម្មាធិការគណបក្សក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ	៥០.០០០
៦៤-	លោក	សុខ	សុខ	ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ	៥០.០០០
៦៥-	លោក	គឹម	ប៊ុនណា	សមាជិកគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សមន្ទីរសាធារណការ និងដឹកជញ្ជូន	៥០.០០០
៦៦-	លោក	គាត	ហ៊ុន	ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ	៥០.០០០
៦៧-	លោក	ចាប	ឌីណា	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ខណ្ឌដូនពេញ ប្រធានគណៈកម្មការផ្សារកណ្តាល	៥០.០០០
៦៨-	លោក	ហង់	បូ	ប្រធានក្រុមការងារចុះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ	៥០.០០០
៦៩-	គណៈ	កម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម		រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	៤០.០០០
៧០-	ឯ.ឧ	ម៉េង	សុខន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ	៤០.០០០
៧១-	លោក	សិ	សារី	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០
៧២-	លោក	គឹម	សុខណ្ណ	សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	៣០.០០០
៧៣-	ឯ.ឧ	សុខ	ប៊ុន	អភិបាលរងខេត្តបន្ទាយមានជ័យ	៣០.០០០
៧៤-	ឯ.ឧ	លុយ	ប៊ុនណារិទ្ធ	អនុប្រធានមជ្ឈមណ្ឌលជាតិវេជ្ជសាស្ត្រប្រាសាទសុខាភិបាល សមាជិកក្រុមការងារចុះខេត្តតាកែវ	៣០.០០០
៧៥-	លោក	ម៉ៅ	សុខសិម	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	៣០.០០០
៧៦-	លោក	ចាន់	សុខនាត	អភិបាលស្រុកស្វាយចេក.....	៣០.០០០
៧៧-	លោក	យូ	ពៅ	អនុប្រធានគណៈត្រួតពិនិត្យគណបក្សខេត្តព្រះសីហនុ	៣០.០០០
៧៨-	លោក	ទេព	ចិន្ទ	អនុប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា	៣០.០០០
៧៩-	កញ្ញា	ត្រី	សុខាតា	អភិបាលរងខេត្តបន្ទាយមានជ័យ	២០.០០០
៨០-	ឯ.ឧ	បូ	ត្រី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០
៨១-	លោក	ឈរ	ប៊ុនរិទ្ធ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០
៨២-	លោក	ម៉ៅ	ហាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០
៨៣-	លោក	សិម	ចិន្ទ	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០.០០០
៨៤-	លោក	សិម	ត្រី	សមាជិកក្រុមការងារចុះខេត្តកណ្តាល.....	២០.០០០
៨៥-	លោក	យ៉ូ	សុខន	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០
៨៦-	លោក	ហង់	ត្រី	ប្រធានគណៈហិរញ្ញវត្ថុនៃគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង	២០.០០០
៨៧-	លោក	ប៊ុន	ប៊ុន	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០
៨៨-	លោក	អ៊ុយ	សុខន	អធិការរងនៃអធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០
៨៩-	លោក	គុយ	ចាន់ធីត្យ	អាជីវករ ខេត្តបន្ទាយមានជ័យ	២០.០០០
៩០-	លោក	សិ	សារុន	មន្ត្រីក្រសួងហិរញ្ញវត្ថុ	១៥.០០០
៩១-	លោក	អ៊ុយ	សុខន	អនុប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ	១៥.០០០
៩២-	ឯ.ឧ	សេង	សុខុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា	១០.០០០
៩៣-	ឯ.ឧ	ប៊ុន	សុខុន	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
៩៤-	លោក	ប៊ុន	សុខុន	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	១០.០០០
៩៥-	លោក	ប៊ុន	ប៊ុនរិទ្ធ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
៩៦-	លោក	ប៊ុន	ពៅ	ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
៩៧-	លោក	ម៉េង	ត្រី	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
៩៨-	លោក	សៅ	សុខុន	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
៩៩-	លោក	លុយ	ប៊ុនឈៀន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០០-	លោក	ម៉េង	ប៊ុនតេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០១-	លោក	សុខ	សុខុន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០២-	លោក	សុខ	ប៊ុនណា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៣-	លោក	សៅ	សុខុន	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
១០៤-	លោក	និត	ចិន្ទ	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
១០៥-	លោក	សែង	សុខុន	ប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
១០៦-	លោក	សុខ	គារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៧-	លោក	សុ	ប៊ុន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៨-	លោក	ហ៊ុន	ធាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៩-	លោក	និត	ប៊ុនរិទ្ធ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១០-	លោក	នុយ	ម៉ៅ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១១-	លោក	សារុន	សុខុន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១២-	លោក	សៅ	ចិន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៣-	លោក	និត	សុខុន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៤-	លោក	ប៊ុន	ប៊ុនរិទ្ធ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៥-	លោក	ឈរ	ប៊ុន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៦-	កញ្ញា	ម៉ៅ	គុយ	មន្ត្រីក្រុមហ៊ុន JC សាខាបាត់ដំបង	១០.០០០
១១៧-	លោក	យ៉ូ	ប៊ុន	សមាជិកក្រុមការងារចុះស្រុកកំពង់ឆ្នាំង ខេត្តព្រៃវែង	១០.០០០
១១៨-	លោក	និត	ប៊ុន	សមាជិកក្រុមការងារចុះស្រុកកំពង់ឆ្នាំង ខេត្តព្រៃវែង	១០.០០០
១១៩-	លោក	និត	គារា	សមាជិកក្រុមការងារចុះស្រុកបាត់ដំបង ខេត្តព្រៃវែង	១០.០០០
១២០-	លោក	ឈរ	សុខុន	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	១០.០០០



រដ្ឋសភាបើកសម័យប្រជុំលើកទី ៥
នីតិកាលទី ៥
ក្រោមអធិបតីភាព
សម្តេចពញាចក្រី **ហេង សំរិល**

៦

ឯកឧត្តម **ស៊ីជិន លីង** ៖
សម្តេចតេជោ **ហ៊ុន សែន**
គឺជាបងប្អូនពិតប្រាកដប្រជា
* ដំណើរទស្សនកិច្ចរបស់
សម្តេចតេជោ **ហ៊ុន សែន**
នៅក្រុងម៉ាកាវបង្កើនការ.....
* សម្តេចតេជោ **ហ៊ុន សែន**
អញ្ជើញចូលរួមកិច្ចប្រជុំ
និងសន្និសីទសំខាន់ៗ.....

៧

ឯកសារចំនួន ៦ ត្រូវបានចុះ
ហត្ថលេខាក្នុងដំណើរទស្សនកិច្ច
ប្រកបដោយជោគជ័យរបស់
សម្តេចតេជោ **ហ៊ុន សែន**
នៅសាធារណរដ្ឋបារាំង

១២

សម្តេចតេជោ **ហ៊ុន សែន** ៖
ខ្ញុំកំរើរលេងបានគ្រប់ទម្រង់
គ្រប់រដ្ឋាភិបាល និងគ្រប់សេដ្ឋកិច្ច
* ប្រមាថសញ្ញាបត្រក្នុងស្រុក
គឺប្រមាថមនុស្សទូទាំងប្រទេស
* រាជរដ្ឋាភិបាលលុបចោល
នូវការយកពន្ធលើយានយន្ត
មួយចំនួន

១៤

និពន្ធនាយក :

លោក តាក ស៊ុនអ៊ុំ

គណៈកម្មការនិពន្ធ

- ១. លោក ខៀវ ណារី
- ២. លោក អ៊ឹម សុន្ទរៈ
- ៣. លោក វង្ស សារុំផ
- ៤. លោក ទាវ សារៈមុនី
- ៥. លោក សុខ សុផន

លេខានិពន្ធ

- ១. លោក ជុំ សម្បត្តិ
- ២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

- ១. លោកស្រី ម៉ែន នារីសោភ័ក

អ្នកថតរូប

- ១. លោក សុផាត វិរៈមុនី

វិចិត្រករ

- ១. លោក ធា សារុំផ

អាសយដ្ឋាន :

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ :

០២៣ ២១៩ ០៦៥

Address :

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel : 023 219 065

ក្រុមមុខ

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ជួបពិភាក្សាការងារជាមួយ ឯកឧត្តម *François Hollande*
ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង

មាតិកា
Contents

វិចារណកថា : សមិទ្ធផល២ឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៥

២

Editorial : *Two-Year Achievements of the Fifth Legislative Term Royal Government.....*

⇒ នយោបាយបោកប្រាសប្រជាកិច្ចកិច្ច នឹងនាំមកគ្រោះមហន្តរាយ.....

៤

- ⇒ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស ១៨
- ⇒ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស ២១
- ⇒ លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច ២៣
- ⇒ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥..... ២៤
- ⇒ ដំណាំដូងប្រេងនៅកម្ពុជាកំពុងទទួលបានផលគួរជាទីមោទនៈ..... ២៦
- ⇒ ប្រការត្រូវយល់ដឹង : វិស័យយល់អំពីការចុះឈ្មោះបោះឆ្នោតសាកល្បងឆ្នាំ ២០១៥..... ២៨
- ⇒ វប្បធម៌ : ចម្លាក់នៅប្រាសាទបាយ័នបង្ហាញពីសង្គ្រាមខ្មែរ-ចាម ២៩
- ⇒ វិទ្យាសាស្ត្រ សុខភាព : មូលហេតុមួយដែលបង្កឲ្យឡើងទម្ងន់ដោយគ្មាននរណាស្មានដល់..... ៣០
- ⇒ កំណាព្យ : ត្រូវស្គាល់គ្រប់លក្ខណៈ.....សំណើច..... ៣១

සමස්තය

ප්‍රචේචන

THE PRACHEACHUN MAGAZINE



මුද්‍රිතය 2012 අංක 01 දින 01 මුද්‍රිතය 2012



**ស្ពានបិត្តភាពកម្ពុជា-ចិន
(ជ្រោយចង្វារទី២)
និងសួនច្បារនៅចុងស្ពាន
ទាំងសងខាង**



តែកចូរហោយថតពិតថ្លៃ